

ខោនធីសណម៉ា
មន្ត្រីចុះបញ្ជីអ្នកបោះឆ្នោត



ផែនការរដ្ឋបាលនៃការបោះឆ្នោត
កញ្ញា 2023

ខោនធីសណម៉ា
មន្ត្រីចុះបញ្ជីអ្នកបោះឆ្នោត
435 Fiscal Drive
Santa Rosa, CA 95403
(707) 565-6800
(800) 750-8683
rov-info@sonoma-county.org
SoCoVotes.com

មាតិកា

ផ្នែកទី 1: ផែនការរដ្ឋបាលនៃការបោះឆ្នោត.....	1
I. ទិដ្ឋភាពរួម.....	1
II. សកម្មភាពមុនពេលបោះឆ្នោត.....	1
A. ការរំលឹកអំពីការបោះឆ្នោតឆ្នាំ 2022.....	2
1. CRA-IT (សៀវភៅ-អ្នកកក់ត្រា-មន្ត្រីចុះបញ្ជីអ្នកបោះឆ្នោត-ក្រសួងព័ត៌មានវិទ្យា).....	2
2. មតិកែលម្អកម្មវិធីបញ្ជី VCA.....	2
B. ស្ថាប័នប្រឹក្សាយោបល់.....	2
C. មណ្ឌលបោះឆ្នោត និងការបង្ហាញចុងដាក់សន្លឹកឆ្នោតរដ្ឋការ.....	2
D. ឧបករណ៍ និងសុវត្ថិភាព.....	4
E. ការផ្សព្វផ្សាយ និងការអប់រំ.....	5
III. សកម្មភាពបោះឆ្នោត និងជំនួយ.....	5
A. ការធ្វើតេស្តភាពសមហេតុផល និងភាពត្រឹមត្រូវ.....	5
B. សម្ភារៈ និងធនធានបោះឆ្នោត.....	5
1. ព័ត៌មានណែនាំសម្រាប់អ្នកបោះឆ្នោតនៅខោនធី.....	5
2. កញ្ចប់សន្លឹកឆ្នោតដែលបោះឆ្នោតតាមសំបុត្រ.....	6
3. កាតប្រៃសណីយ៍អ្នកបោះឆ្នោត.....	5
4. គេហទំព័រ ROV.....	5
C. ជម្រើសបោះឆ្នោត និងលទ្ធភាពទទួលបានសន្លឹកឆ្នោត.....	6
1. បោះតាមសំបុត្រ.....	6
2. ការបោះតាមសំបុត្រដែលអាចធ្វើបាន.....	8
3. មណ្ឌលបោះឆ្នោត.....	8
4. ចុងដាក់សន្លឹកឆ្នោតរដ្ឋការ.....	11
D. ការបណ្តុះបណ្តាលបុគ្គលិកមណ្ឌលបោះឆ្នោត (អ្នកធ្វើការផ្នែកបោះឆ្នោត).....	11
IV. សកម្មភាពក្រោយពេលបោះឆ្នោត - សាធារណជនអាចអង្កេតមើលរាល់ដំណើរការបោះឆ្នោត.....	11
A. ការស្ទង់មតិ - បោះតាមសំបុត្រ.....	11
B. ការស្ទង់មតិ - មណ្ឌលបោះឆ្នោត.....	12
C. ការរាប់ចំនួនដោយផ្ទាល់ដៃ 1%.....	13
ផ្នែកទី 2: គម្រោងផ្សព្វផ្សាយ និងអប់រំអ្នកបោះឆ្នោត.....	14
I. ទិដ្ឋភាពរួម.....	14
II. ការផ្សព្វផ្សាយដល់អ្នកបោះឆ្នោត និងសហគមន៍.....	14
A. ការផ្ញើសារឆ្នាំ 2024.....	14
B. ដៃគូសហគមន៍.....	16
C. វិទ្យាល័យ និងថ្នាក់ឧត្តមសិក្សា.....	16
D. បណ្តាញអ្នកបោះឆ្នោតនីមួយៗ.....	16
E. ទំនាក់ទំនងអ្នកបោះឆ្នោតដោយផ្ទាល់.....	17
F. គណៈកម្មាធិការប្រឹក្សាយោបល់.....	17
G. សេចក្តីប្រកាសស្តីពីសេវាសាធារណៈ (PSAs) និងប្រព័ន្ធផ្សព្វផ្សាយ.....	18
III. សេវាសម្រាប់អ្នកបោះឆ្នោត.....	18
A. សេវាសម្រាប់អ្នកបោះឆ្នោតដែលជំនាញភាសាអង់គ្លេសមានកម្រិត.....	18
1. ការសម្គាល់អ្នកបោះឆ្នោតដែលនិយាយភាសាភាគតិច.....	18
2. គណៈកម្មាធិការប្រឹក្សាយោបល់ដើម្បីផ្តល់ភាពងាយស្រួលផ្នែកភាសា.....	18
3. សិក្ខាសាលាលក្ខណៈអប់រំ.....	18
4. ប្រព័ន្ធផ្សព្វផ្សាយ/ការផ្សាយពាណិជ្ជកម្ម.....	19
5. សម្ភារៈក្នុងភាសាជាជម្រើសជំនួស.....	19
6. ជំនួយជាពីរភាសានៅមណ្ឌលបោះឆ្នោត.....	19
B. អ្នកបោះឆ្នោតដែលមានពីការភាព.....	20
1. គណៈកម្មាធិការប្រឹក្សាយោបល់ដើម្បីផ្តល់ភាពងាយស្រួលផ្នែកបោះឆ្នោត.....	21
2. សិក្ខាសាលាលក្ខណៈអប់រំ.....	21
3. ប្រព័ន្ធផ្សព្វផ្សាយ/ការផ្សាយពាណិជ្ជកម្ម.....	21
4. សម្ភារៈក្នុងទម្រង់ជាជម្រើសជំនួស.....	22
5. ការបោះតាមសំបុត្រដែលអាចធ្វើពីចម្ងាយ (RAVBM).....	22
6. ភាពងាយស្រួលសម្រាប់មណ្ឌលបោះឆ្នោត.....	23
7. ជម្រើសទៅយកសន្លឹកឆ្នោត ឬជម្រើសប្តូរជំនួស.....	24
8. ការផ្តល់សិទ្ធិឱ្យអ្នកគំណាងទៅយកសន្លឹកឆ្នោតដែលបោះតាមសំបុត្រជំនួសឱ្យអ្នកបោះឆ្នោត.....	24
IV. ការដោះស្រាយកម្ពុកក្នុងការចូលរួម.....	25
A. ការចុះឈ្មោះបោះឆ្នោត.....	25
B. ការប្រមូលទិន្នន័យ និងការត្រួតពិនិត្យ.....	25
V. ថវិកា.....	26
ឧបសម្ព័ន្ធ A: ព្រឹត្តិការណ៍សហគមន៍ និងដៃគូ.....	A1
ឧបសម្ព័ន្ធ B: កម្មវិធីប្រៃសណីយ៍នៃទំនាក់ទំនងអ្នកបោះឆ្នោតដោយផ្ទាល់.....	B1
ឧបសម្ព័ន្ធ C: ដៃគូជាប្រព័ន្ធផ្សព្វផ្សាយ.....	C1
ឧបសម្ព័ន្ធ D: ថវិកា.....	D1
ឧបសម្ព័ន្ធ E: កម្មវិធីមណ្ឌលបោះឆ្នោត.....	E1

ឧបសម្ព័ន្ធ F: ផែនការសកម្មភាពធ្វើទំនាក់ទំនង.....	F1
ឧបសម្ព័ន្ធ G: ទីតាំងមណ្ឌលបោះឆ្នោត និងម៉ោង.....	G1
ឧបសម្ព័ន្ធ H: ទីតាំងធុងដាក់សន្លឹកឆ្នោតផ្លូវការ និងម៉ោង.....	H1

ផ្នែកទី 1: ផែនការរដ្ឋបាលនៃការបោះឆ្នោត

I. ទិដ្ឋភាពរួម

ច្បាប់ស្តីពីជម្រើសរបស់អ្នកបោះឆ្នោត (VCA) នៃរដ្ឋកាលីហ្វ័រញ៉ាក្រុមប្រឹក្សាខោនធីមួយដាក់បញ្ជូនផែនការរដ្ឋបាលនៃការបោះឆ្នោត (EAP) ឱ្យសាធារណជន ដើម្បីបង្ហាញពីរបៀបដែលមន្ត្រីចុះឈ្មោះអ្នកបោះឆ្នោត (ROV) នៃខោនធីសូល្យាម៉ា និងគ្រប់គ្រងការបោះឆ្នោតក្រោមច្បាប់ VCA។

ខោនធីសូល្យាម៉ាអាចប្រើកម្លាំងបោះឆ្នោតដូចច្បាប់ VCA សម្រាប់ធ្វើការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីនៅខែវិច្ឆិកា ឆ្នាំ 2020 និងមានអ្នកចូលរួមច្រើនបំផុតក្នុងរដ្ឋ។ ខោនធីនេះអាចផ្តល់ភាពងាយស្រួលដល់អ្នកបោះឆ្នោត និងផ្តល់ការបោះឆ្នោតប្រកបដោយសុវត្ថិភាពក្នុងអំឡុងពេលអន្តរកាលដ៏វែងឆ្ងាយដោយផ្ញើសន្លឹកឆ្នោតតាមសំបុត្រឱ្យអ្នកបោះឆ្នោត គ្រប់រូបដែលពួកគេមានជម្រើសប្រើ និងផ្ញើត្រឡប់វិញ ឬបោះឆ្នោតដោយផ្ទាល់ បើពួកគេចង់ធ្វើ។ ជំនួសឱ្យការភ្ជាប់ឈ្មោះជាមួយកន្លែងបោះឆ្នោតជាក់លាក់ កម្លាំងដូចទៅនឹងច្បាប់ VCA បានផ្តល់លទ្ធភាពឱ្យអ្នកបោះឆ្នោតជ្រើសរើសមណ្ឌលបោះឆ្នោតដែលងាយស្រួលបំផុតសម្រាប់ពួកគេ ហើយក៏បានបន្ថែមចំនួនថ្ងៃបោះឆ្នោតមុនថ្ងៃបោះឆ្នោតផងដែរ ដើម្បីធានាថាអ្នកបោះឆ្នោតមានឱកាសគ្រប់គ្រាន់ក្នុងការបោះឆ្នោត។ ការបោះឆ្នោតដោយផ្ទាល់នៅតែមានការពេញនិយមនៅថ្ងៃបោះឆ្នោតទូទាំងខោនធី ដែលមណ្ឌលបោះឆ្នោត 30 កន្លែងមានបុគ្គលិកគ្រប់គ្រាន់ដើម្បីជួយអ្នកបោះឆ្នោត និងធានានូវបទពិសោធន៍បោះឆ្នោតប្រកបដោយសុវត្ថិភាព ហើយទីតាំងក៏ចង្អុលបញ្ជាក់ដែលមានការគ្រប់គ្រងជម្រក ឬការពន្យារពេលយូរនៅថ្ងៃបោះឆ្នោត។ ការិយាល័យជំរុញប្រើប្រាស់ ROV បានប្រើប្រាស់ QLess ដើម្បីអនុញ្ញាតឱ្យអ្នកបោះឆ្នោត “តម្រងជម្រក” តាមប្រព័ន្ធអេឡិចត្រូនិក និងបានអនុញ្ញាតឱ្យពួកគេរង់ចាំក្នុងយានជំនិះរហូតដល់លេខរបស់ពួកគេត្រូវបានហៅ រួចពួកគេចូលការិយាល័យ ROV ដើម្បីទទួលបានជំនួយ។ ការធ្វើបែបនេះអាចឱ្យមានការបោះឆ្នោតដោយសុវត្ថិភាព និងធានាបាននូវការរក្សាគុណភាពសម្រាប់អ្នកដែលរង់ចាំទទួលបានជំនួយ។ ROV កំពុងធ្វើការកែលម្អជាបន្តបន្ទាប់ ដើម្បីដំណើរការសន្លឹកឆ្នោតដែលបោះតាមសំបុត្រ ដែលផ្ញើត្រឡប់វិញក្នុងចំនួនដ៏ច្រើន និងកែលម្អចំពោះបទពិសោធន៍នៃការបោះឆ្នោតដោយផ្ទាល់។

ក្រោយការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ 2020 ខោនធីសូល្យាម៉ាបានជ្រើសយកជាផ្លូវការនូវកម្លាំងបោះឆ្នោតតាមច្បាប់ស្តីពីជម្រើសរបស់អ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតដែលចាប់ ផ្តើមនៅឆ្នាំ 2022 បន្ទាប់ពីបង្ហាញផែនការរដ្ឋបាលនៃការបោះឆ្នោត ដែលត្រូវបានអនុម័តដោយរដ្ឋលេខាធិការនៅឆ្នាំ 2021។ ទីតាំងជាច្រើនដែលប្រើសម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ 2020 ត្រូវបានប្រើម្តងទៀតជាមណ្ឌលបោះឆ្នោត និងបានប្រើរយៈពេលបោះឆ្នោតមុនពេលដោយផ្អែកតាមលក្ខខណ្ឌកម្រៃនៃច្បាប់ស្តីពីជម្រើសរបស់អ្នកបោះឆ្នោត។

ផែនការនេះនឹងគូសបញ្ជាក់ពីព្រឹត្តិការណ៍ដែលកើតឡើង ដើម្បីគ្រប់គ្រងការបោះឆ្នោតតាមច្បាប់ VCA។

សំណួរ ឬកង្វល់:

ការិយាល័យ ROV (707) 565-6800
ឥតគិតថ្លៃ (800) 750-8683
rov-info@sonoma-county.org

II. សកម្មភាពមុនពេលបោះឆ្នោត

A. ការរំលឹកអំពីការបោះឆ្នោតឆ្នាំ 2022

វិធីផ្សេងៗក្នុងការប្រមូលទិន្នន័យត្រូវបានធ្វើឡើងក្នុងអំឡុងពេលអន្តរកាលឆ្នាំ 2022 នូវកម្លាំងបោះឆ្នោតតាមច្បាប់ VCA នៅឆ្នាំ 2022 ក្នុងខោនធីសូល្យាម៉ា ដើម្បីជួយ ROV ក្នុងការកែលម្អបទពិសោធន៍នៃការបោះឆ្នោតនាពេលអនាគត។ វិធីទាំងនេះក៏នឹងត្រូវបានប្រើក្នុងអំឡុងរដ្ឋបោះឆ្នោតនាពេលអនាគតផងដែរ។

1. **CRA-IT (ស្មៀន-អ្នកកត់ត្រា-មន្ត្រីចុះបញ្ជីអ្នកបោះឆ្នោត-ក្រសួងព័ត៌មានវិទ្យា)**
CRA-IT បានជួយអ្នកបច្ចេកទេសនៅនឹងកន្លែងបណ្តោះអាសន្ន និងបានប្រើជំនួយពីក្រសួងប្រព័ន្ធព័ត៌មាននៃខោនធីដើម្បីចូលទៅមណ្ឌលបោះឆ្នោតក្នុងថ្ងៃទាំងអស់នៃការបោះឆ្នោត ដើម្បីដោះស្រាយបញ្ហា និងផ្តល់មតិកែលម្អដល់ការិយាល័យ ROV អំពីឧបករណ៍ដែលអាចនឹងត្រូវរក្សាសុវត្ថិភាព និងប្រើតាមទីតាំង ដើម្បីធានាថាទីតាំងទាំងនោះអាចផ្តល់បទពិសោធន៍ដ៏មានប្រសិទ្ធភាពបំផុតតាមដែលអាចធ្វើបានដល់អ្នកបោះឆ្នោត។ ROV បានដឹងថាមណ្ឌលបោះឆ្នោតមួយចំនួនមានមនុស្សច្រើន និងបានស្នើឱ្យប្រើកុំព្យូទ័រយូរដៃគ្រប់គ្រងបញ្ជីឈ្មោះ និងម៉ាស៊ីនបោះពុម្ពសន្លឹកឆ្នោតចល័តបន្ថែម ដើម្បីដោះស្រាយបញ្ហានេះ។ អ្នកបច្ចេកទេសទាំងនេះក៏បានដោះស្រាយបញ្ហាបច្ចេកទេសផងដែរ នៅពេលដែលអ្នកធ្វើការផ្នែកបោះឆ្នោតបានរៀបចំឧបករណ៍មិនត្រឹមត្រូវ និងអាចដោះស្រាយបញ្ហា ក៏ដូចជាប្រាប់អ្នកធ្វើការផ្នែកបោះឆ្នោតអំពីការរៀបចំដែលត្រឹមត្រូវសម្រាប់ថ្ងៃបោះឆ្នោតដែលនៅសល់។

កទៅមុខ ROV នឹងបន្តរកជួលអ្នកបច្ចេកទេសបណ្តោះអាសន្នដើម្បីផ្តល់ជំនួយផ្នែក IT។

2. **មតិកែលម្អនៃកម្លាំងបោះឆ្នោត VCA**
មតិកែលម្អត្រូវបានស្នើសុំពីអ្នកធ្វើការផ្នែកបោះឆ្នោត ផ្នែក IT និងផ្នែកជំនួយនៅនឹងកន្លែងទាំងអស់ដើម្បីឱ្យ ROV ដឹងអំពីបទពិសោធន៍របស់ពួកគេក្នុងការប្រើប្រាស់កម្លាំងបោះឆ្នោតដែលដូចទៅនឹងច្បាប់ VCA។ មតិកែលម្អត្រូវបានស្នើសុំពាក់ព័ន្ធនឹងការបណ្តុះបណ្តាលអ្នកធ្វើការផ្នែកបោះឆ្នោត សម្ភារៈណែនាំរបស់មណ្ឌលបោះឆ្នោត គ្រឿងបរិក្ខារដែលផ្តល់ឱ្យ និងកម្រិតពេញចិត្តជាមួយចំពោះកម្លាំងបោះឆ្នោត ឬទីតាំងជាក់លាក់ និងបុគ្គលិកមណ្ឌលបោះឆ្នោត។ មតិកែលម្អនឹងត្រូវបានប្រើដោយ ROV ដើម្បីកែលម្អការបណ្តុះបណ្តាលបុគ្គលិកមណ្ឌលបោះឆ្នោត

និងរកឱ្យឃើញបញ្ហាជាក់លាក់ពាក់ព័ន្ធនឹងទីតាំងមណ្ឌលបោះឆ្នោតនីមួយៗ ដូចជាកម្រិតការចកយានជំនិះ និងបញ្ហាឧបករណ៍ជាដើម។ មតិកែលម្អនេះនឹងជួយដល់ការរៀបចំការបោះឆ្នោតនាពេលអនាគត។

B. ស្ថាប័នប្រឹក្សាយោបល់

គណៈកម្មាធិការប្រឹក្សាយោបល់ដើម្បីផ្តល់ភាពងាយស្រួលផ្នែកបោះឆ្នោត (VAAC)
និងគណៈកម្មាធិការប្រឹក្សាយោបល់ដើម្បីផ្តល់ភាពងាយស្រួលផ្នែកភាសា (LAAC)
រៀបចំកិច្ចប្រជុំរបស់គណៈកម្មាធិការនីមួយៗយ៉ាងកិច្ចប្រឹងប្រែង ដើម្បីពិភាក្សាប្រធានបទអំពីការបោះឆ្នោតទូទៅ
ដូចជាសម្ភារៈបោះឆ្នោតផ្លូវការ កិច្ចប្រឹងប្រែងអប់រំនិងផ្សព្វផ្សាយ កម្រិតអំពីសុវត្ថិភាពអ៊ិនធឺណិត
និងសំណួរឬកង្វល់ពិសោធន៍ណាមួយទៅ។ គណៈកម្មាធិការទាំងនេះផ្តល់មតិអំពីវិធីកែលម្អកម្រិតសម្រាប់ VCA
ក្នុងខោនធីស្តូល ឈ្មោះអ្នកបោះឆ្នោតម្តងម្កាល និងផ្តល់មតិកែលម្អដំបូងសម្រាប់សម្ភារៈផ្សព្វផ្សាយ។
គណៈកម្មាធិការប្រឹក្សាយោបល់ទាំងនេះនឹងបន្តកិច្ចប្រជុំជាប្រចាំក្នុងអំឡុងពេលបោះឆ្នោតនាពេលអនាគត
ហើយនឹងរួមបញ្ចូលសមាជិកសាធារណជន អ្នកកសិកម្ម និងស្ថាប័នមានមូលដ្ឋានក្នុងសហគមន៍។
អ្នកដែលចង់ចូលរួមនឹងត្រូវបំពេញ រួចដាក់បញ្ជូនពាក្យសុំចូលរួម។

C. មណ្ឌលបោះឆ្នោត និងការបង្ហាញផ្ទះដាក់សន្លឹកឆ្នោត ផ្លូវការ

ក្រុមបោះឆ្នោត 4005 (ច្បាប់ស្តីពីជម្រើសរបស់អ្នកបោះឆ្នោត) តម្រូវឱ្យចំនួនមណ្ឌលបោះឆ្នោត និងផ្ទះដាក់សន្លឹកឆ្នោតផ្លូវការ
ត្រូវផ្អែកលើចំនួនចុះឈ្មោះអ្នកបោះឆ្នោតសរុបសម្រាប់ខោនធីក្នុងរយៈពេល 88 ថ្ងៃមុនពេលបោះឆ្នោត។
ដើម្បីធានាថាជ្រើសរើសមណ្ឌលបោះឆ្នោត និងផ្ទះដាក់សន្លឹកឆ្នោតផ្លូវការបានគ្រប់គ្រាន់
មានការស្ទង់មតិអំពីទីតាំងសក្តានុពលនៅរដូវក្តៅ មុនពេលបោះឆ្នោតជំហានដំបូង។ ROV
កំពុងរកមើលការផ្លាស់ប្តូរចំពោះជំនួយតាមច្បាប់ VCA ទាក់ទងនឹងការយកទីតាំងមណ្ឌលបោះឆ្នោតរយៈពេលវែង។

កំណើននៃការចុះឈ្មោះអ្នកបោះឆ្នោតមួយផ្នែកដោយសារតែការចុះឈ្មោះអ្នកបោះឆ្នោតដោយស្វ័យប្រវត្តិកាមរយៈក្រសួងយាន
យន្ត (DMV) នឹងត្រូវបានតាមដាន ដើម្បីធានាថាយើងបង្កើនទីតាំងមណ្ឌលបោះឆ្នោត និងផ្ទះដាក់សន្លឹកឆ្នោតផ្លូវការ
នៅពេលដែលចំនួនចុះឈ្មោះត្រូវតាមតម្រូវកំណត់ជាក់លាក់។ ក្នុងចំនួនចុះឈ្មោះបច្ចុប្បន្នក្រោម 300,000 នាក់ក៏ចក្ខុ
លក្ខខណ្ឌតម្រូវក៏៖

- មណ្ឌលបោះឆ្នោត 30 ទីតាំង (1 ទីតាំងសម្រាប់អ្នកបោះឆ្នោតដែលបានចុះឈ្មោះ 10,000 នាក់)
- ផ្ទះដាក់សន្លឹកឆ្នោតផ្លូវការ 20 ទីតាំង (1 ទីតាំងសម្រាប់អ្នកបោះឆ្នោតដែលបានចុះឈ្មោះ 15,000 នាក់)

ក្រុមបោះឆ្នោត 4005 ក៏តម្រូវឱ្យខោនធីនានាពិចារណាលក្ខខណ្ឌជាក់លាក់ផងដែរ
នៅពេលកំណត់ទីតាំងមណ្ឌលបោះឆ្នោតសម្រាប់សហគមន៍។

លក្ខខណ្ឌត្រូវពិចារណាគឺ៖

- ទីតាំងមណ្ឌលបោះឆ្នោត និងផ្ទះដាក់សន្លឹកឆ្នោតផ្លូវការនៅជិតមធ្យោបាយធ្វើដំណើរសាធារណៈ។
- ទីតាំងមណ្ឌលបោះឆ្នោត និងផ្ទះដាក់សន្លឹកឆ្នោតផ្លូវការនៅជិតសហគមន៍ដែលមានប្រវត្តិប្រើប្រាស់ការបោះតាមសំបុត្រកិច្ចកិច្ច។
- ទីតាំងមណ្ឌលបោះឆ្នោត និងផ្ទះដាក់សន្លឹកឆ្នោតផ្លូវការនៅជិតទីប្រជុំជន។
- ទីតាំងមណ្ឌលបោះឆ្នោត និងផ្ទះដាក់សន្លឹកឆ្នោតផ្លូវការនៅជិតសហគមន៍និយាយភាសាភាគតិច។
- ទីតាំងមណ្ឌលបោះឆ្នោត និងផ្ទះដាក់សន្លឹកឆ្នោតផ្លូវការនៅជិតអ្នកបោះឆ្នោតដែលមានពិការភាព។
- ទីតាំងមណ្ឌលបោះឆ្នោត និងផ្ទះដាក់សន្លឹកឆ្នោតផ្លូវការនៅជិតសហគមន៍ដែលមានអត្រាម្ចាស់យានជំនិះក្នុងផ្ទះនៅកម្រិតទាប។
- ទីតាំងមណ្ឌលបោះឆ្នោត និងផ្ទះដាក់សន្លឹកឆ្នោតផ្លូវការនៅជិតសហគមន៍មានចំណូលទាប។
- ទីតាំងមណ្ឌលបោះឆ្នោត និងផ្ទះដាក់សន្លឹកឆ្នោតផ្លូវការនៅជិតសហគមន៍អ្នកបោះឆ្នោតដែលមានសិទ្ធិ
បំរែបំរួលបានចុះឈ្មោះបោះឆ្នោត ហើយអាចនឹងត្រូវការចុះឈ្មោះអ្នកបោះឆ្នោតក្នុងថ្ងៃតែមួយ។
- ទីតាំងមណ្ឌលបោះឆ្នោត និងផ្ទះដាក់សន្លឹកឆ្នោតផ្លូវការនៅជិតក្រុមមនុស្សដែលនៅដាច់ដោយឡែកដោយសារភូមិសាស្ត្រ
រួមទាំងតំបន់អភិរក្សជនជាតិអាមេរិកដើម។
- ទទួលបានចំណុះកម្រិតថ្លៃ និងងាយស្រួលនៅទីតាំងមណ្ឌលបោះឆ្នោត និងផ្ទះដាក់សន្លឹកឆ្នោតផ្លូវការ។
- ចម្ងាយ និងរយៈពេលដែលអ្នកបោះឆ្នោតត្រូវធ្វើដំណើរតាមរថយន្ត
ឬមធ្យោបាយធ្វើដំណើរសាធារណៈទៅទីតាំងមណ្ឌលបោះឆ្នោត និងផ្ទះដាក់សន្លឹកឆ្នោតផ្លូវការ។
- តម្រូវការប្រើវិធីផ្សេងសម្រាប់អ្នកបោះឆ្នោតដែលមានពិការភាព
ដែលមិនអាចបោះឆ្នោតដោយការបោះតាមសំបុត្របាន។
- លំនៅឋានរាជធានីនៅជិតទីតាំងមណ្ឌលបោះឆ្នោត និងផ្ទះដាក់សន្លឹកឆ្នោតផ្លូវការ។
- តម្រូវការប្រើមណ្ឌលបោះឆ្នោតចល័ត បន្ថែមពីលើចំនួនមណ្ឌលបោះឆ្នោតដែលបានបង្កើត។
- ទីតាំងមណ្ឌលបោះឆ្នោតនៅបរិវេណមហាវិទ្យាល័យ ឬសាកលវិទ្យាល័យឯកជន។

ជាទៀងទាត់ ROV នឹងធ្វើការវិភាគលើលក្ខខណ្ឌតាមច្បាប់ VCA ដោយប្រើប្រព័ន្ធព័ត៌មានភូមិសាស្ត្រនៃខោនធី និងបង្កើត
ផែនទីស្រទាប់លក្ខខណ្ឌ VCA។ ROV នឹងប្រើទិន្នន័យដើម្បីទាក់ទងទៅទីតាំងសក្តានុពលក្នុងការ
ស្នើសុំឱ្យពួកគេចូលរួមជាមណ្ឌលបោះឆ្នោត និងធ្វើតេស្តការភ្ជាប់ wi-fi
ដើម្បីធានាថាទីតាំងនានាអាចប្រើប្រាស់ឈ្មោះអេឡិចត្រូនិកដើម្បី 1) ផ្តល់សន្លឹកឆ្នោតត្រឹមត្រូវសម្រាប់គ្រប់អ្នកបោះឆ្នោត
មិនថាពួកគេទៅមណ្ឌលបោះឆ្នោតណាឡើយ និង 2)
ធានាថាអ្នកធ្វើការផ្នែកបោះឆ្នោតអាចកំណត់ថាអ្នកបោះឆ្នោតបានបញ្ជូនសន្លឹកឆ្នោត VBM
ទៅការិយាល័យយើងវិញឬនៅ ឬបានបោះឆ្នោតនៅមណ្ឌលបោះឆ្នោតផ្សេងទៀតក្នុងអំឡុងពេលបោះឆ្នោតឬនៅ
ទិន្នន័យដូចគ្នានេះនឹងត្រូវបានត្រួតពិនិត្យ ដើម្បីកំណត់ទីតាំងផ្ទះដាក់សន្លឹកឆ្នោតផ្លូវការដែលមានភាពងាយស្រួលបំផុត។

ទីតាំងទាំងអស់ត្រូវបានស្ទង់មតិអំពីលទ្ធភាពប្រើ/លទ្ធភាពទទួលបាន

មុនពេលត្រូវបានជ្រើសរើសជាមណ្ឌលបោះឆ្នោតសម្រាប់ការបោះឆ្នោត។
 ការស្នើសុំគឺជាជំហានដំបូងដ៏សំខាន់ក្នុងការកំណត់ទីតាំងដែលនឹងប្រសើរបំផុតសម្រាប់អ្នកបោះឆ្នោត។
 បញ្ជីពេញលេញនៃព័ត៌មានអំពីការវាយតម្លៃ និងលក្ខខណ្ឌតម្រូវអប្បបរមាសម្រាប់មណ្ឌលបោះឆ្នោតមាននៅក្នុងឧបសម្ព័ន្ធ G។
 បញ្ជីពេញលេញនៃព័ត៌មានអំពីការវាយតម្លៃ និងលក្ខខណ្ឌតម្រូវអប្បបរមាសម្រាប់ចុងដាក់សន្លឹកឆ្នោតផ្លូវការមាននៅក្នុងឧបសម្ព័ន្ធ H។

D. ឧបករណ៍ និងសុវត្ថិភាព

ដើម្បីធានាថាទីតាំងទាំងអស់មានឧបករណ៍បោះឆ្នោតគ្រប់គ្រាន់ ROV
 និងមានឧបករណ៍បម្រុងសម្រាប់ប្រើតាមរយៈការបញ្ជូន មន្ត្រីផ្តល់ជំនួយនៅនឹងកន្លែង (FSO)
 ឬការបញ្ជូនអ្នកបច្ចេកទេសនៅនឹងកន្លែងផ្នែកស្មើ-អ្នកកត់ត្រា-អ្នកវាយតម្លៃ-IT (CRA-IT)។
 អ្នកបច្ចេកទេសនៅនឹងកន្លែងផ្នែក CRA-IT ឬ FSOs នឹងរាយការណ៍ទៅ ROV
 ប្រសិនបើទីតាំងណាមួយត្រូវការកុញទ័រយូរដៃគ្រប់គ្រងបញ្ជីឈ្មោះ និងម៉ាស៊ីនបោះពុម្ពសន្លឹកឆ្នោតចល័តបន្ថែម
 ដើម្បីឱ្យអាចប្រើបានរបស់តាមតម្រូវការ។

បន្ថែមពីលើការធានាឱ្យមានឧបករណ៍គ្រប់គ្រាន់ ក៏មានតម្រូវការឱ្យធានាសុវត្ថិភាពឧបករណ៍ទាំងអស់ដែរ។ ROV
 និងស្នើសុំមតិកែលម្អពីខោនធីក្រោមច្បាប់ VCA ផ្សេងទៀតនៅពេលត្រូវការ ដើម្បីដឹងថាពួកគេបានយល់ដឹងអ្វីខ្លះ
 និងបានអនុវត្តអ្វីខ្លះ។ ROV នឹងធ្វើការអាប់ដេតជាបន្តបន្ទាប់លើកម្មវិធី និងឧបករណ៍ទាំងអស់ដែលអនុញ្ញាតដោយច្បាប់រដ្ឋ
 និងតាមការណែនាំ និងជំនួយពីក្រុមហ៊ុនផ្តល់សេវាប្រព័ន្ធបោះឆ្នោត Dominion។ បន្ថែមពីនេះ
 ការសុវត្ថិភាពបន្ថែមទៀតនឹងត្រូវបានដើរតួនាទីសំខាន់ក្នុងដំណើរការសន្លឹកឆ្នោត។
 ការថែទាំបង្ការក៏នឹងត្រូវធ្វើឡើងចំពោះឧបករណ៍បោះឆ្នោតតាមនីតិវិធីនៃការប្រើប្រាស់ឧបករណ៍ផងដែរ។

ការរៀបចំឧបករណ៍បោះឆ្នោតត្រូវបានធ្វើឡើងដោយអ្នកសម្របសម្រួលប្រព័ន្ធព័ត៌មាននៃក្រសួង ROV,
 អ្នកបច្ចេកទេសជំនាញផ្នែកព័ត៌មាននៃក្រសួង, ប្រធានមើលការខុសត្រូវត្រៀមផ្គត់ផ្គង់ និងបុគ្គលិកផ្នែកជំនួយបន្ថែម។
 ការដឹកជញ្ជូនឧបករណ៍ត្រូវបានសម្របសម្រួលរវាងអនុប្រធាន ROV, ប្រធានមើលការខុសត្រូវត្រៀមផ្គត់ផ្គង់
 ក្រុមហ៊ុនថយន្តដឹកកុងតឺន័រ ដែលនឹងចុះកិច្ចសន្យាដើម្បីដឹកជញ្ជូនឧបករណ៍
 និងសម្ភារៈបោះឆ្នោតដោយសុវត្ថិភាពទៅមណ្ឌលបោះឆ្នោតសម្រាប់ ROV។

ការដឹកជញ្ជូនឧបករណ៍ និងត្រៀមផ្គត់ផ្គង់ការបោះឆ្នោតត្រូវបានរៀបចំរវាងក្រុមហ៊ុនថយន្តដឹកកុងតឺន័រ
 និងទីតាំងមណ្ឌលបោះឆ្នោតឱ្យបានមុនពេល ដើម្បីឱ្យការបោះឆ្នោតមុនពេលដំណើរការបាន ដែលធ្វើឡើងរយៈពេល 10 ឬ 3
 ថ្ងៃមុនថ្ងៃបោះឆ្នោត។

ឧបករណ៍ត្រូវបានរក្សាទុកនៅទីតាំងមណ្ឌលបោះឆ្នោតក្នុងតំបន់ដែលរៀបចំជាមុនរវាងក្រុមហ៊ុនថយន្តដឹកកុងតឺន័រ
 និងទីតាំងមណ្ឌលបោះឆ្នោត។ ឧបករណ៍ទាំងអស់ប្រើសេវាដែលមានលេខកូដលើកាបូប កន្ត្រក ឬកុងតឺន័រទាំងអស់
 ដែលត្រូវបានកត់ត្រា
 និងពិនិត្យមើលដោយផ្ទៀងផ្ទាត់ជាមួយកំណត់ត្រាសុវត្ថិភាពសម្រាប់មណ្ឌលបោះឆ្នោតដោយអ្នកធ្វើការផ្នែកបោះឆ្នោត
 ដែលបើកការបោះឆ្នោតនៅថ្ងៃទីមួយនៃការបោះឆ្នោតមុនពេល។

ឧបករណ៍ទាំងអស់ត្រូវបានរក្សាសុវត្ថិភាពដោយអ្នកធ្វើការផ្នែកបោះឆ្នោតដោយប្រើសេវាដែលមានលេខកូដថ្មី
 និងដាក់សោនៅចន្លោះថ្ងៃបោះឆ្នោត
 និងបញ្ជាក់ថាឃើញនិងមានសុវត្ថិភាពនៅពេលបើកការបោះឆ្នោតនៅថ្ងៃបន្តបន្ទាប់នៃការបោះឆ្នោត។

E. ការផ្សព្វផ្សាយ និងការអប់រំ

ROV នឹងបន្តការអប់រំ និងការផ្សព្វផ្សាយដល់សហគមន៍ផ្សេងៗពាក់ព័ន្ធនឹងជម្រើសបោះឆ្នោតតាមច្បាប់ VCA។
 គម្រោងនេះមាននៅទំព័រទី 12-22 នៃឯកសារនេះ។

III. សកម្មភាពបោះឆ្នោត និងជំនួយ

A. ការធ្វើតេស្តភាពសមហេតុផល និងភាពត្រឹមត្រូវ

ឧបករណ៍ទាំងអស់នឹងត្រូវបានកំណត់រចនាសម្ព័ន្ធដោយបុគ្គលិក ROV សម្រាប់ការបោះឆ្នោតនីមួយៗ
 បន្ទាប់ពីទទួលបានបញ្ជីបេក្ខភាពដែលបានបញ្ជាក់ពីរដ្ឋលេខាធិការ (សម្រាប់ការបោះឆ្នោតទូទាំងរដ្ឋ)
 ហើយបញ្ជីបេក្ខភាពត្រូវបានរៀបចំដោយបុគ្គលិក ROV សម្រាប់ការបោះឆ្នោតក្នុងតំបន់។ ការធ្វើតេស្តភាពសមហេតុផល
 និងភាពត្រឹមត្រូវនឹងធ្វើឡើងដោយយោងតាមច្បាប់រដ្ឋសម្រាប់ឧបករណ៍បោះឆ្នោតទាំងអស់
 រួមទាំងម៉ាស៊ីនបោះពុម្ពសន្លឹកឆ្នោត ឧបករណ៍សម្គាល់សន្លឹកឆ្នោតងាយស្រួលប្រើ និងម៉ាស៊ីនបង្កើតការងារ។
 ការចេញផ្សាយព័ត៌មាននឹងត្រូវបានផ្ញើមុនពេលចាប់ផ្តើមការធ្វើតេស្តភាពសមហេតុផល និងភាពត្រឹមត្រូវ។
 ដំណើរការនេះបើកចំហជាសាធារណៈ។

B. សម្ភារៈ និងធនធានបោះឆ្នោត

1. ព័ត៌មានណែនាំសម្រាប់អ្នកបោះឆ្នោតនៅខោនធី ព័ត៌មានណែនាំសម្រាប់អ្នកបោះឆ្នោត (VIG) នៅខោនធីរបស់ ROV
 នឹងមានកម្រិតភាពសន្លឹកឆ្នោតសម្រាប់ប្រភេទសន្លឹកឆ្នោតជាក់លាក់របស់អ្នកបោះឆ្នោតនីមួយៗសម្រាប់ការបោះឆ្នោត
 មួយលើកៗ។ ព័ត៌មានណែនាំនេះក៏នឹងមានព័ត៌មានលម្អិតអំពីដំណើរការបោះតាមសំបុត្រ (VBM) ជម្រើសស្នើសុំឱ្យប្តូរថ្មី
 ឬបញ្ជូនសន្លឹកឆ្នោត VBM ក្រឡប់វិញ រួមទាំងបញ្ជីពេញលេញអំពីទីតាំងមណ្ឌលបោះឆ្នោត
 និងផ្តល់ដាក់សន្លឹកឆ្នោតផ្លូវការ។ VIG មានជាទម្រង់បោះពុម្ពទំហំធំ និងលើអ៊ីនធឺណិត
 និងមានពីរភាសាជាភាសាអង់គ្លេស/អេស្ប៉ាញ។

ព័ត៌មានណែនាំសម្រាប់អ្នកបោះឆ្នោតនៅខោនធីដែលងាយស្រួលប្រើមាននៅលើគេហទំព័ររបស់ ROV ចាប់ពី 45 ថ្ងៃមុនថ្ងៃបោះឆ្នោត។ ដើម្បីចូលមើលព័ត៌មានណែនាំសម្រាប់អ្នកបោះឆ្នោតក្នុងរដ្ឋដែលមានព័ត៌មានអំពីបេក្ខភាព និងលេចក្តីអះអាងទូទាំងរដ្ឋ សូមចូលទៅកាន់ <https://www.sos.ca.gov/elections/>

2. **កញ្ចប់សន្លឹកឆ្នោតដែលបោះតាមសំបុត្រ**
 រាល់អ្នកបោះឆ្នោតដែលបានចុះឈ្មោះនៅខោនធីសូមពិនិត្យមើលកញ្ចប់បោះតាមសំបុត្រ រួមជាមួយសម្ភារៈទាំងអស់ជាទម្រង់ពីរភាសាអង់គ្លេស/អេស្ប៉ាញ។
 កញ្ចប់នេះនឹងរួមបញ្ចូលសន្លឹកឆ្នោតផ្លូវការរបស់អ្នកបោះឆ្នោត ការណែនាំអំពីការបោះឆ្នោត ស្រោមសំបុត្របញ្ជូនត្រឡប់ពណ៌ខៀវដែលមានរន្ធសម្គាល់កន្លែងចុះហត្ថលេខា ដើម្បីជួយអ្នកបោះឆ្នោតដែលមានពិការភាពក្នុងការស្វែងរកជួរហត្ថលេខា បញ្ជីទីតាំងមណ្ឌលបោះឆ្នោត និងធុងដាក់សន្លឹកឆ្នោតផ្លូវការទាំងអស់ ព្រមទាំងស្លឹក "ខ្ញុំបានបោះឆ្នោត"។ សម្ភារៈបោះឆ្នោត ដូចជាសន្លឹកឆ្នោតផ្លូវការ មិនត្រូវបានបញ្ជូនបន្តដោយសេវាប្រៃសណីយ៍សហរដ្ឋអាមេរិក (USPS) ទេ (ក្របបោះឆ្នោត 3008(b))។ វាត្រូវបានបញ្ជូនត្រឡប់ទៅ ROV វិញដើម្បីដំណើរការ។

3. **កាតប្រៃសណីយ៍អ្នកបោះឆ្នោត**
 អ្នកបោះឆ្នោតដែលបានចុះឈ្មោះទាំងអស់នឹងទទួលបានកាតប្រៃសណីយ៍ចំនួនពីរ ជាពីរភាសាអង់គ្លេស/អេស្ប៉ាញ ដែលប្រើប្រាស់កាតប្រៃសណីយ៍ព័ត៌មានទំនាក់ទំនង និងការបោះឆ្នោតនាពេលខាងមុខ។ កាតប្រៃសណីយ៍ដំបូងនឹងផ្ញើតាមសំបុត្រទៅអ្នកបោះឆ្នោត មុនព័ត៌មានណែនាំសម្រាប់អ្នកបោះឆ្នោតនៅខោនធី ហើយកាតប្រៃសណីយ៍ទីពីរនឹងផ្ញើតាមសំបុត្រទៅអ្នកបោះឆ្នោតមុនពេលមណ្ឌលបោះឆ្នោត 11 ថ្ងៃបើកដំណើរការ។

4. **គេហទំព័រ ROV**
 គេហទំព័រ ROV នឹងត្រូវបានធ្វើបច្ចុប្បន្នភាពដោយប្រើព័ត៌មានខាងក្រោម នៅពេលមាន៖
 - a. ទំព័រពិនិត្យការចុះឈ្មោះអ្នកបោះឆ្នោត ដែលអនុញ្ញាតឱ្យអ្នកបោះឆ្នោតនៅខោនធីសូមពិនិត្យផ្ទៃក្រៅព័ត៌មានចុះឈ្មោះអ្នកបោះឆ្នោត។
 - b. ទីតាំងមណ្ឌលបោះឆ្នោត និងធុងដាក់សន្លឹកឆ្នោតផ្លូវការដែលតម្រូវតាមទីក្រុង ដោយមានម៉ោងប្រតិបត្តិការ និងទិសដៅទៅក្របខ័ណ្ឌតាមរយៈផែនទី Google។
 - c. លទ្ធផលបោះឆ្នោតលក្ខណៈអន្តរកម្ម
 - d. ព័ត៌មានអំពីផ្ទៃសម្រាប់បោះឆ្នោតដែលអាចទទួលបាន រួមមានព័ត៌មានអំពីអ្វីដែលមាននៅមណ្ឌលបោះឆ្នោត ការបោះឆ្នោតនៅម្ខាងផ្លូវការបោះតាមសំបុត្រដែលអាចធ្វើបាន និងសម្ភារៈជាទម្រង់ដែលអាចទទួលបាន។
 - e. លទ្ធភាពទទួលបានព័ត៌មានណែនាំលើអ៊ីនធឺណិតអំពីអ្នកបោះឆ្នោតនៅខោនធីរបស់អ្នកបោះឆ្នោត នៅពេលដែលមាន។

C. ផ្ទៃសម្រាប់បោះឆ្នោត និងលទ្ធភាពទទួលបានសន្លឹកឆ្នោត

1. **បោះតាមសំបុត្រ**
 អ្នកបោះឆ្នោតអាចជ្រើសរើសបោះឆ្នោតលើសន្លឹកឆ្នោតផ្លូវការរបស់ខ្លួនដែលផ្ញើមកដល់ក្នុងកញ្ចប់បោះតាមសំបុត្រចាប់ ពី 29 ថ្ងៃមុនថ្ងៃបោះឆ្នោត។ ពួកគេអាចបញ្ជូនសន្លឹកឆ្នោតមកវិញតាមសំបុត្រ នៅធុងដាក់សន្លឹកឆ្នោតផ្លូវការណាមួយ (បើក 28 ថ្ងៃមុនថ្ងៃបោះឆ្នោត) ឬនៅមណ្ឌលបោះឆ្នោតណាមួយ។ សន្លឹកឆ្នោតត្រូវផ្ញើទៅកាន់ការិយាល័យ ROV និងគ្រប់មណ្ឌលបោះឆ្នោត។

ប្រសិនបើអ្នកបោះឆ្នោតមិនទទួលបានកញ្ចប់បោះតាមសំបុត្ររបស់ខ្លួនទេ ពួកគេអាចហៅទូរសព្ទទៅការិយាល័យតាមរយៈលេខ (707) 565-6800 ឬខ្សែទូរសព្ទឥតគិតថ្លៃលេខ (800) 750-8683 ឬអ៊ីមែល rov-info@sonoma-county.org ឬទៅការិយាល័យ ROV ដើម្បីពិភាក្សាអំពីផ្ទៃសម្រាប់ កញ្ចប់បោះតាមសំបុត្ររបស់អ្នកបោះឆ្នោតអាចទៅយកនៅការិយាល័យ ROV ដោយមិត្តភក្តិ ឬសាច់ញាតិ ប្រសិនបើត្រូវតាមលក្ខខណ្ឌ។ ព័ត៌មានបន្ថែមមាននៅ [គេហទំព័រ ROV](#)។

សន្លឹកឆ្នោតបោះតាមសំបុត្រអាចបញ្ជូនត្រឡប់ទៅមណ្ឌលបោះឆ្នោត ឬធុងដាក់សន្លឹកឆ្នោតណាមួយបានរហូតដល់ម៉ោង 8:00 យប់នៅថ្ងៃបោះឆ្នោត។ សន្លឹកឆ្នោតក៏អាចបញ្ជូនត្រឡប់វិញតាមសំបុត្រ (បង់ថ្លៃប្រៃសណីយ៍រួច) និងត្រូវតែវាយត្រាប្រៃសណីយ៍មិនហួសថ្ងៃបោះឆ្នោត។ ប្រសិនបើបញ្ជូនសន្លឹកឆ្នោតត្រឡប់វិញក្នុងធុងប្រមូល USPS នៅថ្ងៃបោះឆ្នោត ប្រការសំខាន់គឺត្រូវចុះពេលវេលាប្រមូលចុងក្រោយដែលមាននៅលើធុងប្រមូល USPS។ ប្រសិនបើដាក់សន្លឹកឆ្នោតក្នុងធុងប្រមូល USPS ក្រោយពេលវេលាប្រមូលចុងក្រោយ នោះយ៉ាងតិចក៏ដល់ថ្ងៃបន្ទាប់ទើបវាត្រូវបានវាយត្រាប្រៃសណីយ៍ ដោយអាស្រ័យលើកាលវិភាគប្រមូល USPS ដែលបានប្រកាស ដូច្នោះនឹងហួសពេលរបស់សន្លឹកឆ្នោត។

ប្រសិនបើអ្នកបោះឆ្នោតភ្លេចចុះហត្ថលេខាលើស្រោមសំបុត្របញ្ជូនត្រឡប់វិញ ឬហត្ថលេខារបស់គាត់មិនដូចហត្ថលេខាក្នុងកំណត់ត្រារបស់អ្នកបោះឆ្នោតទេ នោះលិខិត និងទម្រង់បែបបទមួយត្រូវបានផ្ញើទៅអ្នកបោះឆ្នោតនោះដោយមានស្រោមសំបុត្របញ្ជូនត្រឡប់ដែលបង់ថ្លៃប្រៃសណីយ៍រួច រួមជាមួយការណែនាំ និងថ្លៃផុតកំណត់សម្រាប់បញ្ជូនទម្រង់បែបបទនោះមកវិញ។ សន្លឹកឆ្នោតត្រូវលក្ខខណ្ឌដែលវាយត្រាប្រៃសណីយ៍រួចនៅថ្ងៃ ឬមុនថ្ងៃបោះឆ្នោត និងបានទទួលនៅក្នុងការិយាល័យ ROV ក្នុងពេលវេលាដែលអនុញ្ញាតស្របច្បាប់ក្រោយថ្ងៃបោះឆ្នោត និងត្រូវបានរាប់ ហើយបញ្ជូលក្នុងលទ្ធផលផ្លូវការ។ គិតត្រឹមថ្ងៃបោះឆ្នោត EAP នេះ សន្លឹកឆ្នោតដែលបានវាយត្រាប្រៃសណីយ៍នៅថ្ងៃ ឬមុនថ្ងៃបោះឆ្នោត ត្រូវផ្ញើទទួលនៅក្នុងការិយាល័យ ROV មិនលើសពី 7 ថ្ងៃក្រោយថ្ងៃបោះឆ្នោត។ សូមពិនិត្យមើលខ្លឹមសារណែនាំរបស់អ្នកសម្រាប់ការបោះឆ្នោតនីមួយៗ និង/ឬ [គេហទំព័រ ROV](#) សម្រាប់ការណែនាំបន្ថែម ក្នុងការណែនាំការផ្លាស់ប្តូរនីតិវិធី។

មណ្ឌលបោះឆ្នោតបើកចាប់ពីម៉ោង 9:00 ព្រឹកដល់ម៉ោង 5:00 ល្ងាចក្នុងអំឡុងថ្ងៃបោះឆ្នោតមុនពេលទាំងអស់។ អ្នកបោះឆ្នោតអាចផ្ទៀងផ្ទាត់ម៉ោង និងទីតាំងបោះឆ្នោតមុននឹងទៅ ដោយពិនិត្យមើលព័ត៌មានណែនាំសម្រាប់អ្នកបោះឆ្នោតនៅខោនធី កញ្ចប់បោះតាមសំបុត្ររបស់ខ្លួន ហៅទូរសព្ទទៅលេខ

(707) 565-6800 ឬនៅលើគេហទំព័ររបស់ ROV។ មណ្ឌលបោះឆ្នោតទាំងអស់បើកពីម៉ោង 7:00 ព្រឹកដល់ម៉ោង 8:00 យប់នៅថ្ងៃបោះឆ្នោត។ ទីតាំងផ្ទះដាក់សន្លឹកឆ្នោតផ្លូវការទាំងអស់បើក 28 ថ្ងៃមុនថ្ងៃបោះឆ្នោត បើក 24 ម៉ោងក្នុងមួយថ្ងៃ* និងចាក់សោនៅម៉ោង 8 យប់នៅថ្ងៃបោះឆ្នោត។

*ក្នុងការបោះឆ្នោតពីសេស ការប្រើធុងឆ្នោតអាចមានការកំណត់តាមម៉ោងធ្វើការជាក់លាក់ ដែលនឹងប្រកាសនៅលើគេហទំព័រ ROV និងនៅក្នុងឯកសារក្នុងកញ្ចប់ VBM។

បន្ទាប់ពីបញ្ជូនសន្លឹកឆ្នោតទៅការិយាល័យ ROV រួច ការពិនិត្យហត្ថលេខាលើសន្លឹកឆ្នោតផ្លូវការនឹងចាប់ផ្តើមពី 28 ថ្ងៃ មុនថ្ងៃបោះឆ្នោត។ រាល់ហត្ថលេខាលើសន្លឹកឆ្នោតបោះតាមសំបុត្រដែលបញ្ជូនត្រឡប់វិញត្រូវបានប្រៀបធៀបជាមួយហត្ថលេខារបស់អ្នកបោះ ឆ្នោតនៅក្នុងការចុះឈ្មោះអ្នកបោះឆ្នោត និងឯកសារអមទាំងឡាយ។ សន្លឹកឆ្នោតបោះតាមសំបុត្រមិនបន្តដកចេញ ឬដំណើរការឡើយ លុះត្រាតែ ROV យល់ព្រមចំពោះហត្ថលេខាលើស្រោមសំបុត្របញ្ជូនត្រឡប់វិញដែលដាក់សន្លឹកឆ្នោតរបស់អ្នកបោះឆ្នោត។ សន្លឹកឆ្នោតបោះតាមសំបុត្រដែលពិបាកសម្រេចទាំងអស់ត្រូវមានការត្រួតពិនិត្យលើការគ្រប់គ្រង។ ប្រសិនបើអ្នកបោះឆ្នោតមិនបានផ្តល់ហត្ថលេខា ឬប្រសិនបើហត្ថលេខាមិនដូចហត្ថលេខាដែលមានក្នុងកំណត់ត្រាចុះឈ្មោះរបស់អ្នកបោះឆ្នោតទេ អ្នកបោះឆ្នោតនោះនឹងត្រូវបានទាក់ទងតាមសំបុត្រ ដើម្បីកែតម្រូវបញ្ហានេះ មុនពេលបញ្ជាក់ការបោះឆ្នោត។

2. ការបោះតាមសំបុត្រដែលអាចធ្វើបាន

អ្នកបោះឆ្នោតណាម្នាក់អាចចូលប្រើកម្មវិធីកំណត់សន្លឹកឆ្នោតពិចម្ងាយតាមរយៈសំបុត្រ (RAVBM) តាមអ៊ិនធឺណិត ដោយបំពេញទម្រង់បែបបទតាមអ៊ិនធឺណិតនៅលើ [គេហទំព័រ](#) ROV

ឬស្នើសុំទម្រង់បែបបទនេះនៅផ្នែកខាងក្រោយនៃព័ត៌មានណែនាំសម្រាប់អ្នកបោះឆ្នោតនៅខោនធីរបស់ខ្លួន។ នៅពេលអ្នកបោះឆ្នោតបំពេញ និងដាក់បញ្ជូនទម្រង់បែបបទស្នើសុំរួច ROV នឹងផ្ញើឯកសារព័ត៌មានអំពីអ្នកបោះឆ្នោតទៅប្រព័ន្ធបោះឆ្នោត Dominion ដែលជាម៉ាស៊ីនរបស់ប្រព័ន្ធ RAVBM ហើយអ្នកបោះឆ្នោតនឹងទទួលបានអ៊ីមែលមួយដែលណែនាំអំពីរបៀបបន្តដំណើរការ។ បន្ទាប់មក អ្នកបោះឆ្នោតនឹងត្រូវបានណែនាំក្នុងអ៊ីមែលនោះអំពីវិធីទទួលបានកញ្ចប់សន្លឹកឆ្នោត ដោយផ្អែកលើអាសយដ្ឋានស្នាក់នៅរបស់ពួកគេ និងអាចរកសន្លឹកឆ្នោតអេឡិចត្រូនិកដោយប្រើក្រាហ្វិច កណ្តុរ អេក្រង់ថាច់ស្ត្រីន ឬឧបករណ៍ជំនួយរបស់ពួកគេផ្ទាល់។ នៅពេលអ្នកបោះឆ្នោតបានក្លាយជាសន្លឹកឆ្នោតរួច គាត់នឹងមានជម្រើសពិនិត្យមើលការជ្រើសរើសរបស់គាត់។ នៅពេលគាត់ជ្រើសរើសជាការសម្រេចចុងក្រោយហើយ អ្នកបោះឆ្នោតត្រូវតែបោះពុម្ពសន្លឹកឆ្នោតនោះ ហើយផ្ញើរមកដោយប្រើទម្រង់ត្រូវស្រោមសំបុត្រអាចបោះពុម្ពបានដែលមានលើអ៊ិនធឺណិត ដែលមាននៅក្នុងការណែនាំ។ ប្រសិនបើអ្នកបោះឆ្នោតត្រូវការស្រោមសំបុត្រដែលមាននូវសម្គាល់កន្លែងចុះហត្ថលេខា គាត់អាចទាក់ទងទៅការិយាល័យ ROV ដើម្បីស្នើសុំប្តូរស្រោមសំបុត្របាន។ សម្រាប់ព័ត៌មានបន្ថែមអំពី RAVBM សូមមើលទំព័រទី 19។

3. មណ្ឌលបោះឆ្នោត

អ្នករស់នៅក្នុងខោនធីសូលម៉ាណាក់បានដែលមានសិទ្ធិបោះឆ្នោតអាចទៅមណ្ឌលបោះឆ្នោតណាមួយបានចាប់ពី 10 ថ្ងៃមុនថ្ងៃបោះឆ្នោតដើម្បី៖

- បោះឆ្នោតដោយផ្ទាល់
- ទៅយកសន្លឹកឆ្នោតប្តូរថ្មីសម្រាប់ខ្លួនឯង ប្រសិនបើគាត់មិនបានទទួល បានដាក់ខុសកន្លែង ឬបានធ្វើឱ្យមានកំហុសលើសន្លឹកឆ្នោតដើម។
- ការទទួលសន្លឹកឆ្នោតប្តូរថ្មីសម្រាប់អ្នកដទៃអាចធ្វើទៅបានតែនៅការិយាល័យ ROV ប៉ុណ្ណោះ។* សន្លឹកឆ្នោតប្តូរថ្មីផ្លូវការត្រូវបានបោះពុម្ពដោយប្រើម៉ាស៊ីនបោះពុម្ពសន្លឹកឆ្នោតចល័ត ដែលបញ្ជាក់ដោយរដ្ឋលេខាធិការ។
- *ព័ត៌មានលម្អិតអំពីការទៅយកសន្លឹកឆ្នោតជំនួសអ្នកបោះឆ្នោតផ្សេងទៀតមាននៅលើគេហទំព័រ [ROV](#)។
- ទម្លាក់សន្លឹកឆ្នោត VBM ដែលបានបោះ
- ប្រើឧបករណ៍ក្លែងសន្លឹកឆ្នោតដែលអាចប្រើបានហៅថា ImageCast X (ICX) ដែលរួមបញ្ចូលអេក្រង់ថាច់ស្ត្រីន ក្តារចុះអក្សរស្តុប សំឡេងជាភាសាអង់គ្លេសឬអេស្ប៉ាញ និងការបញ្ជូលសម្រាប់ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាជំនួយ ដូចជាឆ្មារ ឬប្រដាប់ស្រូបហើយផ្លុំ (អ្នកបោះឆ្នោតត្រូវតែផ្តល់បច្ចេកវិទ្យាជំនួយរបស់ខ្លួនផ្ទាល់)។
- ទទួលជំនួយជាភាសាក្រៅពីអង់គ្លេស
- ចុះឈ្មោះបោះឆ្នោតលើកដំបូង ឬធ្វើបច្ចុប្បន្នភាពការចុះឈ្មោះអ្នកបោះឆ្នោតដោយប្រើការចុះឈ្មោះអ្នកបោះឆ្នោតមានលក្ខខណ្ឌ (CVR)។ សន្លឹកឆ្នោត CVR ដែលបានបោះទាំងអស់ត្រូវបានដាក់ក្នុងស្រោមសំបុត្រពណ៌ផ្កាឈូក ដើម្បីដំណើរការនៅការិយាល័យ ROV ក្នុងអំឡុងរយៈពេលស្នងមតិ។

អ្នកបោះឆ្នោតអាចទៅទីតាំងណាមួយ ដើម្បីទទួលបានប្រភេទសន្លឹកឆ្នោតដែលត្រូវនឹងពួកគេ។ មណ្ឌលបោះឆ្នោតទាំងអស់បើកយ៉ាងតិច 8 ម៉ោងក្នុងមួយថ្ងៃក្នុងអំឡុងពេលបោះឆ្នោតមុនពេល ពីម៉ោង 9:00 ព្រឹកដល់ម៉ោង 5:00 ល្ងាច ហើយមណ្ឌលបោះឆ្នោតទាំងអស់បើកពីម៉ោង 7:00 ព្រឹកដល់ម៉ោង 8:00 យប់នៅថ្ងៃបោះឆ្នោត។

អ្នកបោះឆ្នោតត្រូវបានចុះឈ្មោះចូលដោយអ្នកធ្វើការផ្នែកបោះឆ្នោតតាមរយៈប្រកបណ្តាញមានសុវត្ថិភាព ដើម្បីចូលទៅកាន់ឯកសាររបស់អ្នកបោះឆ្នោត។ ប្រសិនបើអ្នកបោះឆ្នោតបានបញ្ជូនសន្លឹកឆ្នោតត្រឡប់វិញរួចហើយ (បានពិនិត្យហត្ថលេខាលើវិញថា "ល្អ") នោះគាត់នឹងមិនអាចទទួលបានសន្លឹកឆ្នោតប្តូរជំនួសទេ។ ប្រសិនបើសន្លឹកឆ្នោតមិនត្រូវបានបញ្ជូនត្រឡប់វិញ ឬបានបញ្ជូនត្រឡប់វិញថា "ពិបាកសម្រេច" អ្នកបោះឆ្នោតអាចទទួលបានសន្លឹកឆ្នោតប្តូរជំនួស ដែលនឹងត្រូវទុកជាមោឃៈលើសន្លឹកឆ្នោតផ្សេងទៀតដែលបានចេញជូនអ្នកបោះឆ្នោតនោះ។ នៅពេលបញ្ជូនសន្លឹកឆ្នោតត្រឡប់វិញតាមគ្រប់វិធី មិនថាបោះឆ្នោតដោយផ្ទាល់ ឬបោះតាមសំបុត្រនោះទេ

សន្លឹកឆ្នោតផ្សេងទៀតនឹងបាត់ទុកជាមោឃៈដោយស្វ័យប្រវត្តិ។

អ្នកបោះឆ្នោតភាគច្រើននឹងមិនចាំបាច់ផ្តល់ព័ត៌មានសម្គាល់ខ្លួនទេ
សូមចូលមើល គេហទំព័ររបស់រដ្ឋលេខាធិការ
រួមទាំងព័ត៌មានអក្ខរកិច្ចដែលអាចទទួលយកបាន។

នៅពេលពួកគេបោះឆ្នោតដោយផ្ទាល់។
សម្រាប់ព័ត៌មានបន្ថែម

ការបោះឆ្នោតទាំងអស់ដែលធ្វើឡើងនៅមណ្ឌលបោះឆ្នោតត្រូវអនុវត្តតាមស្តង់ដារសុវត្ថិភាពរបស់រដ្ឋលេខាធិការ
នីតិវិធីសុវត្ថិភាពរបស់ ROV នឹងបទប្បញ្ញត្តិនៅក្នុងក្រុមបោះឆ្នោតនៃរដ្ឋកាលីហ្វ័រញ៉ា
និងនីតិវិធីប្រើប្រាស់ប្រព័ន្ធបោះឆ្នោតនៃរដ្ឋកាលីហ្វ័រញ៉ា។ ចំណុចនេះរួមមានជាអាទិ៍
ការធានាថាឧបករណ៍ទាំងអស់នៅមណ្ឌលបោះឆ្នោតត្រូវបានវាយត្រាវត្រាទុក បញ្ជូន
និងប្រើដោយអនុលោមតាមបទប្បញ្ញត្តិទាំងនេះ។ បន្ថែមពីនេះ
នីតិវិធីបទប្បញ្ញត្តិរបស់យើងតម្រូវឱ្យអ្នកធ្វើការផ្នែកបោះឆ្នោតភាគច្រើនមានវត្តមាន នៅពេលទីតាំងបើកដំណើរការ។

សន្លឹកឆ្នោតក្នុងរូបថតទាំងអស់ត្រូវបានបញ្ជូនត្រឡប់វិញរៀងរាល់យប់ទៅការិយាល័យ ROV
រួមជាមួយបញ្ជីឈ្មោះដែលមានហត្ថលេខាអ្នកបោះឆ្នោត និងសន្លឹកឆ្នោតមិនបានការផងដែរ។
ក្រដាសសន្លឹកឆ្នោតទទេត្រូវបានរក្សាទុកនៅមណ្ឌលបោះឆ្នោតពេញមួយយប់។

ការបង្កើតភារាងទាំងអស់ត្រូវធ្វើឡើងនៅការិយាល័យ ROV។
មិនមានម៉ាស៊ីនបង្កើតភារាងនៅមណ្ឌលបោះឆ្នោតណាមួយទេ។
អ្នកបោះឆ្នោតទាំងអស់ត្រូវតែបោះលើសន្លឹកឆ្នោតជាត្រដាសដែលបានបោះពុម្ព។

យោងតាមលក្ខខណ្ឌសម្រាប់ប្រព័ន្ធបោះឆ្នោតនៃរដ្ឋកាលីហ្វ័រញ៉ា
ឧបករណ៍ដែលបានបញ្ជាក់ទាំងអស់ត្រូវតែដំណើរការដោយប្រើថ្ល ក្នុងករណីមានការដាច់ចរន្តអគ្គិសនី។
អ្នកសង្កេតការណ៍ត្រូវបានណែនាំឱ្យយកទូរសព្ទដែលរបស់ពួកគេទៅមណ្ឌលបោះឆ្នោត ហើយប្រាកដថាបន្តសាកថ្ម។
មន្ត្រីអនុវត្តន៍ច្បាប់នឹងទទួលបញ្ជីទីតាំងមណ្ឌលបោះឆ្នោតទាំងអស់។
មណ្ឌលបោះឆ្នោតនីមួយៗនឹងទទួលបានសៀវភៅណែនាំ និងនីតិវិធីក្នុងពេលមានអាសន្ន
សម្រាប់ប្រតិបត្តិការរបស់មណ្ឌលបោះឆ្នោត និងដំណើរការអ្នកបោះឆ្នោត។

ROV នឹងធ្វើការភ្លាមៗដើម្បីដោះស្រាយរាល់បញ្ហាដែលមាននៅមណ្ឌលបោះឆ្នោត
ហើយបញ្ហាដែលមាននិមួយៗនឹងមានដំណោះស្រាយរបស់វាផ្ទាល់។ ជាទូទៅ ប្រសិនបើមណ្ឌលបោះឆ្នោតមួយមានបញ្ហាដែល
ROV នឹងបាត់បង់ក្នុងក្រោយឱ្យណែនាំអ្នកបោះឆ្នោតទៅមណ្ឌលបោះឆ្នោតផ្សេងទៀត
ហើយនឹងជូនដំណឹងទៅប៉ូលីសក្នុងតំបន់ ការិយាល័យរដ្ឋលេខាធិការ និងផ្តល់ព័ត៌មានថ្មីៗតាមប្រព័ន្ធផ្សព្វផ្សាយ
ដើម្បីធានាថាអ្នកបោះឆ្នោតបានដឹង។ ប្រសិនបើមានគ្រោះធម្មជាតិ
ឬបញ្ហាខ្លះផ្សេងទៀតដែលប៉ះពាល់ដល់ទីតាំងផ្ទាល់របស់រដ្ឋដាក់សន្លឹកឆ្នោតផ្លូវការ ឬមណ្ឌលបោះឆ្នោត
នោះនឹងមានបុគ្គលិក ស្នាក់សញ្ញា និងការជូនដំណឹងបន្ថែម ដើម្បីណែនាំអ្នកបោះឆ្នោតឱ្យទៅទីតាំងផ្សេង។
ប្រសិនបើមានបញ្ហាទាំងអស់នៅមណ្ឌលបោះឆ្នោតត្រូវបានបញ្ឈប់
បុគ្គលិកនឹងការពារសុវត្ថិភាពភ្លាមៗចំពោះឧបករណ៍បោះឆ្នោត និងគណនីសម្រាប់សម្ភារៈបោះឆ្នោតទាំងអស់
របស់មណ្ឌលបោះឆ្នោតនោះ ដោយអនុលោមតាមក្រុមបោះឆ្នោតនៃរដ្ឋកាលីហ្វ័រញ៉ា និងគោលការណ៍ណែនាំស្តីពីការផលិត
និងការបញ្ជូនសន្លឹកឆ្នោត។ ROV នឹងព្យាយាមបើកមណ្ឌលបោះឆ្នោតសម្រាប់ជំនួស និងប្រើធនធានសមស្របទាំងអស់
ដើម្បីជូនដំណឹងជាសាធារណៈអំពីការផ្លាស់ប្តូរនេះ។

ប្រសិនបើឧបករណ៍ណាមួយត្រូវបានលួច ឬបាក់ដូចជាត្រូវបានលុកលុយនៅមណ្ឌលបោះឆ្នោតណាមួយ
នោះនឹងមានការដាក់ឱ្យប្រើឧបករណ៍សម្រាប់ជំនួស។
ឧបករណ៍ដែលត្រូវបានលួចគឺជាការខាតបង់ហិរញ្ញវត្ថុរបស់ខោនធីសូលូម៉ា
ប៉ុន្តែមិនប៉ះពាល់ដល់សុចរិតភាពនៃការបោះឆ្នោតទេ។
មិនត្រូវទុកចោលព័ត៌មានអំពីអ្នកបោះឆ្នោតនៅលើកុំព្យូទ័រយូរនៃសម្រាប់ចុះឈ្មោះចូលឡើយ
ហើយតម្រូវឱ្យមានការផ្ទៀងផ្ទាត់ច្រើនជំហានទើបអាចធ្វើការកែប្រែចំពោះម៉ាស៊ីនបោះពុម្ពសន្លឹកឆ្នោតចល័ត
ឬឧបករណ៍គូសសន្លឹកឆ្នោតសម្រាប់ជនពិការ។

គោលការណ៍ណែនាំស្តីពីប្លង់នឹងត្រូវប្រើ ដើម្បីធានាថាបន្ទប់បោះឆ្នោត
និងឧបករណ៍គូសសន្លឹកឆ្នោតដែលអាចប្រើបានត្រូវបានដាក់ក្នុងលក្ខណៈដែលអាចឱ្យអ្នកបោះឆ្នោតគូសលើសន្លឹកឆ្នោត
ដោយឯករាជ្យ និងជាសម្ងាត់។ ប្លង់នឹងមានភារកិច្ចសម្រាប់ការការពារការប្រែប្រួលដល់អ្នកបោះឆ្នោត
ហើយនឹងលៃតម្រូវឱ្យស្របតាមរូបរាង និងទំហំបន្ទប់ខុសៗគ្នានៃទីតាំងនីមួយៗ។ កំប្លង់មាននៅក្នុងឧបសម្ព័ន្ធ E។

ROV បានវាយតម្លៃការមណ្ឌលបោះឆ្នោតចល័ត
និងមានកន្លែងសណ្តែងដែលអាចដាក់ឱ្យប្រើនៅពេលចាំបាច់ក្នុងអំឡុងពេលបោះឆ្នោត។
រាល់កាលវិភាគសម្រាប់អង្គការចល័តនឹងត្រូវបានកំណត់ជាមុន
ដើម្បីផ្តល់សេចក្តីជូនដំណឹងឱ្យបានគ្រប់គ្រាន់សម្រាប់អ្នកបោះឆ្នោត លុះត្រាតែមានបញ្ហាអាសន្ន។
ក្នុងករណីមានគ្រោះធម្មជាតិ ដូចជាភ្លើងឆេះ ឬទឹកជំនន់ជាដើម ROV
នឹងធ្វើការជាមួយអង្គការគ្រប់គ្រងពេលមានអាសន្ន ដើម្បីផ្តល់តម្លៃ ឬទីតាំងផ្សេង ប្រសិនបើចាំបាច់។
តាមរយៈថវិកាជំនួយ ROV
បានទិញម៉ាស៊ីនភ្លើងបម្រុងដែលអាចផ្តល់ថាមពលដល់ទីតាំងមណ្ឌលបោះឆ្នោតពេលមានអាសន្ន ឬបញ្ហាអាសន្ន
ប្រសិនបើចាំបាច់។ ROV នឹងបន្តវាយតម្លៃបម្រុងអំពីបញ្ហាប្រឈមចំពោះមណ្ឌលបោះឆ្នោត
ហើយផ្តល់ជំនួយសម្រាប់ការបញ្ជូនសន្លឹកឆ្នោតបោះឆ្នោតតាមសំបុត្រត្រឡប់វិញ ការប្រើធុងឆ្នោត ជំនួយបច្ចេកទេស
និងផ្តល់សេវាអតិថិជនក្នុងការិយាល័យ ROV ក្នុងអំឡុងពេលបោះឆ្នោតនីមួយៗ។

បញ្ជីទីតាំងមណ្ឌលបោះឆ្នោតដែលមានសក្តានុពល និងម៉ោងធ្វើការមាននៅក្នុងឧបសម្ព័ន្ធ G។

ព័ត៌មានបន្ថែមអំពី ROV និងសុវត្ថិភាពមណ្ឌលបោះឆ្នោតមាននៅក្នុងផ្នែក "ឧបករណ៍ និងសុវត្ថិភាព" ចាប់ពីទំព័រទី 4។

4. ធុងដាក់សន្លឹកឆ្នោតផ្លូវការ

រាល់អ្នកបោះឆ្នោតទូទាំងរដ្ឋអាចដាក់សន្លឹកឆ្នោតក្នុងធុងនៅទីតាំងធុងដាក់សន្លឹកឆ្នោតផ្លូវការណាមួយនៅក្នុងរដ្ឋ ក្នុងអំឡុងម៉ោងប្រតិបត្តិការដែលបានកំណត់។ សន្លឹកឆ្នោតប្តូរថ្មីមិនមាននៅក្នុងធុងដាក់សន្លឹកឆ្នោតផ្លូវការទេ។ អ្នកបោះឆ្នោតអាចបញ្ជូនសន្លឹកឆ្នោតក្រឡប់វិញទៅទីតាំងទាំងនេះបានក្នុងម៉ោងប្រតិបត្តិការរបស់ទីតាំងទាំងនេះ ដូចដែលបានផ្សាយក្នុងព័ត៌មានណែនាំសម្រាប់អ្នកបោះឆ្នោតនៅខោនធី កញ្ចប់បោះតាមសំបុត្រ និងនៅលើគេហទំព័រ ROV។ ធុងដាក់សន្លឹកឆ្នោត 24 ម៉ោងដែលអាចបើកបរបាននិងមាននៅការិយាល័យ ROV នៅផ្លូវ 435 Fiscal Drive ក្នុងទីក្រុងសាន់តា រ៉ូហ្សា។

បញ្ជីទីតាំងធុងដាក់សន្លឹកឆ្នោតផ្លូវការដែលបានបញ្ជាក់ រួមជាមួយម៉ោងប្រតិបត្តិការមាននៅក្នុងឧបសម្ព័ន្ធ H។ ផែនទីធុងដាក់សន្លឹកឆ្នោតផ្លូវការនឹងបង្ហាញនៅលើ [គេហទំព័រ ROV](#) មុនពេលបោះឆ្នោតនីមួយៗ ក្រោយពេលទីតាំងត្រូវបានបញ្ជាក់។ ធុងដាក់សន្លឹកឆ្នោតផ្លូវការនៅខោនធីផ្សេងទៀតមាននៅលើគេហទំព័ររបស់ខោនធីរៀងៗខ្លួន ឬនៅលើគេហទំព័ររបស់រដ្ឋលេខាធិការ។

D. ការបណ្តុះបណ្តាលបុគ្គលិកមណ្ឌលបោះឆ្នោត (អ្នកធ្វើការផ្នែកបោះឆ្នោត)

បុគ្គលិកទាំងអស់ រួមទាំងអ្នកធ្វើការនៅមណ្ឌលបោះឆ្នោត និងអ្នកផ្តល់ជំនួយផ្នែកបច្ចេកទេស និងអនុលោមភាព ទទួលបានការបណ្តុះបណ្តាលអំពីការប្រើឧបករណ៍បោះឆ្នោត ការរៀបចំមណ្ឌលបោះឆ្នោត ការជួយនិងការដំណើរការសម្រាប់អ្នកបោះឆ្នោត រួមទាំងការជួយអ្នកបោះឆ្នោតនៅពេលមានតម្រូវការផ្នែកភាសានិងជនពិការ ការរក្សាសុវត្ថិភាពឧបករណ៍សំខាន់ៗនៅយប់បោះឆ្នោតនីមួយៗ និងនីតិវិធីសមស្របក្នុងករណីមានបញ្ហាអាសន្ន។

ROV បានធ្វើការបណ្តុះបណ្តាលតាមអ៊ិនធឺណិតដល់អ្នកធ្វើការផ្នែកបោះឆ្នោតសម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ 2020 និងការបោះឆ្នោតទាំងអស់នៅឆ្នាំ 2021 និង 2022 ហើយយល់ថាការបណ្តុះបណ្តាលតាមអ៊ិនធឺណិតគឺជាវិធីសាស្ត្រដ៏ជោគជ័យមួយសម្រាប់ការបណ្តុះបណ្តាលអ្នកធ្វើការផ្នែកបោះឆ្នោត។ យើងនឹងបន្តធ្វើការបណ្តុះបណ្តាលលើអ៊ិនធឺណិតជាសំណុំក្នុងការបោះឆ្នោតនាពេលអនាគត ដោយមានការបណ្តុះបណ្តាលដោយផ្ទាល់សម្រាប់អ្នកសង្កេតការណ៍ ស្ប៉ែន និងមន្ត្រីផ្តល់ជំនួយនៅនឹងកន្លែង។

IV. សកម្មភាពក្រោយពេលបោះឆ្នោត - សាលាឈរជនអាចអង្កេតមើលរាល់ដំណើរការបោះឆ្នោត

A. ការស្ទង់មតិ - បោះតាមសំបុត្រ

ROV នឹងចាប់ផ្តើមដំណើរការសន្លឹកឆ្នោតបោះតាមសំបុត្រដែលបញ្ជូនត្រឡប់វិញ ដែលរួមមានការដកចេញ និងការពិនិត្យមើលសន្លឹកឆ្នោតផ្លូវការពីស្រោមសំបុត្របោះតាមសំបុត្រ និងសន្លឹកឆ្នោតខូចខាតស្ថាន នៅពេលចាំបាច់ និងឱ្យបានឆាប់តាមដែលច្បាប់អនុញ្ញាត។ សន្លឹកឆ្នោតដែលបានបញ្ជូនត្រឡប់វិញ នឹងបានផ្ទៀងផ្ទាត់ភាពត្រឹមត្រូវមុនថ្ងៃសុក្រនៅមុនថ្ងៃបោះឆ្នោត ត្រូវបានរាប់បញ្ចូលក្នុងលទ្ធផលយប់បោះឆ្នោតបឋម ដែលចេញផ្សាយក្រោយម៉ោង 8:00 យប់បន្តិច។

ស្រោមសំបុត្រនៃសន្លឹកឆ្នោតបោះតាមសំបុត្រដែលបញ្ជូនត្រឡប់វិញនីមួយៗត្រូវបានដំណើរការតាមរយៈអ្នកតម្រៀបសំបុត្រ ដែលចាប់ផ្តើមដំណើរការផ្ទៀងផ្ទាត់ហត្ថលេខា។ ដំណើរការនេះថតរូបស្រោមសំបុត្រដែលមានហត្ថលេខារបស់អ្នកបោះឆ្នោត ដើម្បីឱ្យបុគ្គលិកប្រៀបធៀបហត្ថលេខាលើស្រោមសំបុត្រជាមួយនឹងហត្ថលេខាក្នុងសំបុត្រឆ្នោតបញ្ជូនត្រឡប់វិញ ឬឯកសារជំនួយផ្សេងទៀត។ ប្រសិនបើអ្នកបោះឆ្នោតភ្លេចចុះហត្ថលេខាលើស្រោមសំបុត្របញ្ជូនត្រឡប់វិញ ឬហត្ថលេខាមិនដូចហត្ថលេខាក្នុងសំបុត្ររបស់អ្នកបោះឆ្នោតទេ នោះលិខិត និងទម្រង់បែបបទមួយត្រូវបានផ្ញើទៅអ្នកបោះឆ្នោតនោះដោយមានស្រោមសំបុត្របញ្ជូនត្រឡប់ដែលបង់ថ្លៃប្រៃសណីយ៍រួច ដែលស្នើឱ្យចុះហត្ថលេខាថ្មី។

នៅពេលដែលហត្ថលេខាត្រូវបានចាត់ទុកថាមានសុពលភាពហើយ ស្ថានភាពរបស់អ្នកបោះឆ្នោតត្រូវបានប្តូរ និងមាននៅលើទំព័រពិនិត្យសន្លឹកឆ្នោតបោះតាមសំបុត្រ។ បន្ទាប់មក ស្រោមសំបុត្រសន្លឹកឆ្នោតត្រូវបានយកទៅឃ្លាំងនៅនឹងកន្លែង ដែលបុគ្គលិកដកសន្លឹកឆ្នោតចេញពីស្រោមសំបុត្រដែលមានបញ្ជាក់អត្តសញ្ញាណដោយប្រើដំណើរការស្វ័យប្រវត្តិ និងរក្សាឯកជនភាពអ្នកបោះឆ្នោតជាអតិបរមា។ ក្រោយពេលយកចេញ សន្លឹកឆ្នោតត្រូវបានយកទៅបន្ទប់ដំណើរការដែលក្រុមការងារផ្សេងៗត្រួតពិនិត្យសន្លឹកឆ្នោតក្រែងមានការខូចខាត រួចរៀបចំជាតារាង។ សន្លឹកឆ្នោតមានការខូចខាតដែលនឹងមិនឆ្លងកាត់ម៉ាស៊ីនបង្កើតតារាងត្រូវបានបង្កើតឡើងវិញដោយក្រុមដែលមានសមាជិកពីរនាក់។ សន្លឹកឆ្នោតស្ថានភាពមិនល្អមាននិមិត្តសញ្ញាផ្សា ហើយសន្លឹកឆ្នោតដើមនិងស្ថានត្រូវបានរក្សាជាមួយសម្ភារៈបោះឆ្នោតផ្សេងទៀតក្នុងរយៈពេលរក្សាទុកដែលបានតម្រូវ និងត្រូវបានដាក់ស្លាកតាមប្រភពដូចជា VBM, យោបល់។

ក្រោយពេលដំណើរការ បណ្តាបោះឆ្នោតត្រូវបានបញ្ជូនចូលម៉ាស៊ីនបង្កើតតារាង។ រូបភាពសន្លឹកឆ្នោតដែលបានស្កេនអាចត្រូវបានផ្ញើទៅផ្នែកវិនិច្ឆ័យដែលក្រុមមានសមាជិកពីរនាក់ធ្វើការវិភាគរូបភាពសន្លឹកឆ្នោត ដើម្បីកំណត់ចេតនារបស់អ្នកបោះឆ្នោតដោយពិនិត្យមើលសញ្ញាមិនច្បាស់ រង្វង់ពងក្រពើមិនគូសត្រឹមត្រូវ កំហុស និងការសរសេរឈ្មោះ។ រាល់បេក្ខជនដែលត្រូវបានសរសេរឈ្មោះត្រូវតាមលក្ខខណ្ឌត្រូវបានបញ្ចូលក្នុងកម្មវិធីវិនិច្ឆ័យ មុនពេលចាប់ផ្តើមការដំណើរការ/ការវិនិច្ឆ័យ ហើយនឹងបង្ហាញក្នុងប្រអប់ទម្លាក់ចុះសម្រាប់ការជ្រើសរើសបេក្ខជនសមស្របដោយក្រុមវិនិច្ឆ័យ។ ប្រសិនបើមានសំណួរលើសន្លឹកឆ្នោតណាមួយដែលតម្រូវឱ្យមានការត្រួតពិនិត្យក្នុងកម្រិតខ្ពស់ជាងនេះ ក្រុមវិនិច្ឆ័យនឹង "បង្ហាងទុក" សន្លឹកឆ្នោតនោះ។ បន្ទាប់មក

សន្លឹកស្នាក់ដែលបង្ហាញទុកត្រូវបានពិនិត្យមើលដោយអ្នកសម្របសម្រួលប្រព័ន្ធព័ត៌មាននៃក្រសួង ដើម្បីសម្រេចចិត្តចុងក្រោយ។

ក្រោយពេលបង្កើតតារាង ក្រដាសស្នាក់ត្រូវបានរក្សាទុកក្នុងបន្ទប់ដំឡើងសុវត្ថិភាពដោយមានការមេរ័សុវត្ថិភាព 24 ម៉ោង ហើយអាចត្រួតពិនិត្យបានគ្រប់ពេលក្នុងអំឡុងពេលបញ្ជាក់ ឬរាបឡើងវិញ។

ROV ធ្វើការដោយយកចិត្តទុកដាក់ ដើម្បីការពារសុចរិតភាពនៃដំណើរការបោះឆ្នោត ព្រមទាំងធានានូវភាពត្រឹមត្រូវ និងឯកជនភាពរបស់អ្នកបោះឆ្នោត។
ដើម្បីធានាថាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតគ្រប់រូបបោះឆ្នោតតែមួយសន្លឹកក្នុងមួយព្រឹត្តិការណ៍បោះឆ្នោត។
លទ្ធផលត្រូវបានធ្វើបច្ចុប្បន្នភាពជាទៀងទាត់ពេញមួយរយៈពេលស្ងួតមតិ។
អ្នកបោះឆ្នោតអាចពិនិត្យមើលស្ថានភាពសន្លឹកស្នាក់របស់ខ្លួននៅលើទំព័រ [ពិនិត្យស្ថានភាពអ្នកបោះឆ្នោតរបស់ខ្ញុំ](http://wheresmyballot.sos.ca.gov) ។
សូមទាក់ទងការិយាល័យ ROV តាមរយៈលេខ (707) 565-6800 ឬចុះឈ្មោះដើម្បីតាមដានសន្លឹកស្នាក់នៅ អ្នកបោះឆ្នោតដែលមិនមានការកត់ត្រាអ៊ីនធឺណិត
wheresmyballot.sos.ca.gov ហើយចងចុះឈ្មោះដើម្បីតាមដានសន្លឹកស្នាក់អាចទាក់ទងទៅការិយាល័យ ROV តាមរយៈលេខ (707) 565-6800
ដើម្បីស្នើសុំជំនួយក្នុងការចុះឈ្មោះ។

B. ការស្ងួតមតិ - មណ្ឌលបោះឆ្នោត

នៅយប់នីមួយៗ បុគ្គលិកមណ្ឌលបោះឆ្នោតនឹងបញ្ជូនសម្ភារៈដែលបានចាក់កាំងទៅ "មណ្ឌលទទួល" ដែលបានចាក់កាំងវិញ។ បុគ្គលិកមណ្ឌលទទួលនឹងប្រមូលសម្ភារៈពីអ្នកធ្វើការផ្នែកបោះឆ្នោត ហើយធ្វើឱ្យប្រាកដថាអ្វីគ្រប់យ៉ាងត្រូវបានរាប់បញ្ចូល។ បន្ទាប់មក បុគ្គលិកមណ្ឌលទទួលនឹងបញ្ជូនសម្ភារៈពីមណ្ឌលបោះឆ្នោតដែលបានចាក់កាំងទៅការិយាល័យ ROV វិញ។ កាបូបមានស្លាកពណ៌ខៀវទាំងអស់ដែលមានសន្លឹកស្នាក់បោះឆ្នោតតាមសំបុត្រដែលបញ្ជូនត្រឡប់វិញ, ធុង "A" មានសន្លឹកស្នាក់ដែលបោះដោយផ្ទាល់, កាបូបមានស្លាកពណ៌ផ្កាឈូកដែលមានសន្លឹកស្នាក់ពីការចុះឈ្មោះអ្នកបោះឆ្នោតមានលក្ខខណ្ឌនិងសន្លឹកស្នាក់បណ្តោះអាសន្ន (រៀបរយសំបុត្រពណ៌ផ្កាឈូក), កាបូបមានស្លាកពណ៌លឿងដែលមានសន្លឹកស្នាក់មិនបានការនិងសន្លឹកស្នាក់ VBM ដែលបានបោះបង់ ព្រមទាំងកាបូបមានស្លាកពណ៌សដែលមានបញ្ជីឈ្មោះប្រចាំថ្ងៃទាំងអស់ត្រូវបានចុះឈ្មោះចូលដោយបុគ្គលិក ROV និងកត់ត្រាថាបានរាប់បញ្ចូល។ រាល់កាបូបដែលបានចាក់កាំងត្រូវបានរាយការណ៍ទៅប្រធានមើលការខុសត្រូវត្រៀមផ្គត់ផ្គង់។ រួមជាមួយសន្លឹកស្នាក់ដែលបានគូសនៅមណ្ឌលបោះឆ្នោតនៅក្នុងប្រអប់ "A" គឺជាវិញ្ញាបនបត្របញ្ជាក់ការបេឡប់ និងការរាយការណ៍ពេញលេញ ដើម្បីផ្ទៀងផ្ទាត់ខ្សែចង្វាក់នៃការរក្សាទុក។ ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកបោះឆ្នោតមិនត្រូវបានទុកចោលនៅមណ្ឌលបោះឆ្នោតពេញមួយយប់ទេ។

នៅយប់នីមួយៗ ROV នឹងដំណើរការសន្លឹកស្នាក់ដែលបោះដោយផ្ទាល់ពីមណ្ឌលបោះឆ្នោត។ ប្រសិនបើមណ្ឌលបោះឆ្នោតណាមួយរាយការណ៍ថា ធុងស្នាក់ដែលបោះដោយផ្ទាល់ (ពណ៌បៃតងចាស់) ចាប់ផ្តើមពេញ មន្ត្រីផ្តល់ជំនួយនៅនឹងកន្លែងនឹងបញ្ជូនធុងស្នាក់បន្ថែម និងសោដែលមានលេខគូសទៅមណ្ឌលបោះឆ្នោតនោះ ដើម្បីធានាថាសន្លឹកស្នាក់ដែលបានទៅគូសដោយផ្ទាល់ទាំងអស់គឺមានសុវត្ថិភាព។

សន្លឹកស្នាក់ពីការចុះឈ្មោះអ្នកបោះឆ្នោតមានលក្ខខណ្ឌ និងសន្លឹកស្នាក់បណ្តោះអាសន្នដែលបានបោះនៅមណ្ឌលបោះឆ្នោត ឬការិយាល័យ ROV ជាដំបូងត្រូវបានដំណើរការដោយបញ្ជាក់សិទ្ធិចូលរួមរបស់អ្នកបោះឆ្នោត។ បន្ទាប់ពីបញ្ជាក់រួច ការចុះឈ្មោះរបស់អ្នកបោះឆ្នោតត្រូវបានដំណើរការ ហើយសន្លឹកស្នាក់ត្រូវបានដកចេញ ដំណើរការ និងបង្កើតតារាងដូចសន្លឹកស្នាក់ផ្សេងទៀតទាំងអស់ដែរ។ សន្លឹកស្នាក់ទាំងនេះត្រូវបានរាប់បញ្ចូលក្នុងលទ្ធផលផ្លូវការចុងក្រោយ។

C. ការរាប់ចំនួនដោយផ្ទាល់ 1%

ដើម្បីធានាថាមានស្ថានភាពសន្លឹកស្នាក់កំពុងបង្កើតតារាងត្រឹមត្រូវ ROV ធ្វើការរាប់ចំនួនដោយផ្ទាល់លើ 1% នៃសំណុំសន្លឹកស្នាក់បោះឆ្នោតតាមសំបុត្រ និងសំណុំសន្លឹកស្នាក់ពីមណ្ឌលបោះឆ្នោតនៅខោនធីស្តូលម៉ា ក្រោយពេលបោះឆ្នោតនីមួយៗ។ សំណុំត្រូវបានជ្រើសរើសតាមលក្ខណៈចៃដន្យ នៅពេលចាប់ផ្តើមរាប់ចំនួនដោយផ្ទាល់នៃ ការរាប់ចំនួនដោយផ្ទាល់ត្រូវបានធ្វើឡើងសម្រាប់សន្លឹកស្នាក់បោះឆ្នោតតាមសំបុត្រ និងសន្លឹកស្នាក់ពីមណ្ឌលបោះឆ្នោតដែលបានបង្កើតតារាងរហូតដល់ថ្ងៃបោះឆ្នោត។

ផ្នែកទី 2: គម្រោងផ្សព្វផ្សាយ និងអប់រំអ្នកបោះឆ្នោត

I. ទិដ្ឋភាពរួម

ច្បាប់ស្តីពីជម្រើសរបស់អ្នកបោះឆ្នោត (VCA) នៃរដ្ឋកាលីហ្វ័រញ៉ាកម្រិតខ្ពស់នៃគម្រោងផ្សព្វផ្សាយ និងអប់រំអ្នកបោះឆ្នោតដែលផ្តល់ភស្តុភារ និងជូនដំណឹងដល់អ្នកបោះឆ្នោតអំពីទិដ្ឋភាពទាំងអស់នៃច្បាប់ VCA។ ចំណុចនេះរួមបញ្ចូលទាំងសេវាកម្ម និងព័ត៌មានដែលមាននៅទីតាំងផ្សព្វផ្សាយសន្តិសុខសម្រាប់ការ និងមណ្ឌលបោះឆ្នោត ហើយព័ត៌មានទាក់ទងនឹងអ្នកបោះឆ្នោតដែលមានពិការភាព និងអ្នកបោះឆ្នោតនិយាយភាសាភាគតិច។

កិច្ចប្រជុំសាធារណៈនឹងធ្វើឡើងជាមួយអង្គការក្នុងសហគមន៍ និងបុគ្គលដែលគំរាមកំហែងខ្ពស់ ឬផ្តល់សេវាកម្មដល់សហគមន៍ជនពិការ និងនិយាយភាសាភាគតិច។ មន្ត្រីចុះបញ្ជីអ្នកបោះឆ្នោត (ROV) នៃខោនធីស្តេតនឹងរៀបចំពហុកិច្ចប្រជុំប្រើប្រាស់យោបល់សាធារណៈ។ កិច្ចប្រជុំនឹងគោរពតាមច្បាប់ស្តីពីជនជាតិអាមេរិកដែលមានពិការភាព (ADA)។ ខ្លឹមសារ និងការផ្ញើសារអំពីព្រឹត្តិការណ៍នឹងត្រូវបានបង្កើតឡើងដោយមានមតិយោបល់ពីគណៈកម្មាធិការ LAAC និង VAAC។

គម្រោងនេះនឹងផ្តោតសំខាន់លើគោលដៅផ្សព្វផ្សាយរបស់ ROV ដើម្បីត្រៀមឱ្យរដ្ឋបាលក្នុងការបន្តប្រើប្រាស់កម្រិតខ្ពស់នៃគម្រោងតាមច្បាប់ VCA សម្រាប់ការបោះឆ្នោតនៅឆ្នាំ 2024 និងបន្តបន្ទាប់។ បញ្ជីព្រឹត្តិការណ៍នាពេលខាងមុខត្រូវបានផ្សាយនៅលើ [គេហទំព័រ ROV](#) ដើម្បីដឹងពីព្រឹត្តិការណ៍ កំណត់អំពីឱកាសផ្សព្វផ្សាយ ឬអនុសាសន៍បន្ថែមដើម្បីកែលម្អផែនការរដ្ឋបាលនៃការបោះឆ្នោត សូមផ្ញើអ៊ីមែលទៅ rov-info@sonoma-county.org។ គម្រោងនេះនឹងត្រូវបានដាក់បញ្ជូនទៅការិយាល័យរដ្ឋបាលខាងក្រោម ដើម្បីត្រួតពិនិត្យ និងអនុម័តចុងក្រោយ។ ទោះយ៉ាងណា មតិកែលម្អពាក់ព័ន្ធនឹងគម្រោងនេះ និងកិច្ចប្រឹងប្រែងរបស់ ROV នាពេលអនាគតនឹងត្រូវបានទទួលយកបានគ្រប់ពេល។

II. ការផ្សព្វផ្សាយដល់អ្នកបោះឆ្នោត និងសហគមន៍

A. ការផ្ញើសារឆ្នាំ 2024

ROV បានបង្កើតចំណុចផ្ញើសារខាងក្រោមដែលនឹងមានភាពលេចធ្លោក្នុងសម្ភារៈអប់រំ និងផ្សព្វផ្សាយ៖

ការបោះឆ្នោតបឋមជ្រើសតាំងប្រធានាធិបតីឆ្នាំ 2024

- បោះឆ្នោតមុនពេល ដើម្បីជៀសវាងការគ្រប់គ្រងផ្លូវ
- ស្រាមសំបុត្របញ្ជូនត្រឡប់វិញនៃការបោះឆ្នោតតាមសំបុត្រត្រូវបានបង់ថ្លៃប្រៃសណីយ៍រួច
- ចុះឈ្មោះដើម្បីតាមដានសន្លឹកឆ្នោតរបស់អ្នកនៅគេហទំព័រ wheresmyballot.sos.ca.gov
- ស្វែងរកបញ្ជីមណ្ឌលបោះឆ្នោត ព្រមទាំងកាលបរិច្ឆេទ និងម៉ោងបោះឆ្នោត ក៏ដូចជាផ្ទះដាក់សន្លឹកឆ្នោតផ្លូវការនៅលើគេហទំព័ររបស់យើង SoCoVotes.com
- ពិនិត្យមើលស្ថានភាពនៃការចុះឈ្មោះ
- ប្រើព័ត៌មានណែនាំសម្រាប់អ្នកបោះឆ្នោត (VIG) លើអ៊ីនធឺណិតដែលអាចប្រើបាន ដើម្បីពិនិត្យមើលសម្ភារៈរបស់អ្នក និងកុំសន្លឹកឆ្នោត
- ព័ត៌មានអំពីការបោះឆ្នោតឆ្លងបក្ស និងអ្នកបោះឆ្នោតគ្មានគណៈបក្សដែលពេញចិត្ត

ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ 2024

- បោះឆ្នោតមុនពេល ដើម្បីជៀសវាងការគ្រប់គ្រងផ្លូវ
- ស្រាមសំបុត្របញ្ជូនត្រឡប់វិញនៃការបោះឆ្នោតតាមសំបុត្រត្រូវបានបង់ថ្លៃប្រៃសណីយ៍រួច
- ចុះឈ្មោះដើម្បីតាមដានសន្លឹកឆ្នោតរបស់អ្នកនៅគេហទំព័រ wheresmyballot.sos.ca.gov
- ស្វែងរកបញ្ជីមណ្ឌលបោះឆ្នោត ព្រមទាំងកាលបរិច្ឆេទ និងម៉ោងបោះឆ្នោត ក៏ដូចជាផ្ទះដាក់សន្លឹកឆ្នោតផ្លូវការនៅលើគេហទំព័ររបស់យើង SoCoVotes.com
- ពិនិត្យមើលស្ថានភាពនៃការចុះឈ្មោះ
- ប្រើព័ត៌មានណែនាំសម្រាប់អ្នកបោះឆ្នោត (VIG) លើអ៊ីនធឺណិតដែលអាចប្រើបាន ដើម្បីពិនិត្យមើលសម្ភារៈរបស់អ្នក និងកុំសន្លឹកឆ្នោត

ការបោះឆ្នោតពិសេសឆ្នាំ 2024 - TBD

- បោះឆ្នោតមុនពេល ដើម្បីជៀសវាងការគ្រប់គ្រងផ្លូវ
- ស្រាមសំបុត្របញ្ជូនត្រឡប់វិញនៃការបោះឆ្នោតតាមសំបុត្រត្រូវបានបង់ថ្លៃប្រៃសណីយ៍រួច
- ចុះឈ្មោះដើម្បីតាមដានសន្លឹកឆ្នោតរបស់អ្នកនៅគេហទំព័រ wheresmyballot.sos.ca.gov
- ស្វែងរកបញ្ជីមណ្ឌលបោះឆ្នោត ព្រមទាំងកាលបរិច្ឆេទ និងម៉ោងបោះឆ្នោត ក៏ដូចជាផ្ទះដាក់សន្លឹកឆ្នោតផ្លូវការនៅលើគេហទំព័ររបស់យើង SoCoVotes.com
- ពិនិត្យមើលស្ថានភាពនៃការចុះឈ្មោះ
- ប្រើព័ត៌មានណែនាំសម្រាប់អ្នកបោះឆ្នោត (VIG) លើអ៊ីនធឺណិតដែលអាចប្រើបាន ដើម្បីពិនិត្យមើលសម្ភារៈរបស់អ្នក និងកុំសន្លឹកឆ្នោត

ចំណុចទាំងនេះនឹងត្រូវបានផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម វីដេអូ ក្នុងការធ្វើទំនាក់ទំនងជាមួយសាធារណជន ព្រមទាំងក្នុងខិតិប័ណ្ណ និងក្រដាសព័ត៌មានរបស់យើង។ ROV នឹងបន្តកិច្ចប្រឹងប្រែងជាប់លាប់ ដើម្បីធានាថាសាធារណជនដឹងអំពីរបៀបចុះឈ្មោះបោះឆ្នោត ចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខ ក៏ដូចជាសេវាកម្មដែលមាននៅទីតាំងមណ្ឌលបោះឆ្នោត និងផ្ទះដាក់សន្លឹកឆ្នោតផ្លូវការ។

ការផ្ញើសារបន្ថែមនឹងកំណត់ដោយ ROV ក្រោយពេលពិនិត្យសំណួរ និងការហៅទូរសព្ទពីអ្នកបោះឆ្នោត និងមតិកែលម្អព័ត៌មានប្រជុំសហគមន៍។

ROV នឹងធ្វើការដោយសហការជាមួយអង្គការក្នុងសហគមន៍ ទីភ្នាក់ងាររដ្ឋាភិបាល សាលារៀន និងក្រុមផ្សេងទៀតដើម្បីលើកកម្ពស់ការយល់ដឹងអំពីកម្មវិធីបោះឆ្នោត។ សកម្មភាពនេះនឹងរួមបញ្ចូលគ្នាជាមួយយុទ្ធនាការបណ្តាញផ្សព្វផ្សាយទូលំទូលាយដែលរៀបចំ និងអនុវត្តដោយសហការជាមួយក្រុមការងារផ្នែកទំនាក់ទំនងនៃខោនធីសូណូម៉ា ដើម្បីផ្តល់ព័ត៌មាននិងអត្ថបទអំពីកម្មវិធីបោះឆ្នោតឱ្យបណ្តាញផ្សព្វផ្សាយព័ត៌មាន វិទ្យុ បណ្តាញសង្គម ប្រព័ន្ធផ្សព្វផ្សាយដែលអាចមើលជាសាធារណៈ និងសេចក្តីប្រកាសស្តីពីសេវាសាធារណៈ (PSA)។

ROV នឹងសហការជាមួយអង្គការក្នុងសហគមន៍ ដើម្បីចូលរួមព្រឹត្តិការណ៍សហគមន៍ ព្រមទាំងផ្តល់ឱកាសអប់រំ និងផ្សព្វផ្សាយដល់អ្នកបោះឆ្នោត។

លំដាប់លំដោយពេលវេលាទូទៅសម្រាប់ផែនការសកម្មភាពធ្វើទំនាក់ទំនងមាននៅក្នុងឧបសម្ព័ន្ធ F។

B. ដៃគូសហគមន៍

ROV នឹងផ្តល់ព័ត៌មានអំពីកម្មវិធីបោះឆ្នោតដល់ដៃគូសហគមន៍ ដើម្បីជួយផ្សព្វផ្សាយដល់អ្នកបោះឆ្នោត។ ROV នឹងចូលរួមក្នុងព្រឹត្តិការណ៍សហគមន៍ ធ្វើបទបង្ហាញសម្រាប់អង្គការ ព្រមទាំងបណ្តុះបណ្តាលបុគ្គលនិងក្រុមនានា ដើម្បីជួយដល់ការអប់រំ និងការផ្សព្វផ្សាយ។ បញ្ជីដៃគូសហគមន៍មាននៅក្នុងឧបសម្ព័ន្ធ A។

ដៃគូសហគមន៍ និងសាធារណជនទូទៅអាចជួយបានតាមវិធីជាច្រើនដូចជា៖

- ចែករំលែកព័ត៌មានអំពីការបោះឆ្នោតដែលត្រឹមត្រូវ គ្មានបក្សពួកនៅលើបណ្តាញសង្គម
- បង្ហាញព័ត៌មានអំពីការបោះឆ្នោត និងកំណត់ទីកន្លែងបោះឆ្នោតរបស់យើង SoCoVotes.com នៅក្នុងតេឡេក្រាម ឬព្រឹត្តិប័ត្រព័ត៌មានសហគមន៍
- ដាក់ខិតប័ណ្ណ និងឯកសារក្នុងការិយាល័យ ឬទីតាំងដែលសាធារណជនចេញចូលញឹកញាប់
- ជួយចែកចាយព័ត៌មាន សម្ភារៈ និងកូនសៀវភៅផ្សព្វផ្សាយ រួមទាំងចំណុចផ្ញើសារដាក់លាក់អំពីការបោះឆ្នោត
- ចូលរួមក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយក្នុងសហគមន៍
- ចូលរួមក្នុងកិច្ចប្រជុំប្រឹក្សាយោបល់ទាក់ទងនឹងការផ្ញើសារ ក្តីកង្វល់ ឬសំណួរទូទៅសាធារណជន
- អញ្ជើញអ្នកកំណត់ការបោះឆ្នោត ដើម្បីធ្វើបទបង្ហាញព័ត៌មានអំពីការបោះឆ្នោតដែលមិនប្រកាន់បក្សពួកដល់ភ្ញៀវ អតិថិជន សមាជិក ឬប្រជាជន ROV

C. វិទ្យាល័យ និងថ្នាក់ឧត្តមសិក្សា

ROV នឹងធ្វើការផ្សព្វផ្សាយដល់វិទ្យាល័យក្នុងតំបន់ នៅពេលមានការស្នើសុំដើម្បីអប់រំសិស្សអំពីដំណើរការបោះឆ្នោត។ ROV នឹងបន្តសហការជាមួយមហាវិទ្យាល័យក្នុងតំបន់ទូទាំងខោនធី ដើម្បីផ្តល់ព័ត៌មាននិងធនធានអំពីដំណើរការបោះឆ្នោត កម្មវិធីបោះឆ្នោត និងការបោះឆ្នោតនាពេលខាងមុខតាមរយៈបទបង្ហាញ ព្រឹត្តិការណ៍មហាវិទ្យាល័យ និងការជំរុញការចុះឈ្មោះ។

D. បណ្តាញអ្នកបោះឆ្នោតនីមួយៗ

សកម្មភាពផ្សព្វផ្សាយ និងអប់រំមិនមែនទាល់តែអង្គការទើបធ្វើបាននោះទេ។ អ្នកបោះឆ្នោតម្នាក់ៗអាចដើរតួជាផ្នែកមួយនៃបណ្តាញផ្តល់ជំនួយ ដើម្បីជូនដល់ដល់ ROV នៃខោនធីសូណូម៉ាអំពីឧបសគ្គក្នុងការបោះឆ្នោត និងជួយផ្តល់ដំណោះស្រាយដើម្បីធានាឱ្យមានការយល់ដឹងទូលំទូលាយអំពីកម្មវិធីបោះឆ្នោត។ ROV នឹងផ្តល់បណ្តាញសង្គមអំពីបទពិសោធន៍អ្នកបោះឆ្នោតទៅមណ្ឌលបោះឆ្នោត ដើម្បីទទួលបានមតិអំពីបទពិសោធន៍របស់អ្នកបោះឆ្នោត។ សំណួរស្តង់ដារមួយមាន មូលហេតុដែលអ្នកបោះឆ្នោតបានជ្រើសរើសមណ្ឌលបោះឆ្នោតណាមួយ ពួកគេមានបទពិសោធន៍បោះឆ្នោតជាមួយដូចម្តេចនៅមណ្ឌលបោះឆ្នោតនោះ និងគួរធ្វើបែបណាដើម្បីឱ្យពួកគេទទួលបានបទពិសោធន៍ប្រសើរជាងនេះ។

សំណួរ ឬមតិពិសោធន៍អាចត្រូវបានចែករំលែកនៅគ្រប់ពេលតាមអ៊ីមែល rov-info@sonoma-county.org។

E. ទំនាក់ទំនងអ្នកបោះឆ្នោតដោយផ្ទាល់

ROV នឹងផ្ញើកាតប្រៃសណីយ៍ដោយផ្ទាល់ចំនួនពីរតាមសំបុត្រទៅអ្នកបោះឆ្នោតក្នុងខោនធីសូណូម៉ាដែលបានចុះឈ្មោះ ដើម្បីជូនដំណឹងពួកគេអំពីកម្មវិធីបោះឆ្នោតតាមច្បាប់ VCA។

អ្នកបោះឆ្នោតដែលបានចុះឈ្មោះទាំងអស់នឹងទទួលបានកាតប្រៃសណីយ៍ដែលមានទម្រង់ជាពីរភាសាគឺអង់គ្លេស/អេស្ប៉ាញ។

ខ្លឹមសារដែលនឹងមានលើកាតប្រៃសណីយ៍មួយ ឬទាំងពីរគឺ៖

- សេវាដែលផ្តល់ជូននៅមណ្ឌលបោះឆ្នោត
- ជម្រើសបញ្ជូនសន្លឹកឆ្នោតរបស់អ្នកត្រឡប់វិញ
- ខ្សែទូរសព្ទបន្ទាន់កកក្តើកផ្តល់ជំនួយដល់អ្នកបោះឆ្នោតរបស់ ROV
- វិធីទទួលបានសន្លឹកឆ្នោតជាទម្រង់សម្រាប់ជនពិការ
- សេវាកម្មផ្នែកភាសាដែលមានផ្តល់ជូន
- របៀបពិនិត្យការចុះឈ្មោះរបស់អ្នក
- របៀបចុះឈ្មោះដើម្បីតាមដានសន្លឹកឆ្នោត

- បោះឆ្នោតមុនពេល ដើម្បីជៀសវាងការគ្របដណ្តប់នៅថ្ងៃបោះឆ្នោត

ភាគប្រៃសណីយ៍ទីមួយ៖ សំបុត្រទីមួយនឹងផ្ញើមិនលើសពី 55 ថ្ងៃមុនថ្ងៃបោះឆ្នោត។
 ភាគប្រៃសណីយ៍ទីមួយផ្ដោតលើការរំលឹកអ្នកបោះឆ្នោតឱ្យចាំមើលសន្លឹកឆ្នោតដែលបោះតាមសំបុត្ររបស់ពួកគេមកដល់មុន
 ថ្ងៃបោះឆ្នោត។ អាស្រ័យលើខួបបោះឆ្នោត ភាគនេះក៏រួមបញ្ចូលព័ត៌មានអំពីការបោះឆ្នោតឆ្លងបក្ស
 និងអ្នកបោះឆ្នោតគ្មានគណៈបក្សដែលពេញចិត្តផងដែរ។

ភាគប្រៃសណីយ៍ទីពីរ៖ សំបុត្រទីពីរនឹងផ្ញើប្រហែល 22 ថ្ងៃមុនថ្ងៃបោះឆ្នោត។
 ភាគប្រៃសណីយ៍នេះផ្ដោតលើការសម្គាល់ទីតាំងមណ្ឌលបោះឆ្នោត និងផ្តល់ព័ត៌មានអំពីការបោះឆ្នោតផ្លូវការ ព្រមទាំងកាលវិភាគ។

កុំភ្នាក់ភ្នែកប្រៃសណីយ៍ព្រាងត្រូវបានរួមបញ្ចូលក្នុងឧបសម្ព័ន្ធ B។

F. គណៈកម្មាធិការប្រឹក្សាយោបល់

ROV បានបង្កើតគណៈកម្មាធិការពីរ ដើម្បីជួយដល់ការបង្កើត និងការអនុវត្តកិច្ចប្រឹងប្រែងអប់រំ និងផ្សព្វផ្សាយរបស់ផែនការរដ្ឋបាលនៃការបោះឆ្នោត៖

- បេសកកម្ម និងរបៀបវារៈនាពេលខាងមុខរបស់គណៈកម្មាធិការប្រឹក្សាយោបល់ដើម្បីផ្តល់ភាពងាយស្រួលផ្នែកបោះឆ្នោត (VAAC) មាននៅលើទំព័រណាញារបស់ VAAC។
- បេសកកម្ម និងរបៀបវារៈនាពេលខាងមុខរបស់គណៈកម្មាធិការប្រឹក្សាយោបល់ដើម្បីផ្តល់ភាពងាយស្រួលផ្នែកភាសា (LAAC) មាននៅលើទំព័រណាញារបស់ LAAC។

គណៈកម្មាធិការទាំងនេះនឹងជួយបំពេញតម្រូវការផ្នែកភាសា ជនពិការ និងសហគមន៍ ហើយណែនាំ ROV អំពីទិដ្ឋភាពផ្សេងៗនៃគម្រោងផ្សព្វផ្សាយ និងអប់រំអ្នកបោះឆ្នោត។

សម្រាប់ព័ត៌មានបន្ថែមអំពីគណៈកម្មាធិការទាំងនេះ សូមផ្ញើអ៊ីមែលទៅ rov-info@sonoma-county.org។

G. សេចក្តីប្រកាសស្តីពីសេវាសាធារណៈ (PSAs) និងប្រព័ន្ធផ្សព្វផ្សាយ

ROV នឹងធ្វើការជាមួយក្រុមការងារផ្នែកទំនាក់ទំនងនៃខោនធី ដើម្បីព្រាងនិងប្រើប្រាស់ PSAs ជាទម្រង់សេវាទស្សន៍ទៅតាមលទ្ធភាពវិភាគ ដើម្បីជូនដំណឹងដល់អ្នកបោះឆ្នោតអំពីការបោះឆ្នោតនាពេលខាងមុខ និងខ្សែទូរស័ព្ទបន្ទាន់គតិកិច្ចផ្តល់ជំនួយដល់អ្នកបោះឆ្នោត ((800) 750-8683)។ PSAs នឹងត្រូវបានផ្សព្វផ្សាយតាមទូរទស្សន៍ វិទ្យុ កាសែត និងបណ្តាញសង្គម ដើម្បីផ្សាយដល់អ្នកបោះឆ្នោតទាំងអស់ រួមទាំងអ្នកបោះឆ្នោតដែលមានពិការភាព និងអ្នកបោះឆ្នោតនិយាយភាសាភាគតិច។ PSAs នឹងត្រូវបានផ្តល់នៅទីតាំងដែលមានរាយបញ្ជីក្នុងឧបសម្ព័ន្ធ C។ លំដាប់ដោយពេលវេលាទៅសម្រាប់ PSAs និងទំនាក់ទំនងជាមួយទីតាំងបណ្តាញផ្សព្វផ្សាយផ្សេងទៀតមាននៅក្នុងឧបសម្ព័ន្ធ F។

III. សេវាកម្មសម្រាប់អ្នកបោះឆ្នោត

A. សេវាកម្មសម្រាប់អ្នកបោះឆ្នោតដែលមានចំណេះដឹងភាសាអង់គ្លេសមានកម្រិត

បន្ទាប់ពីជំរឿនឆ្នាំ 2020 ខោនធីសូល្យម៉ា ត្រូវបានកំណត់ថាត្រូវបានគ្រប់គ្រងដោយភាសាអង់គ្លេសក្រោមច្បាប់ស្តីពីសិទ្ធិបោះឆ្នោត ឆ្នាំ 1965។ ច្បាប់រដ្ឋក៏ត្រូវបានកែសម្រួលខោនធីនេះផ្តល់ជំនួយផ្នែកភាសា និងច្បាប់ចម្លងនៃសន្លឹកឆ្នោតផ្លូវការដែលបានបកប្រែ ដែលត្រូវបានស្គាល់ថាជាសន្លឹកឆ្នោតចម្លងដែលបានបកប្រែជាភាសាខាងក្រោម៖ រឿមណាម គេហ្គាលុ និងខ្មែរ។

1. ការកំណត់អត្តសញ្ញាណអ្នកបោះឆ្នោតដែលនិយាយភាសាភាគតិច \$4005(a)(10)(I)(i)(V)
 ROV កំណត់ចំណុចចិត្តភាសារបស់អ្នកបោះឆ្នោត ដូចដែលបានបញ្ជាក់ដោយអ្នកបោះឆ្នោតនៅក្នុងផ្នែក "ព័ត៌មានអំពីអ្នកបោះឆ្នោតជាជម្រើស" នៅលើទម្រង់ចុះឈ្មោះអ្នកបោះឆ្នោត។ អ្នកបោះឆ្នោតដែលនិយាយភាសាភាគតិចក៏អាចផ្ញើអ៊ីមែល ឬហៅទូរស័ព្ទទៅ ROV ដើម្បីផ្តល់ចំណុចចិត្តភាសារបស់ពួកគេ ឬប្រគល់ប្រៃសណីយ៍ដែលបង់ប្រាក់តាមប្រៃសណីយ៍នៅខាងក្រោមព័ត៌មានណែនាំសម្រាប់អ្នកបោះឆ្នោតនៅខោនធី (VIG) របស់ពួកគេបានផងដែរ។ ROV បញ្ជូល និងរក្សាទុកទិន្នន័យនេះនៅក្នុងប្រព័ន្ធគ្រប់គ្រងការបោះឆ្នោត (EMS) របស់យើង។ លើសពីនេះ ROV ទទួលបានព័ត៌មានអំពីសហគមន៍និយាយភាសាភាគតិចពីការិយាល័យជំរឿនសហរដ្ឋអាមេរិក។
2. គណៈកម្មាធិការប្រឹក្សាលទ្ធភាពប្រើប្រាស់ភាសា
 ROV បានបង្កើត LAAC ជាគណៈកម្មាធិការប្រឹក្សារបស់ប្រជាពលរដ្ឋ ដើម្បីធ្វើការណែនាំសម្រាប់ការកែលម្អលទ្ធភាពប្រើប្រាស់ភាសាសម្រាប់ការបោះឆ្នោត និងឯកសារបោះឆ្នោត។ LAAC ត្រូវបានបង្កើតឡើងដើម្បីផ្តល់ប្រឹក្សា និងជួយក្នុងការបំពេញលក្ខខណ្ឌតម្រូវផ្នែកភាសាដែលបានកំណត់ដោយរដ្ឋ។ ROV នឹងធ្វើការជាមួយសមាជិក LAAC និងដៃគូសហគមន៍ ដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោតពាក់ព័ន្ធនឹងតម្រូវការផ្នែកភាសា។
3. សិក្ខាសាលាអប់រំ
 ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយរបស់ខ្លួន ROV នឹងបន្តការផ្សព្វផ្សាយរបស់ខ្លួនទៅកាន់អ្នកបោះឆ្នោតដែលនិយាយភាសាភាគតិច។ ROV នឹងធ្វើការជាមួយសមាជិក LAAC និងដៃគូសហគមន៍ ដើម្បីផ្តល់ជំនួយផ្នែកភាសាដល់អ្នកបោះឆ្នោតនៅក្នុងសិក្ខាសាលាអប់រំ។ សិក្ខាសាលានឹងត្រូវបានកំណត់ពេលមុនការបោះឆ្នោតទូទាំងរដ្ឋនីមួយៗ។ ការអញ្ជើញឱ្យចូលរួមសិក្ខាសាលាទាំងនេះនឹងត្រូវបានដាក់បញ្ជូនតាមរយៈអ៊ីមែលទៅកាន់មនុស្ស

និងអង្គការផ្សេងៗដែលបានទាក់ទងរួចហើយ ពាក់ព័ន្ធនឹងសមាជិកភាពដែលមានសក្តានុពលនៅក្នុង LAAC និង VAAC របស់យើងនៅលើទំព័រ Facebook របស់យើង និងដោយមានជំនួយពីក្រុមការងារទំនាក់ទំនងនៃការិយាល័យរដ្ឋបាលខោនធីរបស់យើង។ នៅសិក្ខាសាលាទាំងនេះ ROV និងផ្តល់៖

- ឧទាហរណ៍នៃសន្លឹកឆ្នោតចម្លងដែលបានបកប្រែដោយមានការណែនាំសម្រាប់អ្នកបោះឆ្នោត ដែលហៅម្យ៉ាងទៀតថាការណែនាំអំពីការបកប្រែសន្លឹកឆ្នោត។
- ឯកសារ VCA ដែលបានបកប្រែជាភាសាទាំងអស់ដែលកម្រិតដោយរដ្ឋសម្រាប់ខោនធី។

4. មេខៀ/ការផ្សាយពាណិជ្ជកម្ម

សេចក្តីប្រកាសព័ត៌មានដែលបានចែកចាយទូទាំងខោនធីសូល្យម៉ា និងប្រកាសអំពីខ្សែទូរសព្ទជំនួយឥតគិតថ្លៃសម្រាប់អ្នកបោះឆ្នោត ((800) 750-8683) ដែលផ្តល់ជំនួយជាភាសាអង់គ្លេស និងជាភាសាអេស្ប៉ាញ។ ROV ក៏មានផ្តល់ជូនសេវាកម្មបកប្រែផងដែរ ប្រសិនបើមានបញ្ហាម្នាក់ត្រូវការជំនួយជាភាសាផ្សេងក្រៅពីភាសាអង់គ្លេស ឬភាសាអេស្ប៉ាញ។ សេចក្តីប្រកាសព័ត៌មានក៏នឹងត្រូវបានចែកចាយទៅកាន់បណ្តាញផ្សព្វផ្សាយផ្សេងៗជាភាសាអង់គ្លេស និងអេស្ប៉ាញ រួមទាំងក្រុមហ៊ុនផ្តល់សេវាទូរទិន្នន័យ វីឡា El Patron, KBBF, Sonoma Media Investments និងកាសែត La Voz។ បញ្ជីពេញលេញនៃខ្សែទូរស័ព្ទត្រូវបានរួមបញ្ចូលនៅក្នុងឧបសម្ព័ន្ធ C។

5. ឯកសារជាភាសាផ្សេង

ឯកសារបោះឆ្នោតទាំងអស់ពី ROV មានពីរភាសាជាភាសាអង់គ្លេស/អេស្ប៉ាញ រួមទាំងសន្លឹកឆ្នោតផ្លូវការ ស្រាមសំបុត្របញ្ជូនត្រឡប់មកវិញ ការណែនាំអំពីការបោះឆ្នោត ខោនធី VIG ព្រមទាំងមជ្ឈមណ្ឌលបោះឆ្នោត និងការផលិតផងដាក់សន្លឹកឆ្នោតផ្លូវការ។

សន្លឹកឆ្នោតចម្លងដែលបានបកប្រែ ដែលហៅថា “ការណែនាំអំពីការបកប្រែសន្លឹកឆ្នោត” នៅក្នុងខោនធីសូល្យម៉ា ត្រូវបានបកប្រែជាភាសាវៀតណាម ភាហ្គាលុ និងភាសាខ្មែរ។ នៅក្រោមក្រុមបោះឆ្នោតរដ្ឋកាលីហ្វ័រញ៉ា 14201 សន្លឹកឆ្នោតចម្លងដែលបានបកប្រែត្រូវតែបង្ហាញនៅមណ្ឌលបោះឆ្នោតជាភាសាដែលបានបញ្ជាក់ ប្រសិនបើវាត្រូវបានកំណត់ថា 3% ឬច្រើនជាងនេះនៃក្រុមដែលនិយាយភាសាភាគតិចនៅក្នុង ឬជុំវិញតំបន់នោះមានចំណេះដឹងភាសាអង់គ្លេសមានកម្រិត។ ពាក់ព័ន្ធនឹង EC4005.6 សន្លឹកឆ្នោតចម្លងដែលបានបកប្រែត្រូវបានផ្ញើទៅអ្នកបោះឆ្នោតដែលត្រូវបានកំណត់អត្តសញ្ញាណនៅក្នុងប្រព័ន្ធគ្រប់គ្រង ការបោះឆ្នោត (EMS) ថាត្រូវការឯកសារបោះឆ្នោតជាភាសាវៀតណាម ភាហ្គាលុ ឬភាសាខ្មែរ មុនពេលបើកមណ្ឌលបោះឆ្នោត។ អ្នកបោះឆ្នោតក៏អាចទាក់ទង ROV ដើម្បីស្នើសុំឱ្យផ្ញើសន្លឹកឆ្នោតចម្លងដែលបានបកប្រែទៅពួកគេតាមរយៈអ៊ីមែល rov-absentee@sonoma-county.org ឬហៅទូរសព្ទទៅលេខ (707) 565-6800 បានផងដែរ។ លើសពីនេះ ការណែនាំអំពីការបកប្រែសន្លឹកឆ្នោតនឹងមាននៅគ្រប់មជ្ឈមណ្ឌលបោះឆ្នោត ហើយច្បាប់ចម្លងបន្ថែមអាចត្រូវបានស្នើសុំ និងផ្តល់ដោយមន្ត្រីជំនួយតាមផ្នែកនៅពេលត្រូវការ។

6. ជំនួយពីភាសានៅមណ្ឌលបោះឆ្នោត

នៅក្រោមក្រុមបោះឆ្នោតរដ្ឋកាលីហ្វ័រញ៉ា 12303 កិច្ចខិតខំប្រឹងប្រែងសមហេតុផលត្រូវតែធ្វើឡើងចំពោះបុគ្គលិកមន្ត្រីរៀបចំការបោះឆ្នោតដែលប្រើពីរភាសានៅទីតាំងដែល លបានកំណត់ទូទាំងខោនធីសូល្យម៉ាដែល 3% ឬច្រើនជាងនេះនៃចំនួនប្រជាជនដែលមានអាយុបោះឆ្នោតមានចំណេះដឹងភាសាអង់គ្លេសមានកម្រិត (អ្នកបោះឆ្នោតដែលភាសាចម្បងមិនមែនជាភាសាអង់គ្លេស)។ ព័ត៌មានអំពីឯកសារអ្នកបោះឆ្នោតដូចជា ចំណូលចិត្តភាសាត្រូវបានប្រើ ដើម្បីកំណត់តំបន់ដែលជំនួយពីភាសាអាចនឹងត្រូវការ។ ព័ត៌មានអំពីជំរឿន និងការស្នើសុំអំពីសហគមន៍សហរដ្ឋអាមេរិក ដូចដែលវាអនុវត្តចំពោះក្រុមបោះឆ្នោត 14201 និង 12303 ត្រូវបានប្រើដើម្បីកំណត់តំបន់ដែលត្រូវនឹងកម្រិត 3%។

- ក្រុមប្រឹក្សា៖ ROV នឹងពិចារណាលើមតិកែលម្អ និងការផ្តល់យោបល់លើតំបន់ដែលអាចត្រូវការជំនួយផ្នែកភាសាបន្ថែមពីក្រុមប្រឹក្សាដូចជា LAAC របស់ខោនធីសូល្យម៉ាជាដើម។
- ក្រុមគាំទ្រ៖ ROV នឹងពិភាក្សាជាមួយក្រុមសហគមន៍ និងអង្គការផ្សេងៗដែលគាំទ្រដល់ការចូលប្រើប្រាស់ភាសាទូទាំងខោនធីសូល្យម៉ា។ យើងរំពឹងថាក្រុមទាំងនេះនឹងជួយ ROV ក្នុងការកំណត់ចំនួនប្រជាជនដែលនិយាយភាសាភាគតិចនៅក្នុងខោនធីសូល្យម៉ា។

មណ្ឌលបោះឆ្នោតដែលកម្រិតមានជំនួយផ្នែកភាសាត្រូវបានកំណត់ដោយរដ្ឋលេខាធិការនៃរដ្ឋកាលីហ្វ័រញ៉ាតាមរយៈទិន្នន័យជំរឿនរបស់សហរដ្ឋអាមេរិក។ បញ្ជីជំនួយផ្នែកភាសាដែលមាននៅមណ្ឌលបោះឆ្នោតនីមួយៗនឹងត្រូវបានបោះពុម្ពនៅក្នុងព័ត៌មានណែនាំសម្រាប់អ្នក បោះឆ្នោតនៅខោនធី (VIG) និងមាននៅលើគេហទំព័រ ROV។ តម្រូវការបន្ថែមសម្រាប់ជំនួយផ្នែកភាសានឹងត្រូវបានពិចារណាតាមរយៈដំណើរការបញ្ជូលជាសាធារណៈ រួមទាំងការបញ្ជូលដែលផ្តល់ដោយ LAAC របស់ខោនធី។

ROV នឹងខិតខំជ្រើសរើសមន្ត្រីរៀបចំការបោះឆ្នោតដែលនិយាយភាសាអេស្ប៉ាញយ៉ាងហោចណាស់ម្នាក់សម្រាប់មណ្ឌលបោះឆ្នោត នីមួយៗ ដើម្បីផ្តល់ជំនួយផ្នែកភាសា។ ប្រសិនបើមណ្ឌលបោះឆ្នោតស្ថិតនៅក្នុង ឬនៅជាប់នឹងតំបន់ដែលមានកម្រិតភាសាវៀតណាម ភាហ្គាលុ ឬភាសាខ្មែរ នោះ ROV នឹងខិតខំប្រឹងប្រែងដើម្បីជ្រើសរើសមន្ត្រីរៀបចំការបោះឆ្នោតដែលស្នាក់នៅជុំវិញខាងភាសាអង់គ្លេស និងភាសានោះ។ ROV

ក៏នឹងផ្តល់សេវាអ្នកបកប្រែភាសាទូរសព្ទដែលផ្តល់ជូនតាមរយៈរដ្ឋលេខាធិការនៃរដ្ឋកាលីហ្វ័រញ៉ា ដែលមន្ត្រីរៀបចំការបោះឆ្នោតអាចប្រើប្រាស់ដើម្បីហៅចូល និងនិយាយជាមួយអ្នកបកប្រែផ្ទាល់ ដើម្បីជួយក្នុងការទាក់ទងជាមួយអ្នកបោះឆ្នោតជាភាសាជាច្រើនទៀតផងដែរ។
 ឧបករណ៍គូសសន្លឹកឆ្នោតដែលអាចចូលប្រើប្រាស់បានមានតែខ្លឹមសារសន្លឹកឆ្នោត និងសំឡេងជាភាសាអង់គ្លេស និងអេស្ប៉ាញប៉ុណ្ណោះ។

B. អ្នកបោះឆ្នោតដែលមានពិការភាព

ROV ប្រើប្រាស់ធ្វើការជាមួយអ្នកបោះឆ្នោតដែលមានពិការភាព ដើម្បីបង្កើនលទ្ធភាពប្រើប្រាស់ក្នុងដំណើរការប្រជាធិបតេយ្យ។ គេហទំព័រ rov-info@sonoma-county.org ផ្តល់ព័ត៌មានទូទៅអំពីកិច្ចខិតខំប្រឹងប្រែងទាំងនេះ និងធនធានដែលមានសម្រាប់អ្នកបោះឆ្នោតដែលមានពិការភាព រួមទាំងប្រព័ន្ធបោះតាមសំបុត្រដែលអាចធ្វើពីចម្ងាយ សេវាកម្មសម្រាប់ជនពិការដែលមាននៅមណ្ឌលបោះឆ្នោត និងលទ្ធភាពទទួលបានឯកសារបោះឆ្នោតក្នុងទម្រង់ជំនួស (សូមមើលទំព័រទី 18 សម្រាប់ព័ត៌មានបន្ថែម)។ អ្នកបោះឆ្នោតត្រូវបានលើកទឹកចិត្តឱ្យទាក់ទង rov-info@sonoma-county.org ដែលមានសំណើសុំជំនួយជាក់លាក់តាមរយៈការផ្ញើអ៊ីមែលទៅ rov-info@sonoma-county.org ឬតាមរយៈការហៅទូរសព្ទទៅការិយាល័យ ROV តាមរយៈលេខ (707) 565-6800។ បញ្ជីពេញលេញនៃជម្រើសបោះឆ្នោតដែលអាចចូលប្រើប្រាស់បាន និងជំនួយមាននៅលើ [គេហទំព័ររបស់ ROV](http://www.sonomacounty.gov/ROV)។ ខោនធីក៏ផ្តល់នូវការណែនាំអំពីព័ត៌មានអ្នកបោះឆ្នោតតាមអ៊ិនធឺណិតដែលអាចចូលប្រើប្រាស់បានផងដែរ ដែលរួមមានសន្លឹកឆ្នោតកម្មវិធីអ្នកបោះឆ្នោតដែលមានពិការភាពអាចចូលទៅពិនិត្យ និងបោះពុម្ពបាន។

1. **គណៈកម្មាធិការប្រឹក្សាលទ្ធភាពបោះឆ្នោត**
 ROV បានបង្កើត VAAC ជាគណៈកម្មាធិការប្រឹក្សាសម្រាប់ប្រជាពលរដ្ឋ ដើម្បីធ្វើការណែនាំសម្រាប់ការកែលម្អលទ្ធភាពទទួលបានការបោះឆ្នោត និងឯកសារបោះឆ្នោត ខណៈពេលដែលជួយកំណត់អត្តសញ្ញាណ និងលុបបំបាត់ឧបសគ្គ VAAC ត្រូវបានរចនាឡើងដើម្បីផ្តល់ការប្រឹក្សា និងជួយក្នុងការធានាថាអ្នកបោះឆ្នោតទាំងអស់នៅក្នុងខោនធីសូម្បីតែអាចបោះឆ្នោតដោយឯករាជ្យ និងឯកជន។ ROV នឹងធ្វើការជាមួយសមាជិក VAAC និងដៃគូសហគមន៍ ដើម្បីផ្តល់ព័ត៌មាន និងជម្រើសបោះឆ្នោតជំនួសដល់អ្នកបោះឆ្នោតដែលមានពិការភាព។

2. **សិក្ខាសាលាអប់រំ**
 សិក្ខាសាលានឹងមានការបង្ហាញអំពីជម្រើសនៃការបោះឆ្នោតដែលអាចចូលប្រើប្រាស់បានរបស់ ROV រួមទាំងប្រព័ន្ធបោះតាមសំបុត្រដែលអាចធ្វើពីចម្ងាយ (RAVBM) និងឧបករណ៍គូសសន្លឹកឆ្នោតដែលអាចចូលប្រើប្រាស់បាន (ICX) នៅមណ្ឌលបោះឆ្នោត។ សិក្ខាសាលានឹងត្រូវបានកំណត់ពេល មុនការបោះឆ្នោតទូទាំងរដ្ឋទាំងអស់។ ការផ្សាយពាណិជ្ជកម្មអំពីសិក្ខាសាលាទាំងនេះនឹងធ្វើឡើងនៅលើបណ្តាញសង្គម ដោយមានជំនួយពីក្រុមការងារទំនាក់ទំនងការិយាល័យរដ្ឋបាលខោនធី និងតាមរយៈដៃគូសហគមន៍ដែលជឿទុកចិត្ត។ នៅសិក្ខាសាលាទាំងនេះ ROV នឹងផ្តល់៖

- កម្មវិធីបោះតាមសំបុត្រដែលអាចធ្វើពីចម្ងាយ
- ការបង្ហាញសំឡេង និងផ្ទៃ RAVBM
- ឱក្ខបណ្ណាព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោតដែលអាចចូលប្រើប្រាស់បាន
- ការបង្ហាញឧបករណ៍គូសសន្លឹកឆ្នោត ICX ជាមួយនឹងសន្លឹកឆ្នោតក្លែងក្លាយ
- ការពិភាក្សាអំពីភាពអាចរកបាននៃឯកសារក្នុងទម្រង់ជំនួស (ការបោះពុម្ពច្រើន កំណែសំឡេងនៃវិធានការបោះឆ្នោត ព័ត៌មានណែនាំសម្រាប់អ្នកបោះឆ្នោតនៅខោនធីដែលអាចចូលប្រើប្រាស់បាន) និងលទ្ធភាពទទួលបានទម្រង់ជំនួសសម្រាប់ឯកសារបោះឆ្នោតរដ្ឋ។

3. **មេខៀ/ការផ្សាយពាណិជ្ជកម្ម**
 សេចក្តីប្រកាសព័ត៌មាននឹងត្រូវបានចែកចាយពាសពេញខោនធីសូម្បីតែម៉ា ដើម្បីប្រកាសអំពីខ្សែទូរសព្ទជំនួយឥតគិតថ្លៃសម្រាប់អ្នកបោះឆ្នោត ((800) 750-8683) ដែលផ្តល់ជំនួយជាភាសាអង់គ្លេស និងជាភាសាអេស្ប៉ាញ។ ឧបករណ៍ទូរសព្ទឥតគិតថ្លៃសម្រាប់ខ្សែទូរសព្ទសម្រាប់មនុស្សចុង (TDD) មានផ្តល់ជូនតាមរយៈលេខ (707) 565-6888។ ការធ្វើបែបនេះអនុញ្ញាតឱ្យអ្នកបោះឆ្នោតដែលចូល ពិបាកស្តាប់ ឬខ្សោយការនិយាយអាចប្រើទូរសព្ទដើម្បីទាក់ទងជាមួយបុគ្គលិក ROV។ សេចក្តីប្រកាសព័ត៌មាននាពេលអនាគតក៏នឹងរួមបញ្ចូលផងដែរនូវលេខទូរសព្ទ TDD និងលទ្ធភាពផ្តល់ជូននូវសេវាកម្មអ្នកបកប្រែភាសាទូរសព្ទ។

ការបោះពុម្ព និងបណ្តាញផ្សព្វផ្សាយតាមអ៊ិនធឺណិតសំខាន់ៗដូចជា Sonoma Media Investments (គ្របដណ្តប់លើប្រព័ន្ធបោះពុម្ព និងអនឡាញជាច្រើនទូទាំងខោនធី រួមទាំងសារព័ត៌មានប្រជាធិបតេយ្យ) Kenwood Press, Bodega Bay Navigator, Bay Area News Group, Sonoma West Times និងស្តារីយ័រវិទ្យុដែលគ្របដណ្តប់លើខោនធី នឹងត្រូវប្រើប្រាស់ឱ្យបានច្រើនតាមតែអាចធ្វើទៅបានសម្រាប់ការចែកចាយសេចក្តីប្រកាសព័ត៌មាន។ ខោនធីសូម្បីតែមិនមានបណ្តាញព័ត៌មានទូរទស្សន៍ដាច់ដោយឡែកនោះទេ ប៉ុន្តែនឹងផ្តល់សេចក្តីប្រកាសព័ត៌មានដល់បណ្តាញផ្សព្វផ្សាយទូរទស្សន៍ ដែលក្រុមការងារទំនាក់ទំនងខោនធីជាធម្មតាធ្វើការជាមួយ រួមមាន ABC7, KGO, KPIX, KRON, KSRO, KSVY និង KTVU។

ឯកសារដែលបានបោះពុម្ពដូចជា បណ្តាប្រៃសណីយ៍ផ្ទាល់ជាដើម និងណែនាំអ្នកបោះឆ្នោតអំពីជម្រើសសន្លឹកឆ្នោតដែលអាចចូលប្រើប្រាស់បាន។

ROV អាចប្រើជំនួយ និងការណែនាំអំពីរបៀបទាក់ទងល្អបំផុតទៅកាន់អ្នកបោះឆ្នោតដែលមានពិការភាព។

សូមផ្ញើអ៊ីមែលទៅកាន់ rov-info@sonoma-county.org ដោយមានគំនិតអំពីមេខៀរ។

4. ឯកសារនៅក្នុងទម្រង់ជំនួស

អ្នកបោះឆ្នោតដែលមានពិការភាពអាចទទួលបានឯកសារនៅក្នុងទម្រង់ជំនួស។ ROV (VIG)
រៀបចំព័ត៌មានណែនាំសម្រាប់អ្នកបោះឆ្នោតនៅខោនធី
សម្រាប់ការបោះឆ្នោតនីមួយៗដែលមានព័ត៌មានអំពីដំណើរការបោះឆ្នោតតាមសំបុត្រ (RAVBM)។ VIG
ក៏ដូចជាការណែនាំសម្រាប់ការប្រើប្រាស់ប្រព័ន្ធបោះតាមសំបុត្រដែលអាចធ្វើពីចម្ងាយ និងឯកសារ (pdf)។ បន្ថែមពីនេះ
មានផ្តល់ជូនការបោះពុម្ពច្រើន និងទម្រង់ឯកសារចល័តតាមអ៊ីនធឺណិត ដើម្បីចូលប្រើកំណែលើអ៊ីនធឺណិតរបស់ VIG
អ្នកបោះឆ្នោតអាចចូលទៅកាន់គេហទំព័ររបស់យើង ដើម្បីចូលប្រើកំណែលើអ៊ីនធឺណិតរបស់ VIG
ដែលត្រូវគ្នានឹងកម្មវិធីអានអេក្រង់ ក៏ដូចជាសន្លឹកឆ្នោតធម្មតា។ VIG ដែលបោះពុម្ពច្រើន
និងកំណែសំឡេងនៃវិធានការសន្លឹកឆ្នោតអាចស្នើសុំបានតាមរយៈការផ្ញើអ៊ីមែលទៅ rov-info@sonoma-county.org
ឬហៅទូរសព្ទទៅការិយាល័យ ROV តាមរយៈលេខ (707) 565-6800។

បញ្ជីពេញលេញនៃរបៀបចូលប្រើព័ត៌មានក្នុងទម្រង់ជំនួស មាននៅលើ [គេហទំព័រ ROV](#)។

5. ការបោះតាមសំបុត្រដែលអាចធ្វើពីចម្ងាយ (RAVBM)

ខោនធីទាំងអស់ត្រូវបានកម្រិតឱ្យផ្តល់ជម្រើសបោះតាមសំបុត្រដែលអាចធ្វើបាន ដោយសារលក្ខណៈពិសេសនៃភាពងាយស្រួលរបស់វា។
ប្រព័ន្ធនេះអនុញ្ញាតឱ្យអ្នកបោះឆ្នោតចូលប្រើសន្លឹកឆ្នោតត្រឹមត្រូវរបស់ពួកគេលើអ៊ីនធឺណិតដោយប្រើឧបករណ៍របស់ពួកគេផ្ទាល់ ដូចជាកុំព្យូទ័រផ្ទាល់ខ្លួន និងសម្គាល់ជម្រើសរបស់ពួកគេជាមួយនឹងជម្រើសនៃការប្រើប្រាស់បច្ចេកវិទ្យាជំនួយផ្ទាល់ខ្លួនរបស់ពួកគេ។
នៅពេលដែលជម្រើសនៃសន្លឹកឆ្នោតត្រូវបានសម្គាល់ អ្នកបោះឆ្នោតត្រូវបានកម្រិតឱ្យបោះពុម្ពការជ្រើសរើស ហើយបញ្ជូនសន្លឹកឆ្នោត RAVBM មកវិញ។ សន្លឹកឆ្នោត RAVBM អាចត្រូវបានបញ្ជូនមកវិញដោយប្រើវិធីដូចគ្នាដែលមាន ដើម្បីបញ្ជូនសន្លឹកឆ្នោតធម្មតាដែលបោះតាមសំបុត្រ។ ព័ត៌មានពាក់ព័ន្ធនឹងដំណើរការ RAVBM
មានផ្តល់ជូននៅលើ [គេហទំព័រ ROV](#)។

អ្នកបោះឆ្នោតអាចស្នើសុំ សន្លឹកឆ្នោតបោះតាមសំបុត្រក្នុងទម្រង់ដែលអាចប្រើប្រាស់បានតាមរយៈការបញ្ជូនទម្រង់បែបបទស្នើសុំដែលបានបង់ថ្លៃ ប្រៃសណីយ៍នៅលើគម្របខាងក្រោយនៃព័ត៌មានណែនាំសម្រាប់អ្នកបោះឆ្នោតនៅខោនធីរបស់គេ ឬបញ្ជូនទម្រង់បែបបទលើអ៊ីនធឺណិតនៅលើ [គេហទំព័រ ROV](#)។

អ្នកបោះឆ្នោតដែលជ្រើសរើសប្រើប្រាស់ប្រព័ន្ធនេះត្រូវតែមានសិទ្ធិចូលប្រើអាសយដ្ឋានអ៊ីមែល កុំព្យូទ័រដែលមានការកត់ត្រាអ៊ីនធឺណិត និងម៉ាស៊ីនបោះពុម្ពដើម្បីបោះពុម្ពការជ្រើសរើសសន្លឹកឆ្នោតរបស់ពួកគេ។
អ្នកបោះឆ្នោត RAVBM ទាញយក និងបោះពុម្ពទម្រង់គំរូស្រាមសំបុត្រប្រព័ន្ធ RAVBM
ឬពួកគេអាចស្នើសុំស្រាមសំបុត្រជំនួសដោយហៅទូរសព្ទទៅការិយាល័យ ROV តាមរយៈលេខ (707) 565-6800។

ស្រាមសំបុត្រទាំងអស់ត្រូវតែមានហត្ថលេខា ឬសម្គាល់ដោយសញ្ញាសម្គាល់ដោយអ្នកបោះឆ្នោត ដើម្បីឱ្យសន្លឹកឆ្នោតនោះត្រូវបានរាប់។
ប្រសិនបើអ្នកបោះឆ្នោតចុះហត្ថលេខាលើស្រាមសំបុត្រដែលមានសញ្ញាសម្គាល់ដូចជា "X"
ដោយសារពិការភាពរាងពួកគេមិនឱ្យចុះហត្ថលេខា អ្នកផ្សេងទៀតដែលមានអាយុយ៉ាងតិច 18
ឆ្នាំត្រូវតែចុះហត្ថលេខាលើស្រាមសំបុត្រក្នុងនាមជាសាក្សីចំពោះសញ្ញាសម្គាល់របស់អ្នកបោះឆ្នោត។
ប្រសិនបើអ្នកបោះឆ្នោតភ្លេចចុះហត្ថលេខាលើស្រាមសំបុត្របញ្ជូនត្រឡប់វិញ
ឬហត្ថលេខារបស់គាត់មិនដូចហត្ថលេខាក្នុងកំណត់ត្រារបស់អ្នកបោះឆ្នោតទេ នោះលិខិត
និងទម្រង់បែបបទមួយត្រូវបានផ្ញើទៅអ្នកបោះឆ្នោតនោះដោយមានស្រាមសំបុត្របញ្ជូនត្រឡប់ដែលបង់ថ្លៃប្រៃសណីយ៍
ច រួមជាមួយការណែនាំ និងថ្លៃផុតកំណត់សម្រាប់បញ្ជូនទម្រង់បែបបទនោះមកវិញ។

ដើម្បីផ្ញើផ្ទៃផ្ទៃកាត់ថា ROV បានទទួលសន្លឹកឆ្នោត អ្នកបោះឆ្នោតអាចហៅទូរសព្ទទៅការិយាល័យ ROV
ចូលទៅកាន់គេហទំព័ររបស់រដ្ឋលេខាធិការរដ្ឋកាលីហ្វ័រញ៉ា រួចចុច [ស្ថានភាពអ្នកបោះឆ្នោតរបស់ខ្ញុំ](http://wheresmyballot.sos.ca.gov)
ឬពួកគេអាចចុះឈ្មោះដើម្បីតាមដានសន្លឹកឆ្នោតតាមរយៈ wheresmyballot.sos.ca.gov។
អ្នកបោះឆ្នោតដែលមិនមានការកត់ត្រាអ៊ីនធឺណិត
ហើយចង់ចុះឈ្មោះដើម្បីតាមដានសន្លឹកឆ្នោតអាចទាក់ទងទៅការិយាល័យ ROV តាមរយៈលេខ (707) 565-6800
ដើម្បីស្នើសុំជំនួយក្នុងការចុះឈ្មោះ។

6. លទ្ធភាពប្រើប្រាស់មណ្ឌលបោះឆ្នោត

មណ្ឌលបោះឆ្នោត និងទីតាំងផ្សេងទៀតសន្លឹកឆ្នោតផ្លូវការត្រូវបានជ្រើសរើសដោយប្រើគោលការណ៍ណែនាំរបស់ ADA
ពីបញ្ជីគ្រួសារពិការភាពប្រើប្រាស់មណ្ឌលបោះឆ្នោត។ បញ្ជីគ្រួសារពិការភាពទាំងនេះត្រូវបានប្រើ
ដើម្បីសម្គាល់ទីតាំងដែលអាចបោះឆ្នោតបាន។
ប្រសិនបើអ្នកឃើញឧបសគ្គដែលអាចរារាំងមនុស្សមិនឱ្យចូលទៅក្នុងមណ្ឌលបោះឆ្នោត ឬប្រើធុងដាក់សន្លឹកឆ្នោតផ្លូវការ
ទីតាំងនឹងមិនត្រូវបានប្រើទេ។ រាល់ចម្ងល់ទាក់ទងនឹងការចូលទៅកាន់មណ្ឌលបោះឆ្នោត
ឬទីតាំងផ្សេងទៀតសន្លឹកឆ្នោតផ្លូវការ អាចត្រូវបានបញ្ជូនទៅការិយាល័យ ROV តាមរយៈការផ្ញើអ៊ីមែលទៅ
rov-info@sonoma-county.org ឬហៅទូរសព្ទទៅលេខ (707) 565-6800។

មណ្ឌលបោះឆ្នោតទាំងអស់នឹងមានកែវពង្រីក ការកាន់ប៊ិក និងយ៉ាងហោចស្តង់បោះឆ្នោតមួយសម្រាប់គូសសន្លឹកឆ្នោតក្រដាស ដែលអាចឱ្យកៅអី ឬរទេះរុញចូលបាន។ លើសពីនេះ
និងមានឧបករណ៍គូសសន្លឹកឆ្នោត (ICX) ដែលអាចចូលប្រើប្រាស់បានយ៉ាងតិចចំនួនបី ដែលត្រូវបានដាក់ ដើម្បីឱ្យកៅអី

ប្តូរទេះរុញចូលប្រើប្រាស់បាន។ នៅមណ្ឌលបោះឆ្នោត
 អ្នកបោះឆ្នោតអាចប្រើប្រាស់ឧបករណ៍គូសសន្លឹកឆ្នោតដែលអាចចូលប្រើប្រាស់បានទាំងនេះ
 ដើម្បីគូសសន្លឹកឆ្នោតរបស់ពួកគេដោយឯករាជ្យ និងឯកជន។ បន្ទាប់ពីចុះឈ្មោះជាមួយមន្ត្រីរៀបចំការបោះឆ្នោត
 អ្នកបោះឆ្នោតត្រូវបានផ្តល់បណ្តាចូលបោះឆ្នោតដែលបំពេញសន្លឹកឆ្នោតរបស់ពួកគេនៅក្នុងឧបករណ៍ដែលអាចប្រើប្រាស់
 បាន។ សន្លឹកឆ្នោតអាចត្រូវបានសម្គាល់ដោយប្រើអេក្រង់ថាចម្រើន
 ឧបករណ៍បញ្ជាក់នៃដែលបានផ្តល់ដោយមានអក្សរស្នាម ឬបច្ចេកវិទ្យាជំនួយផ្ទាល់ខ្លួនរបស់ពួកគេ។
 លក្ខណៈពិសេសសំខាន់ៗរួមមាន៖

- ថេប្លេតថាចម្រើន ដែលមានជម្រើសសម្រាប់ផ្លាស់ប្តូរទំហំអក្សរ និងកម្រិតពណ៌នៅលើថេប្លេត
- ឧបករណ៍បញ្ជាក់នៃដោយមានអក្សរស្នាម (ហៅម្យ៉ាងទៀតថាផ្ទៃរសរវើកនៃសំឡេង)
- កាសពាក់ក្បាល និងការណែនាំជាសំឡេងជាភាសាអង់គ្លេស ឬភាសាអេស្ប៉ាញ
 ដោយផ្អែកលើជម្រើសរបស់អ្នកបោះឆ្នោត
- របាំងការពារឯកជនភាព សម្រាប់អ្នកបោះឆ្នោតដែលមិនប្រើថាចម្រើន ធ្វើឱ្យអេក្រង់ខ្មៅ
 ដើម្បីធានាថាការបោះឆ្នោតរបស់ពួកគេត្រូវបានរក្សាជាលក្ខណៈឯកជន
- លទ្ធភាពសម្រាប់អ្នកបោះឆ្នោតក្នុងការប្រើឧបករណ៍ជំនួយ Paddle ឬ Sip និង Puff របស់ពួកគេ។

ម៉ាស៊ីននេះមិនរៀបចំជាភាសា ប្តូរសន្លឹកឆ្នោតណាមួយទេ។ នៅពេលបញ្ចប់ការគូសសន្លឹកឆ្នោត
 អ្នកបោះឆ្នោតត្រូវបោះពុម្ពការជ្រើសរើសរបស់ពួកគេ
 ហើយយកសន្លឹកឆ្នោតដែលបានបោះពុម្ពនៅក្នុងប្រអប់សន្លឹកឆ្នោត។
 មិនមានព័ត៌មានអ្នកបោះឆ្នោតត្រូវបានរក្សាទុកនៅលើឧបករណ៍គូសសន្លឹកឆ្នោតណាមួយឡើយ
 ដោយធានាថាសន្លឹកឆ្នោតទាំងអស់ត្រូវបានរក្សាជាការសម្ងាត់ និងឯកជន។

អ្នកបោះឆ្នោតណាម្នាក់ដែលមិនអាចចូលទៅកាន់មណ្ឌលបោះឆ្នោតមានជម្រើសក្នុងការស្នើសុំការបោះឆ្នោតនៅចិញ្ចើមផ្លូវ
 ។ អ្នកបោះឆ្នោតអាចហៅទូរសព្ទទៅមណ្ឌលបោះឆ្នោតតាមលេខនៅលើប្រអប់ហៅទូរសព្ទនៅមណ្ឌលបោះឆ្នោត
 ឬឱ្យអ្នកផ្សេងទៀតដែលនៅជាមួយពួកគេចូលទៅក្នុងមណ្ឌលបោះឆ្នោត ហើយធ្វើការស្នើសុំ។
 បុគ្គលិកមណ្ឌលបោះឆ្នោតនឹងយកសន្លឹកឆ្នោតមកកាន់យានជំនិះរបស់ពួកគេ រួមជាមួយសម្ភារៈបោះឆ្នោត
 និងបញ្ជីឈ្មោះបោះឆ្នោតនៅចិញ្ចើមផ្លូវ ដើម្បីទទួលបានហត្ថលេខារបស់អ្នកបោះឆ្នោត។
 ដើម្បីស្នើសុំការបោះឆ្នោតនៅចិញ្ចើមផ្លូវនៅការិយាល័យ ROV អ្នកបោះឆ្នោតអាចទាក់ទងការិយាល័យ ROV តាមរយៈ
rov-info@sonoma-county.org ឬ (707) 565-6800។ ការិយាល័យ ROV ដែលមានទីតាំងនៅ 435 Fiscal Drive
 ក្នុងទីក្រុងសាន់តារាហ្សា នឹងមានឧបករណ៍គូសសន្លឹកឆ្នោតដែលអាចចូលប្រើប្រាស់បានដែលអាចប្រើបានចាប់ពី 29
 ថ្ងៃមុនថ្ងៃបោះឆ្នោត ក៏ដូចជាជម្រើសនៃការបោះឆ្នោតនៅចិញ្ចើមផ្លូវផងដែរ។

7. ជម្រើសទៅយកសន្លឹកឆ្នោត ឬជម្រើសជំនួស
 រាល់អ្នកបោះឆ្នោតនៅខោនធីស្តូលូម៉ាដែលបានចុះឈ្មោះនឹងត្រូវបានផ្ញើសន្លឹកឆ្នោតបោះតាមសំបុត្រ (VBM)
 តាមរយៈសំបុត្រមិនយូរជាង 29 ថ្ងៃ មុនថ្ងៃបោះឆ្នោត។ អ្នកបោះឆ្នោតអាចស្នើសុំសន្លឹកឆ្នោតជំនួសដោយហេតុផលណាមួយ
 ហើយអាចហៅទូរសព្ទទៅការិយាល័យ ROV តាមរយៈលេខ (707) 565-6800 សម្រាប់ព័ត៌មានបន្ថែម។
8. ផ្តល់សិទ្ធិឱ្យអ្នកគំណាងឱ្យទៅយកសន្លឹកឆ្នោតបោះតាមសំបុត្រក្នុងនាមអ្នកបោះឆ្នោត
 អ្នកបោះឆ្នោតអាចស្នើសុំឱ្យអ្នកផ្សេងយកសន្លឹកឆ្នោតបោះតាមសំបុត្រមកឱ្យតាមការិយាល័យ ROV
 ដោយហេតុផលណាមួយ។ នីតិវិធីទាំងនេះអាចប្រើប្រាស់បានគ្រប់ពេលក្នុងអំឡុងពេលបោះឆ្នោត។
 ព័ត៌មានលម្អិតទាក់ទងនឹងរបៀបបញ្ជូនអ្នកគំណាងឱ្យទៅយកសន្លឹកឆ្នោតក្នុងនាមអ្នកបោះឆ្នោតនឹងមាននៅលើគេហ
 ទំព័រ ROV ឬដោយទាក់ទងការិយាល័យ ROV តាមរយៈលេខ (707) 565-6800។
 សំណើបែបនេះអាចត្រូវបានធ្វើឡើងនៅការិយាល័យ ROV តែប៉ុណ្ណោះ។

អ្នកបោះឆ្នោតត្រូវគូសសន្លឹកឆ្នោត ដាក់វាក្នុងស្រោមសំបុត្របញ្ជូនមកវិញពណ៌ខៀវ ហើយបំពេញ
 និងចុះហត្ថលេខាលើស្រោមសំបុត្រ។ សន្លឹកឆ្នោតអាចត្រូវបានបញ្ជូនមកវិញដោយផ្ទាល់
 ឬតាមរយៈអ្នកគំណាងដែលមានការអនុញ្ញាត ទៅកាន់ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត តាមសំបុត្រ
 នៅផ្ទះដាក់សន្លឹកឆ្នោតផ្លូវការណាមួយ ឬទៅកាន់មណ្ឌលបោះឆ្នោតណាមួយក្នុងខោនធីស្តូលូម៉ា
 មុនពេលបិទការបោះឆ្នោត។

IV. ការដោះស្រាយកម្ពុកក្នុងការចូលរួម

វាក៏ជាការល្អដែរដែល ROV និងខោនធីស្តូលូម៉ា
 ដើម្បីធានាឱ្យមានការចូលរួមដំណើរការស្ទើរគ្នាទៅកាន់ប្រអប់សន្លឹកឆ្នោតសម្រាប់ប្រជាពលរដ្ឋដែលមានសិទ្ធិទាំងអស់
 ដូចដែលបានកំណត់ដោយច្បាប់។ ROV ខិតខំប្រឹងប្រែងដើម្បីចូលរួមព្រឹត្តិការណ៍នានា ផ្តល់ជូនបទបង្ហាញ
 និងផ្តល់ព័ត៌មាននៅក្នុងតំបន់ដែលមានចំនួនអ្នកបោះឆ្នោតទាបកាលពីមុនៗ តាមការស្នើសុំ។ ROV
 នឹងផ្តល់ព័ត៌មានអំពីការបោះឆ្នោតដល់មណ្ឌលថែទាំ មន្ទីរពេទ្យ នាយកដ្ឋានសុខភាពផ្លូវចិត្តរបស់ខោនធីស្តូលូម៉ា
 នាយកដ្ឋានកម្រិតរបស់ខោនធីស្តូលូម៉ា ការិយាល័យយោធា និងការិយាល័យលិខិតឆ្លងដែន។ សម្ភារៈនិងត្រូវបានផ្ញើតាមអ៊ីមែល
 ហើយនឹងរួមបញ្ចូលព័ត៌មានអំពីរបៀបស្នើសុំទម្រង់បែបបទចុះឈ្មោះអ្នកបោះឆ្នោត និងព័ត៌មានផ្សេងទៀត
 កំណត់ទៅកាន់គេហទំព័ររបស់យើងដើម្បីពិនិត្យមើល EAP របស់យើង និងព័ត៌មានទំនាក់ទំនងរបស់យើង ប្រសិនបើពួកគេ
 ឬអ្នកចិញ្ចឹមរបស់ពួកគេមានសំណួរណាមួយ។

A. ការចុះឈ្មោះបោះឆ្នោត
 ប្រជាពលរដ្ឋនៅខោនធីស្តូលូម៉ាដែលមានសិទ្ធិអាចចុះឈ្មោះបោះឆ្នោតតាមអ៊ីនធឺណិតដោយផ្ទាល់នៅលើគេហទំព័ររបស់ខ្លួនខោនធី
 ការ៖ registertovote.ca.gov ឬចូលប្រើគេហទំព័រចុះឈ្មោះអ្នកបោះឆ្នោតរដ្ឋតាមរយៈតំណភ្ជាប់ registertovote.ca.gov របស់ ROV។
 ប្រជាពលរដ្ឋក៏អាចមកយកទម្រង់បែបបទចុះឈ្មោះបោះឆ្នោតនៅការិយាល័យ ROV សាលាក្រុង បណ្តាល័យ ការិយាល័យប្រៃសណីយ៍

និងការិយាល័យរដ្ឋាភិបាលភាគច្រើននៅទូទាំងខោនធីបានផងដែរ។ ភ្នាក់ងារខោនធីសូល្យាម៉ាដែលបម្រើគ្រួសារមានចំណូលទាប និងជនពិការភ្នែកទម្រង់បែបបទចុះឈ្មោះបោះឆ្នោតដល់ភ្ញៀវរបស់ពួកគេ។ នាយកដ្ឋានយានយន្ត (DMV) និងរដ្ឋលេខាធិការ (SOS) បានបង្កើតកម្មវិធីអ្នកបោះឆ្នោតនៅរដ្ឋកាលីហ្វ័រញ៉ា ដូចដែលបានកំណត់ដោយ AB 1461។ ក្នុងអំឡុងពេលប្រតិបត្តិការ DMV កម្មវិធីនេះនឹងចុះឈ្មោះដោយស្វ័យប្រវត្តិចំពោះបុគ្គលណាម្នាក់ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការបោះឆ្នោត លុះត្រាតែបុគ្គលនោះដកខ្លួនចេញពីការចុះឈ្មោះ។ ROV ក៏នឹងធ្វើទម្រង់បែបបទចុះឈ្មោះតាមសំបុត្រតាមការស្នើសុំផងដែរ។

ROV ផ្តល់ធនធាន និងការបណ្តុះបណ្តាលច្បាប់ស្តីពីការចុះឈ្មោះបោះឆ្នោតជាតិ (NVRA) ដល់ភ្នាក់ងារខោនធី ដែលបម្រើប្រជាពលរដ្ឋដែលមានចំណូលទាប និងជនពិការតាមការស្នើសុំ។

B. ការពិនិត្យមើល និងការប្រមូលទិន្នន័យ

បន្ទាប់ពីការបោះឆ្នោតនីមួយៗដែលធ្វើឡើងក្រោម VCA ROV និងពិនិត្យមើលមតិដែលទទួលបានពីអ្នកបោះឆ្នោត ហើយនឹងស្នើសុំការបញ្ជូលពី LAAC, VAAC, និងដៃគូសហគមន៍អំពីទិន្នន័យដែលប្រមូលបានដោយអនុលោមតាមក្រុមបោះឆ្នោតរដ្ឋកាលីហ្វ័រញ៉ា 4005។ ROV នឹងខិតខំប្រឹងប្រែងសមហេតុផល ដើម្បីដោះស្រាយភាពខុសគ្នាសំខាន់ៗដែលត្រូវបានកំណត់ដោយផ្អែកលើករណីនីមួយៗ។

ដើម្បីដោះស្រាយកម្លាំងដែលបានកំណត់ក្នុងការចូលរួមរបស់អ្នកបោះឆ្នោត ROV ប្តេជ្ញាចិត្តដើម្បី៖

- ជ្រើសរើស និងស្តង់ដារទីតាំងសក្តានុពលនៅក្នុងសហគមន៍ ដែលអាចរៀបចំមណ្ឌលបោះឆ្នោតដែលអាចចូលប្រើប្រាស់បាន។
- ជួបជាមួយភ្នាក់ងារដែលផ្តល់សេវាកម្មដល់សហគមន៍ រួមមានជាអាទិ៍ Becoming Independent, Disability Services និង Legal Center, Council on Aging, YM/YWCA តាមការស្នើសុំដើម្បីផ្តល់ព័ត៌មានអំពីអ្នកបោះឆ្នោត ទម្រង់បែបបទចុះឈ្មោះអ្នកបោះឆ្នោត និងខិតខំប្រឹងប្រែងរួមគ្នាសម្រាប់ការបោះឆ្នោត

លើសពីនេះ ROV នឹងធ្វើការដើម្បីកំណត់កំណត់បន្ថែមរដ្ឋនៅក្នុងខោនធីសូល្យាម៉ា ដែលចំនួនអ្នកចូលរួមបោះឆ្នោតទាបជាងមធ្យមភាគសម្រាប់ខោនធី។ ទិន្នន័យនេះនឹងត្រូវបានប្រើប្រាស់ដោយ ROV ដើម្បីបង្កើនកម្រិតនៃការផ្សាយពាណិជ្ជកម្មនៅក្នុងតំបន់ជាក់លាក់ ក៏ដូចជាមជ្ឈមណ្ឌលសហគមន៍ផ្សេងទៀត ដើម្បីជួយផ្សាយពាណិជ្ជកម្ម និងផ្សព្វផ្សាយព័ត៌មានអំពីការបោះឆ្នោត។

V. ថវិកា

VCA គម្រោងមានការអប់រំអ្នកបោះឆ្នោតយ៉ាងទូលំទូលាយ និងការផ្សព្វផ្សាយអំពីដំណើរការបោះឆ្នោតក្នុងមណ្ឌលបោះឆ្នោត។ គោលដៅរបស់ ROV គឺដើម្បីបង្កើនការចុះឈ្មោះអ្នកបោះឆ្នោត ការចូលរួម និងចំនួនអ្នកទៅបោះឆ្នោត។

ROV ផ្តល់ជំនួយផ្នែកខាងក្នុងសម្រាប់ការរៀបចំសម្ភារៈផ្សព្វផ្សាយ ការធ្វើបទបង្ហាញជាសាធារណៈ និងព្រឹត្តិការណ៍ផ្សព្វផ្សាយសហគមន៍។ ថវិកានេះមិនបានរាប់បញ្ចូលការទិញការផ្សាយពាណិជ្ជកម្មនៅក្នុងទូរទស្សន៍ វីឡូ កាសែត និងប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីមុនទេ ប៉ុន្តែនឹងត្រូវរាប់បញ្ចូលសម្រាប់ការផ្សព្វផ្សាយដែលទាក់ទងនឹងកំរងបោះឆ្នោត VCA។ និងមានការចំណាយលើការបោះពុម្ព និងប្រែសម្រួលសម្រាប់ការផ្ញើសំបុត្រដោយផ្ទាល់ទៅកាន់អ្នកបោះឆ្នោតដែលបានចុះឈ្មោះ។

ព័ត៌មានអំពីថវិកាសម្រាប់ការអប់រំ និងការផ្សព្វផ្សាយអាចរកបាននៅក្នុងឧបសម្ព័ន្ធ D។ ប្រសិនបើប្រាក់បន្ថែមត្រូវបានផ្តល់ជូនសម្រាប់ការអប់រំអ្នកបោះឆ្នោត និងកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយ ឧបសម្ព័ន្ធនេះនឹងត្រូវបានធ្វើបច្ចុប្បន្នភាព ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរ ឬការបន្ថែមណាមួយ។

ខោនធីសូល្យាម៉ាបានប្រើប្រាស់កំរងបោះឆ្នោតដូច VCA សម្រាប់ការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា ឆ្នាំ 2020 ដោយសារតែច្បាប់ដែលបានអនុម័តជាក់លាក់ចំពោះការបោះឆ្នោតនោះ។ ចំណុចនេះបានអនុញ្ញាតឱ្យ ROV ប្រើប្រាស់ជំនួយក្នុងការទិញម៉ាស៊ីនបោះពុម្ពសន្លឹកឆ្នោតចល័ត (MBPs) រទេះដឹកជញ្ជូនសម្រាប់ម៉ាស៊ីនបោះពុម្ពទាំងនោះ ម៉ាស៊ីនបោះពុម្ពស្លាកសម្រាប់ប្រើប្រាស់ក្នុងការបង្កើតបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលបានបញ្ចប់ និងវ៉ោតទ័រ Cradlepoint ដែលដាច់ដោយព័រម៉ូស៊ីនធីណិត ដើម្បីធានាបាននូវការភ្ជាប់ទៅកាន់មូលដ្ឋានទិន្នន័យរបស់អ្នកបោះឆ្នោត ដើម្បីគ្របដណ្តប់ 30 មណ្ឌលបោះឆ្នោត។ សម្រាប់ការចុះឈ្មោះអ្នកបោះឆ្នោត ឬកុំព្យូទ័រយូរដៃដែលមានបញ្ជី ROV បានប្រើប្រាស់កុំព្យូទ័រយូរដៃដែលបានទិញរួចហើយសម្រាប់កម្មវិធីទំនើបកម្មឧបករណ៍របស់អ្នកវាយតម្លៃ ក្រោយមក ROV ដែលត្រូវបានឱ្យយើងខ្ញុំសម្រាប់ការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ 2020។ ក្រោយមក ROV បានទិញកុំព្យូទ័រយូរដៃថ្មីសម្រាប់ការចុះឈ្មោះអ្នកបោះឆ្នោតនាពេលខាងមុខ ដែលត្រូវបានកំណត់សម្រាប់ ROV។ ROV ក៏ត្រូវការទិញឧបករណ៍សម្រាប់មណ្ឌលបោះឆ្នោតមួយបន្ថែមទៀតដែរ ដោយសារការកើនឡើងនៃការចុះឈ្មោះ និងឧបករណ៍បម្រុងទុក ដើម្បីធានាថាឧបករណ៍ជំនួសអាចត្រូវបានដាក់ឱ្យប្រើប្រាស់តាមតម្រូវការ ប្រសិនបើឧបករណ៍ណាមួយនឹងមិនដំណើរការ ក្នុងអំឡុងពេលបោះឆ្នោតណាមួយ។ ROV បានប្រមាណថានឹងមិនមានការសន្សំផ្លែចំណាយចំពោះកំរង VCA ទេ ដោយសារការចំណាយដែលរំពឹងទុកលើការផ្សព្វផ្សាយ ការផ្ញើសំបុត្រ ជំនួយនៅមណ្ឌលបោះឆ្នោត និងការថែមម៉ោងសម្រាប់បុគ្គលិកបណ្តោះអាសន្ន ការបង្កើនប្រាក់ឧបត្ថម្ភរបស់បុគ្គលិកបោះឆ្នោត ជំនួយផ្នែកព័ត៌មានវិទ្យា និងការភ្ជាប់សម្រាប់មណ្ឌលបោះឆ្នោត និងបុគ្គលិកបណ្តោះអាសន្នដើម្បីបម្រើសេវាកម្មផ្សេងៗដាក់សន្លឹកឆ្នោតផ្លូវការ។

ឧបសម្ព័ន្ធ A: ដែក និងព្រឹត្តិការណ៍សហគមន៍

ROV ចូលរួមក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំដែលគេស្គាល់ជាច្រើន។ ព្រឹត្តិការណ៍ទាំងនោះត្រូវបានរួមបញ្ចូលក្នុងតារាងខាងក្រោម។ នៅពេលដែលមានព្រឹត្តិការណ៍បន្ថែម ព្រឹត្តិការណ៍ទាំងនោះនឹងត្រូវបានធ្វើបច្ចុប្បន្នភាព និងផ្តល់ជូននៅលើគេហទំព័ររបស់ ROV។

ព្រឹត្តិការណ៍សហគមន៍

កាលបរិច្ឆេទ	ចំណងជើងព្រឹត្តិការណ៍
ការប្រារព្ធឡើងវិញ/រដូវផ្ការីក - រដូវក្តៅ - ប្រចាំឆ្នាំ	ទិវាពេលវេលាត្រីថ្ងៃអង្គារ
រដូវផ្ការីក - អាចមានប្រចាំឆ្នាំ	ការងារគ្មានកន្លែងស្នាក់នៅ និងភាពស្មើគ្នានៃធនធាន
រដូវផ្ការីក - ប្រចាំឆ្នាំ	ភាពស្មើគ្នានៃការផ្លាស់ប្តូរ
រដូវផ្ការីក - ប្រចាំឆ្នាំ	ការតាំងពីពិរិយភាពចាស់ ពីការភាព និងការគូសម្របរបស់ DSLC
រដូវផ្ការីក - ប្រចាំឆ្នាំ	ទិវាផែនដីសាន់ការូហ្សា
រដូវស្លឹកឈើជ្រុះ - ប្រចាំឆ្នាំ	Fiesta de Independencia

ប្រតិទិនអាចមានការផ្លាស់ប្តូរ។

ចាប់ពីខែមីនា ឆ្នាំ 2021 ROV បានចាប់ផ្តើមទាក់ទងអង្គការ និងដែកសហគមន៍ ដើម្បីចូលរួមក្នុង LAAC និង VAAC របស់យើង និងដើម្បីចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីផ្តល់មតិកែលម្អលើសេចក្តីព្រាងផែនការគ្រប់គ្រងការបោះឆ្នោតឆ្នាំ 2021 របស់យើង។ ចាប់តាំងពីការបង្កើត LAAC និង VAAC ខោនធីសូណូម៉ាមក គណៈកម្មាធិការទាំងនេះបានជួបប្រជុំរៀងរាល់ត្រីមាស ដើម្បីពិភាក្សាអំពីព្រឹត្តិការណ៍ផ្សព្វផ្សាយសក្តានុពលសម្រាប់ការចូលរួមរបស់ ROV។ បញ្ជីអង្គការខាងក្រោមត្រូវបានកំណត់ថាជាដែកក្នុងការជួយទាក់ទងគម្រោងរបស់យើង និងជួយដល់ការផ្សព្វផ្សាយ។

ដែកសហគមន៍

Advanced Collaborative Team Solutions
Advancing Justice/Asian Law Caucus
Becoming Independent
Charya Burt Cambodian Dance
Communique Interpreting
Community Action Partnership
Community Foundation
Corazon Healdsburg
Council on Aging
Department of Rehabilitation
Disability Rights California
Disability Services and Legal Center
Earle Baum Center
Filipino American Association of Sonoma State University
Filipino National Historic Society Sonoma County
Friends Outside
IHSS Public Authority
La Luz
La Voz Bilingual Newspaper
Latino Service Providers
League of Women Voters
Los Cien
NAMI Sonoma County
North Bay Industries
North Bay Jobs With Justice
North Bay Regional Center (serving persons with developmental disabilities)
Nuestra Comunidad
Senior Advocacy Services
Sonoma County Human Services Adult and Aging
Sonoma County Latino Democratic Club
Sonoma County Library
Sonoma State University
SRJC Disability Resources Department


SRJC ESL Department
SSU Disability Services
United Cerebral Palsy of the North Bay
Vietnamese Martyrs Mission- Catholic Church
Wat Meangkolvorn Cambodian Buddhist Temple
Wellness and Advocacy Center

ឧបសម្ព័ន្ធ B: កំរិតប្រែសម្រួលដែលមានទំនាក់ទំនងអ្នកបោះឆ្នោតផ្ទាល់

(មើលទំព័របន្ទាប់)



Sonoma County Registrar of Voters
P.O. Box 11485
Santa Rosa, CA 95406




I. M. AVOTER
1313 MOCKINGBIRD LN
NAPA CA 94558

IMPORTANT INFORMATION FROM THE SONOMA COUNTY REGISTRAR OF VOTERS
INFORMACIÓN IMPORTANTE DEL REGISTRO DE VOTANTES DEL CONDADO DE SONOMA

OFFICIAL BALLOT MAILED TO YOU / BOLETA OFICIAL ENVIADA POR CORREO

Your official Sonoma County ballot was mailed on February 5th. Voted ballots can be returned by mail, at any Official Ballot Drop Box, or at any Vote Center. **NO POSTAGE IS NEEDED.** If you want to vote in person, you can vote at any Sonoma County Vote Center. Vote Centers begin opening on February 24th and are open on weekends. Vote Center locations and hours can be found on the back of this mailer. To avoid waiting in line at a Vote Center, vote before Election Day. To check your voter registration status please visit voterstatus.sos.ca.gov. Sign up to track your ballot at wheresmyballot.sos.ca.gov.



Su boleta electoral oficial del Condado de Sonoma se envió por correo el 5 de febrero. Las boletas votadas se pueden devolver por: correo, en cualquier Buzón Oficial de Entrega de Boletas o en cualquier Centro de Votación. **NO SE NECESITA FRANQUEO.** Si desea votar en persona, puede votar en cualquier Centro de Votación del Condado de Sonoma. Los Centros de Votación comienzan a abrir el 24 de febrero y están abiertos los fines de semana. Las ubicaciones y horarios de los Centros de Votación se pueden encontrar en la parte posterior de este correo. Para evitar esperar en la fila en un Centro de Votación, vote antes del día de las elecciones. Para verificar su estado de registro de votante, visite voterstatus.sos.ca.gov. Regístrese para rastrear su boleta en wheresmyballot.sos.ca.gov.



VOTE BY MAIL

Ways to return your ballot:

- ★ Blue postage paid return envelope
- ★ Official Ballot Drop Box
- ★ Any Vote Center



VOTE IN PERSON

Services provided at Vote Centers:

- ★ Open up to 11 days, including weekends
- ★ Same day voting & conditional registration
- ★ Accessible voting equipment
- ★ Curb-side voting
- ★ Telephone interpreter services



VOTO POR CORREO

Formas de devolver su boleta:

- ★ Sobre azul de devolución con franqueo pagado
- ★ Buzón Oficial de Entrega de Boletas
- ★ Cualquier Centro de Votación

VOTAR EN PERSONA

Servicios proporcionados en los Centros de Votación:

- ★ Abierto hasta 11 días, incluidos los fines de semana
- ★ Votación el mismo día y registro condicional
- ★ Equipo de votación accesible
- ★ Votación en la acera
- ★ Servicios de interpretación telefónica

**March 5, 2024, Presidential Primary Election
8 de Noviembre de 2022, Elección Primaria Presidencial**



**Vote Center Locations & Hours
Ubicaciones y Horarios de los Centros de Votación**

7 Vote Centers open daily from February 24– March 5, 9 a.m. - 5 p.m., including weekends. March 5 (Election Day) 7 a.m. - 8 p.m.

7 Centros de Votación abren diariamente del 24 de febrero al 5 de marzo de 9 a.m. a 5 p.m., incluidos los fines de semana. El 5 de marzo (el día de las elecciones) 7 a.m. a 8 p.m.

Cotati Veterans Memorial Building 8505 Park Ave, Cotati	Sonoma County Registrar of Voters 435 Fiscal Dr, Santa Rosa
Healdsburg Community Center 1557 Healdsburg Ave, Healdsburg	Sebastopol Center for the Arts 282 S High St, Sebastopol
Petaluma Veterans Memorial Building 1094 Petaluma Blvd S, Petaluma	Sonoma Valley Regional Library 755 W Napa St, Sonoma
Santa Rosa Veterans Memorial Building 1351 Maple Ave, Santa Rosa	

24 more Vote Centers open daily from March 2 – March 5, 9 a.m. - 5 p.m., including weekends. March 5 (Election Day) 7 a.m. - 8 p.m.

24 Centros de Votación más abren diariamente del 2 de marzo al 5 de marzo de 9 a.m. a 5 p.m., incluidos los fines de semana. El 5 de marzo (el día de las elecciones) 7 a.m. a 8 p.m.

Bodega Bay Yacht Club 565 Smith Brothers Rd, Bodega Bay	Rohnert Park Senior Center 6800 Hunter Dr, Rohnert Park
Cloverdale Fairgrounds, Exhibit Hall 1 Citrus Fair Dr, Cloverdale	Sonoma State University – Tuscan Village, Casentino Room 1801 E Cotati Ave, Rohnert Park
El Malino High School – Library (Biblioteca) 7050 Covey Rd, Forestville	Amaros Academy (Sonoma County Office of Education) 3261 Dutton Ave, Santa Rosa
Geyserville Fire Station 20975 Geyserville Ave, Geyserville	Finley Center – Person Wing, Room 1 2060 W College Ave, Santa Rosa
Graton Community Club 8996 Graton Rd, Graton	Oakmont West Recreation Center 6470 Meadowridge Dr, Santa Rosa
Guerneville Regional Library 14107 Armstrong Woods Rd, Guerneville	Rincon Valley Regional Library 6959 Montecita Blvd, Santa Rosa
Kenwood Fire Station 9045 Sonoma Hwy, Kenwood	Sheppard Elementary School 1777 West Ave, Santa Rosa
Rancho Adobe Fire Station – Apparatus Bay 11000 Main St, Penngrove	Sonoma County Office of Education Board Room 5340 Skylane Blvd, Santa Rosa
Petaluma City Hall 11 English St, Petaluma	Spring Lake Middle School 4675 Mayette Ave, Santa Rosa
Petaluma Community Center 320 N McDowell Blvd, Petaluma	Del Mar Hall 40600 Leeward Rd, The Sea Ranch
Santa Rosa Junior College – Petaluma, Jacobs Hall, Arcade Room 680 Sonoma Mountain Pkwy, Petaluma	La Luz Center 17560 Greger St, Sonoma
Rohnert Park Community Center, Garden Room 5401 Snyder Ln, Rohnert Park	Bluebird Center 25 Bluebird Dr, Windsor



**Official Ballot Drop Box Locations
Ubicaciones de los Buzones Oficiales de Entrega de Boletas**

21 Official Ballot Drop Boxes will be available 24 hours a day from February 7 – March 5 and close at 8 p.m. on Election Day. Ballots will be picked up by the Sonoma County Registrar of Voters Office regularly.

21 Buzones Oficiales de Entrega de Boletas estarán disponibles las 24 horas al día del 7 de febrero al 5 de marzo y cerrarán a las 8 p.m. el día de las elecciones. La Oficina del Registro de Votantes del Condado de Sonoma recogerá las boletas regularmente.

Bodega Bay Fire Station 510 Hwy 1, Bodega Bay	Santa Rosa Veterans Memorial Building 1351 Maple Ave, Santa Rosa
Cloverdale Veterans Memorial Building 205 W 1st St, Cloverdale	Sonoma County Registrar of Voters 435 Fiscal Dr, Santa Rosa
Cotati Veterans Memorial Building 8505 Park Ave, Cotati	Sebastopol Veterans Memorial Building 282 S High St, Sebastopol
Duncans Mills Fire Station 24900 Hwy 116, Duncans Mills	Sonoma Valley Regional Library 755 W Napa St, Sonoma
El Malino High School 7050 Covey Rd, Forestville	Bluebird Center 25 Bluebird Dr, Windsor
Geyserville Fire Station 20975 Geyserville Ave, Geyserville	
Jack London Village 14301 Arnold Dr, Glen Ellen	
Guerneville Regional Library 14107 Armstrong Woods Rd, Guerneville	
Healdsburg City Hall 401 Grove St, Healdsburg	
Kenwood Fire Station 9045 Sonoma Hwy, Kenwood	
Petaluma Community Center 320 N McDowell Blvd, Petaluma	
Petaluma Veterans Memorial Building 1094 Petaluma Blvd S, Petaluma	
Rohnert Park-Cotati Regional Library 6250 Lynne Condé Way, Rohnert Park	
Sonoma State University 1801 E Cotati Ave, Rohnert Park	
Rincon Valley Regional Library 6959 Montecita Blvd, Santa Rosa	
Roseland Community Center 779 Sebastopol Rd, Santa Rosa	



For additional information about the upcoming election, to obtain an accessible electronic ballot, or accessible online Voter Information Guide, please visit our website or contact the Sonoma County Registrar of Voters Office.

Para información adicional sobre las próximas elecciones, para obtener una boleta electrónica accesible o una Guía de información para votantes accesible en línea, visite nuestro sitio web o comuníquese con la Oficina del Registro de Votantes del Condado de Sonoma.

Sonoma County Registrar of Voters
435 Fiscal Drive, Santa Rosa, CA 95403

(707) 565-6800
 (800) 750-8683

TDD (707) 565-6888

SoCoVotes.com

Rev.info@sonoma-county.org

VOTING IN SONOMA COUNTY HAS CHANGED

The Voter's Choice Act expands voters' options for how, when and where they cast their ballot, providing voters with increased flexibility to vote when and where is most convenient for them. For more information visit our website: SoCoVotes.com.



#MoreDaysMoreWays

March 5, 2024, Presidential Primary Election

Every active registered voter will receive a ballot in the mail. You can still vote at a Vote Center if you prefer. Vote Centers open starting February 24.

VOTE IN PERSON

services provided at Vote Centers:

- OPEN UP TO 10 DAYS BEFORE ELECTION DAY**
- MORE ACCESSIBLE VOTING EQUIPMENT**
- BILINGUAL POLL WORKERS AT EVERY VOTE CENTER**
- SAME DAY VOTING & CONDITIONAL REGISTRATION**



VOTE BY MAIL

ways to return your VBM ballot:

- POSTAGE PAID RETURN ENVELOPE**
- OFFICIAL BALLOT DROP BOX**
- ANY VOTECENTER IN SONOMA COUNTY**

VOTAR EN EL CONDADO DE SONOMA HA CAMBIANDO

La Ley de Elección del Votante amplía las opciones de los votantes sobre cómo, cuándo y dónde emiten su voto, proporcionando a los votantes una mayor flexibilidad para votar cuando y donde sea más conveniente para ellos. Para más información, visite nuestro sitio web: SoCoVotes.com.



#MásDíasMásOpciones

5 de marzo de 2024, Elección Primaria Presidencial

Cada votante registrado activo recibirá una boleta por correo. Todavía puede votar en un Centro de Votación si lo prefiere. Los Centros de Votación abren a partir del 24 de febrero.

VOTAR EN PERSONA

servicios proporcionados en los Centros de Votación:

- ABIERTO HASTA 10 DÍAS ANTES DEL DÍA DE LAS ELECCIONES**
- MÁS EQUIPO DE VOTACIÓN ACCESIBLE**
- TRABAJADORES ELECTORALES BILINGÜES EN CADA CENTRO DE VOTACIÓN**
- VOTACIÓN Y REGISTRO CONDICIONAL EL MISMO DÍA**



VOTO POR CORREO

formas de devolver su boleta de Voto por Correo:

- FRANQUEO PAGADO SOBRE DE DEVOLUCIÓN**
- BUZÓN OFICIAL DE ENTREGA DE BOLETAS**
- CUALQUIER CENTRO DE VOTACIÓN EN EL CONDADO DE SONOMA**



Sonoma County Registrar of Voters
435 Fiscal Dr
Santa Rosa CA 95409

RETURN SERVICE REQUESTED

NONPROFIT ORG.
U.S. POSTAGE
PAID
SONOMA COUNTY CLERK
REGISTRAR OF VOTERS



NAME NAME
123 ADDRESS
CITY CA 9XXXX

March 5, 2024

PRESIDENTIAL PRIMARY ELECTION

Do you want to vote for President?

- Check your voter status: VoterStatus.sos.ca.gov
- Watch for your Vote by Mail ballot to arrive about a month before the election
- Toll-free Voter Assistance Hotline: (800)750-VOTE (8683)

5 de marzo, 2024

ELECCIÓN PRIMARIA PRESIDENCIAL

¿Quieres votar para presidente?

- Revise su condición de votante: VoterStatus.sos.ca.gov
- Está atento a que su boleta do Voto por Correo llegue aproximadamente un mes antes de la elección
- Línea Directa Gratuita de Asistencia al Votante (800)750-VOTE (8683)

Voter ID Barcode



March 5, 2024 Presidential Primary Election 5 de marzo de 2024, Elección Primaria Presidencial



Each Qualified Political Party will have their own ballot for the Primary Election. Voters registered with a party will only be able to vote for that party's candidates for President.

Voters registered as No Party Preference (also known as Independent or Decline to State) or with an unqualified political party will receive a ballot without Presidential candidates. However, they will have the opportunity to vote for President by requesting a ballot from one of the parties that allows unaffiliated voters to participate in their party Primary. This is known as a crossover ballot.

For more information on voting for President in the Primary visit: SoCoVotes.com.

Cada Partido Político Cualificado tendrá su propia boleta electoral para la Elección Primaria. Los votantes registrados con un partido sólo podrán votar por los candidatos a Presidente de ese partido.

Los votantes registrados como Sin Preferencia de Partido (también conocido como Independiente o Declinan Declararse) o con un partido político no calificado recibirán una boleta sin candidatos presidenciales. Sin embargo, tendrán la oportunidad de votar por el presidente solicitando una boleta de uno de los partidos que permita a los votantes no afiliados participar en la Primaria de su partido. Esto se conoce como boleta cruzada.

Para obtener más información sobre la votación para Presidente en la visita primaria: SoCoVotes.com.

Name/Nombre:

Currently Registered As/Actualmente registrado como:

Your current political party registration is listed above. If you are registered with a political party you will receive a ballot that contains only that party's Presidential candidates (Note: American Independent is a political party. It is NOT independent). If you are currently registered as No Party Preference or an Other party you will be receiving a postcard in the mail detailing your options for voting for President.

If you would like to update your registration to ensure you receive the party ballot you want, please re-register with that party at registertovote.ca.gov.

Su registro de partido político actual se encuentra en la lista anterior. Si está registrado en un partido político, recibirá una boleta que contiene solo los candidatos presidenciales de ese partido (Nota: American Independent es un partido político. NO es independiente). Si actualmente está registrado como Sin Preferencia de Partido u Otro partido, recibirá una postal por correo que detalla sus opciones para votar por el presidente.

Si desea actualizar su registro para asegurarse de recibir la boleta del partido que desea, vuelva a registrarse con ese partido en registertovote.ca.gov.



VOTING IN SONOMA COUNTY HAS CHANGED

The Voter's Choice Act expands voters' options for how, when and where they cast their ballot, providing voters with increased flexibility to vote when and where is most convenient for them. For more information visit our

website: SoCoVotes.com.



#MoreDaysMoreWays

November 5, 2024, General Election

Every active registered voter will receive a ballot in the mail. You can still vote at a Vote Center if you prefer. Vote Centers open starting October 26.

VOTE IN PERSON

services provided at Vote Centers:

- OPEN UP TO 10 DAYS BEFORE ELECTION DAY**
- MORE ACCESSIBLE VOTING EQUIPMENT**
- BILINGUAL POLLWORKERS AT EVERY VOTE CENTER**
- SAME DAY VOTING & CONDITIONAL REGISTRATION**



VOTE BY MAIL

ways to return your VBM ballot:

- POSTAGE PAID RETURN ENVELOPE**
- OFFICIAL BALLOT DROP BOX**
- ANY VOTECENTER IN SONOMA COUNTY**

VOTAR EN EL CONDADO DE SONOMA HA CAMBIANDO

La Ley de Elección del Votante amplía las opciones de los votantes sobre cómo, cuándo y dónde emiten su voto, proporcionando a los votantes una mayor flexibilidad para votar cuando y donde sea más conveniente para ellos. Para más información, visite

nuestro sitio web: SoCoVotes.com.



#MásDíasMásOpciones

5 de noviembre de 2024, Elección General

Cada votante registrado activo recibirá una boleta por correo. Todavía puede votar en un Centro de Votación si lo prefiere. Los Centros de Votación abren a partir del 26 de octubre.

VOTAR EN PERSONA

servicios proporcionados en los Centros de Votación:

- ABIERTO HASTA 10 DÍAS ANTES DEL DÍA DE LAS ELECCIONES**
- MÁS EQUIPO DE VOTACIÓN ACCESIBLE**
- TRABAJADORES ELECTORALES BILINGÜES EN CADA CENTRO DE VOTACIÓN**
- VOTACIÓN Y REGISTRO CONDICIONAL EL MISMO DÍA**



VOTO POR CORREO

formas de devolver su boleta de Voto por Correo:

- FRANQUEO PAGADO SOBRE DE DEVOLUCIÓN**
- BUZÓN OFICIAL DE ENTREGA DE BOLETAS**
- CUALQUIER CENTRO DE VOTACIÓN EN EL CONDADO DE SONOMA**



Sonoma County Registrar of Voters
P. O. Box 11485
Santa Rosa, CA 95406



I. M. AVOTER
1313 MOCKINGBIRD LN
NAPA CA 94558

IMPORTANT INFORMATION FROM THE SONOMA COUNTY REGISTRAR OF VOTERS
INFORMACIÓN IMPORTANTE DEL REGISTRO DE VOTANTES DEL CONDADO DE SONOMA

OFFICIAL BALLOT MAILED TO YOU / BOLETA OFICIAL ENVIADA POR CORREO

Your official Sonoma County ballot was mailed on October 7th. Voted ballots can be returned by: mail, at any Official Ballot Drop Box, or at any Vote Center. **NO POSTAGE IS NEEDED.** If you want to vote in person, you can vote at any Sonoma County Vote Center. Vote Centers begin opening on October 25th and are open on weekends. Vote Center locations and hours can be found on the back of this mailer. To avoid waiting in line at a Vote Center, vote before Election Day. To check your voter registration status please visit voterstatus.sos.ca.gov. Sign up to track your ballot at wheresmyballot.sos.ca.gov.



Su boleta electoral oficial del Condado de Sonoma se envió por correo el 7 de octubre. Las boletas votadas se pueden devolver por: correo, en cualquier Buzón Oficial de Entrega de Boletas o en cualquier Centro de Votación. **NO SE NECESITA FRANQUEO.** Si desea votar en persona, puede votar en cualquier Centro de Votación del Condado de Sonoma. Los Centros de Votación comienzan a abrir el 25 de octubre y están abiertos los fines de semana. Las ubicaciones y horarios de los Centros de Votación se pueden encontrar en la parte posterior de este correo. Para evitar esperar en la fila en un Centro de Votación, vote antes del día de las elecciones. Para verificar su estado de registro de votante, visite voterstatus.sos.ca.gov. Regístrese para rastrear su boleta en wheresmyballot.sos.ca.gov.



VOTE BY MAIL

Ways to return your ballot:

- ★ Blue postage paid return envelope
- ★ Official Ballot Drop Box
- ★ Any Vote Center



VOTE IN PERSON

Services provided at Vote Centers:

- ★ Open up to 11 days, including weekends
- ★ Same day voting & conditional registration
- ★ Accessible voting equipment
- ★ Curb-side voting
- ★ Telephone interpreter services



VOTO POR CORREO

Formas de devolver su boleta:

- ★ Sobre azul de devolución con franqueo pagado
- ★ Buzón Oficial de Entrega de Boletas
- ★ Cualquier Centro de Votación

VOTAR EN PERSONA

Servicios proporcionados en los Centros de Votación:

- ★ Abierto hasta 11 días, incluidos los fines de semana
- ★ Votación el mismo día y registro condicional
- ★ Equipo de votación accesible
- ★ Votación en la acera
- ★ Servicios de interpretación telefónica

**November 5, 2024, Presidential Election
5 de Noviembre de 2024, Elecciones Presidenciales**



**Vote Center Locations & Hours
Ubicaciones y Horarios de los Centros de Votación**

7 Vote Centers open daily from October 25– November 5, 9 a.m. - 5 p.m., including weekends. November 5 (Election Day) 7 a.m. - 8 p.m.

7 Centros de Votación abren diariamente del 25 de octubre al 5 de noviembre de 9 a.m. a 5 p.m., incluidos las fines de semana. El 5 de noviembre (el día de las elecciones) 7 a.m. a 8 p.m.

Cotati Veterans Memorial Building 8505 Park Ave, Cotati	Sonoma County Registrar of Voters 435 Fiscal Dr, Santa Rosa
Healdsburg Community Center 1557 Healdsburg Ave, Healdsburg	Sebastopol Center for the Arts 282 S High St, Sebastopol
Petaluma Veterans Memorial Building 1094 Petaluma Blvd S, Petaluma	Sonoma Valley Regional Library 755 W Napa St, Sonoma
Santa Rosa Veterans Memorial Building 1351 Maple Ave, Santa Rosa	

24 more Vote Centers open daily from November 1 – November 5, 9 a.m. - 5 p.m., including weekends. November 5 (Election Day) 7 a.m. - 8 p.m.

24 Centros de Votación más abren diariamente del 1 de noviembre al 5 de noviembre de 9 a.m. a 5 p.m., incluidos las fines de semana. El 5 de noviembre (el día de las elecciones) 7 a.m. a 8 p.m.

Bodega Bay Yacht Club 565 Smith Brothers Rd, Bodega Bay	Rohnert Park Senior Center 6800 Hunter Dr, Rohnert Park
Cloverdale Fairgrounds, Exhibit Hall 1 Citrus Fair Dr, Cloverdale	Sonoma State University – Tuscani Village, Casentino Room 1801 E Cotati Ave, Rohnert Park
El Molino High School – Library (Biblioteca) 7050 Covey Rd, Forestville	Amarosa Academy (Sonoma County Office of Education) 3261 Dutton Ave, Santa Rosa
Geyserville Fire Station 20975 Geyserville Ave, Geyserville	Finley Center – Person Wing, Room 1 2060 W College Ave, Santa Rosa
Graton Community Club 8996 Graton Rd, Graton	Oakmont West Recreation Center 6470 Meadowridge Dr, Santa Rosa
Guerneville Regional Library 14107 Armstrong Woods Rd, Guerneville	Rincon Valley Regional Library 6959 Montecita Blvd, Santa Rosa
Kenwood Fire Station 9045 Sonoma Hwy, Kenwood	Sheppard Elementary School 1777 West Ave, Santa Rosa
Rancho Adobe Fire Station – Apparatus Bay 11000 Main St, Penngrove	Sonoma County Office of Education Board Room 5340 Skylane Blvd, Santa Rosa
Petaluma City Hall 11 English St, Petaluma	Spring Lake Middle School 4675 Mayette Ave, Santa Rosa
Petaluma Community Center 320 N McDowell Blvd, Petaluma	Del Mar Hall 40600 Leeward Rd, The Sea Ranch
Santa Rosa Junior College – Petaluma, Jacobs Hall, Arcade Room 680 Sonoma Mountain Pkwy, Petaluma	La Luz Center 17560 Greger St, Sonoma
Rohnert Park Community Center, Garden Room 5401 Snyder Ln, Rohnert Park	Bluebird Center 25 Bluebird Dr, Windsor




**Official Ballot Drop Box Locations
Ubicaciones de los Buzones Oficiales de Entrega de Boletas**

21 Official Ballot Drop Boxes will be available 24 hours a day from October 8 – November 5 and close at 8 p.m. on Election Day. Ballots will be picked up by the Sonoma County Registrar of Voters Office regularly.

21 Buzones Oficiales de Entrega de Boletas estarán disponibles las 24 horas al día del 8 de octubre al 5 de noviembre y cerrarán a las 8 p.m. el día de las elecciones. La Oficina del Registro de Votantes del Condado de Sonoma recogerá las boletas regularmente.

Bodega Bay Fire Station 510 Hwy 1, Bodega Bay	Santa Rosa Veterans Memorial Building 1351 Maple Ave, Santa Rosa
Cloverdale Veterans Memorial Building 205 W 1st St, Cloverdale	Sonoma County Registrar of Voters 435 Fiscal Dr, Santa Rosa
Cotati Veterans Memorial Building 8505 Park Ave, Cotati	Sebastopol Veterans Memorial Building 282 S High St, Sebastopol
Duncans Mills Fire Station 24900 Hwy 116, Duncans Mills	Sonoma Valley Regional Library 755 W Napa St, Sonoma
El Molino High School 7050 Covey Rd, Forestville	Bluebird Center 25 Bluebird Dr, Windsor
Geyserville Fire Station 20975 Geyserville Ave, Geyserville	
Jack London Village 14301 Arnold Dr, Glen Ellen	
Guerneville Regional Library 14107 Armstrong Woods Rd, Guerneville	
Healdsburg City Hall 401 Grove St, Healdsburg	
Kenwood Fire Station 9045 Sonoma Hwy, Kenwood	
Petaluma Community Center 320 N McDowell Blvd, Petaluma	
Petaluma Veterans Memorial Building 1094 Petaluma Blvd S, Petaluma	
Rohnert Park-Cotati Regional Library 6250 Lynne Candé Way, Rohnert Park	
Sonoma State University 1801 E Cotati Ave, Rohnert Park	
Rincon Valley Regional Library 6959 Montecita Blvd, Santa Rosa	
Roseland Community Center 779 Sebastopol Rd, Santa Rosa	



For additional information about the upcoming election, to obtain an accessible electronic ballot, or accessible online Voter Information Guide, please visit our website or contact the Sonoma County Registrar of Voters Office.

Para información adicional sobre las próximas elecciones, para obtener una boleta electrónica accesible o una Guía de información para votantes accesible en línea, visite nuestro sitio web o comuníquese con la Oficina del Registro de Votantes del Condado de Sonoma.

Sonoma County Registrar of Voters
435 Fiscal Drive, Santa Rosa, CA 95403

(707) 565-6800
(800) 750-8683

TDD (707) 565-6888

SoCoVotes.com

Row-info@sonoma-county.org

ឧបសម្ព័ន្ធ C: ដៃគូបណ្តាញផ្សព្វផ្សាយ

បានតម្រៀមតាមភាសា និងប្រភេទបណ្តាញផ្សព្វផ្សាយ

<p>ទូរទស្សន៍ជាភាសាអង់គ្លេស</p>	<p>ABC7 KGO – ទូរទស្សន៍តំបន់ឆ្នេរ – គ្របដណ្តប់ខោនធីច្រើន KPIX – ទូរទស្សន៍តំបន់ឆ្នេរ – គ្របដណ្តប់ខោនធីច្រើន KRON4 – ទូរទស្សន៍តំបន់ឆ្នេរ – គ្របដណ្តប់ខោនធីច្រើន KQED – ទូរទស្សន៍តំបន់ឆ្នេរសាធារណៈ – គ្របដណ្តប់ខោនធីច្រើន KTVU – Fox – គ្របដណ្តប់តំបន់ឆ្នេរ</p>
<p>វិទ្យុជាភាសាអង់គ្លេស</p>	<p>KSRO – ការផ្សព្វផ្សាយតំបន់ឆ្នេរ – ផ្តល់នៅតំបន់ខោនធីស្តេម៉ា KQED – វិទ្យុសាធារណៈ – គ្របដណ្តប់ខោនធីច្រើន KCBS – ពីតំបន់ឆ្នេរ – ផ្តល់នៅតំបន់ឆ្នេរ KSVY, Sonoma Valley Communications – មិនមែនលក្ខណៈពាណិជ្ជកម្ម – គ្របដណ្តប់ស្តេម៉ាវ៉េលី Redwood Empire Stereo Casters – KZST, KJZY, KBBL, KWVF, The BEAT និង K256DA – គ្របដណ្តប់តំបន់សាន់ការហ្សា KGO – គ្របដណ្តប់តំបន់ឆ្នេរ NorCal Public Media – មិនរកប្រាក់ចំណេញ ឆ្នេរខាងជើង និងខាងត្បូង The Tide Community Radio – ផ្តល់នៅឆ្នេរស្តេម៉ា និងឆ្នេរមេនដូស៊ីណូ</p>
<p>ការបោះពុម្ពជាភាសាអង់គ្លេស</p>	<p>Sonoma County Gazette, Sonoma Media Investments – ឥតគិតថ្លៃ – ប្រចាំខែ Sonoma Index-Tribune, Sonoma Media Investments – ផ្អែកលើការងារ – ប្រចាំសប្តាហ៍ – ផ្តល់នៅខោនធីស្តេម៉ា និងណាដា Petaluma Argus-Courier, Sonoma Media Investments – ផ្អែកលើការងារ – ប្រចាំសប្តាហ៍ North Bay Business Journal, Sonoma Media Investments – ផ្អែកលើការងារ – ប្រចាំសប្តាហ៍ – គ្របដណ្តប់ខោនធីស្តេម៉ា ណាដា និងម៉ារីន Press Democrat, Sonoma Media Investments – ផ្អែកលើការងារ – ប្រចាំថ្ងៃ Kenwood Press – ផ្អែកលើការងារ Marin Independent Journal – ផ្អែកលើការងារ – ប្រចាំថ្ងៃ – ផ្តល់នៅខោនធីម៉ារីន Bay City News – ឥតគិតថ្លៃ – មិនរកប្រាក់ចំណេញ/ផ្អែកលើការបរិច្ចាគ – ការបោះពុម្ព និងតាមអ៊ិនធឺណិត San Francisco Chronicle – ផ្អែកលើការងារ – ប្រចាំថ្ងៃ – គ្របដណ្តប់តំបន់ឆ្នេរ Independent Coast Observer – ផ្អែកលើការងារ – តាមអ៊ិនធឺណិត ឬការបោះពុម្ព (ចែកចាយតាមសំបុត្រ) – ផ្តល់នៅហ្គេតាឡា វ៉ានស៊ី Bohemian – ឥតគិតថ្លៃ – ប្រចាំសប្តាហ៍ – គ្របដណ្តប់ខោនធីស្តេម៉ា និងណាដា Community Voice – ផ្អែកលើការងារ – លើអ៊ិនធឺណិត និងការបោះពុម្ព (ចែកចាយតាមសំបុត្រ) – គ្របដណ្តប់រូណ័តជាក កូតាទី ជេនហ្គ្រូ និងសេបាស្ត្យប៉ូល Russian River Monthly – ឥតគិតថ្លៃ – គ្របដណ្តប់តំបន់ហ្គេតាឡា Sonoma Valley Sun – ឥតគិតថ្លៃ – ចែកចាយនៅក្នុងស្តេម៉ាវ៉េលី និងស្តេម៉ា Wine Business Monthly – ផ្អែកលើការងារ – ការបោះពុម្ព និងលើអ៊ិនធឺណិត – គ្របដណ្តប់ខោនធីច្រើន Oakmont News – ការបោះពុម្ព និងលើអ៊ិនធឺណិត – ឥតគិតថ្លៃ – ពីរដងក្នុងមួយខែ – ផ្តល់នៅតំបន់អូកម៉ុងត Petaluma Patch – អង់គ្លេស – ផ្តល់នៅផេតាឡា និងស្តេម៉ា</p>
<p>ការផ្សាយពាណិជ្ជកម្ម/ពីតំបន់ឆ្នេរជាភាសាអង់គ្លេស</p>	<p>Bay Citizens – ផ្តល់នៅតំបន់ឆ្នេរ Bodega Bay Navigator – ផ្តល់នៅតំបន់ឆ្នេរបូដេហ្គា Russian River Times Associated Press</p>

	News of the North Bay - ផ្នែកលើការបរិច្ចាគ - គ្មានការផ្សាយពាណិជ្ជកម្ម
	Petaluma Patch - អង់គ្លេស - ផ្តល់នៅជេតាឡូម៉ា និងសូណូម៉ា
	Oakmont News - ឥតគិតថ្លៃ - ពីរដងក្នុងមួយខែ - ផ្តល់នៅតំបន់អូកម៉ុន
	Healdsburg Tribune - ផ្នែកលើការងារ - ពីរសប្តាហ៍ម្តង - ផ្តល់នៅតំបន់ហ៊ីលស្ស៊ីក
ការផ្សាយពាណិជ្ជកម្ម/ព័ត៌មានឌីជីថលជាភាសាអេស្ប៉ាញ/អង់គ្លេស	Cloverdale Connect - ប្រចាំខែ - ផ្តល់នៅតំបន់ក្លូវើដាល
ការបោះពុម្ពជាភាសាអង់គ្លេស/អេស្ប៉ាញ	El Tecolote - គ្របដណ្តប់ស្រុកមីសិននៅក្នុងសាន់ហ្វ្រាន់ស៊ីស្កូ
	La Voz - ការសេចក្តីភាសា - ការបោះពុម្ព និងលើអ៊ីនធឺណិត
ទូរទស្សន៍ភាសាអេស្ប៉ាញ	Telemundo
	Impulso News
	Univision
វីឌីយ៉ូភាសាអេស្ប៉ាញ	Wine Country Radio/EXITOS
	Wine Country Radio/Latino
	El Patron Radio - គ្របដណ្តប់តំបន់សាន់តារូហ្សា
	La Bonita - វីឌីយ៉ូលើអ៊ីនធឺណិត
	LatinX Radio - វីឌីយ៉ូលើអ៊ីនធឺណិត
	KBBF-FM Radio
	Lazer Broadcasting - គ្របដណ្តប់តំបន់សាន់តារូហ្សា
	Radio Autóctona Indigenista
	Santa Rosa CBC Spanish Radio
ការបោះពុម្ពជាភាសាអេស្ប៉ាញ	La Prensa Sonoma
ជាតិ/ឯករាជ្យ	ABC New York
	ABC Radio
	City Watchdog
	Empire Report
	Fox News
	MJBiz
	NBBJ
	NBC
	Politico
	Peace Press
	The Digital Clipping Service

ឧបសម្ព័ន្ធ D: ថវិកា

ការអប់រំអ្នកបោះឆ្នោត និងការផ្តល់មូលនិធិផ្សព្វផ្សាយ

តារាងខាងក្រោមបង្ហាញពីថវិកាផ្សព្វផ្សាយអ្នកបោះឆ្នោត និងការផ្សាយពាណិជ្ជកម្មសម្រាប់ការបោះឆ្នោតឆ្នាំ 2022 ក៏ដូចជាថវិកាប៉ាន់ស្មានសម្រាប់ការបោះឆ្នោតខែមិថុនា និងវិច្ឆិកា ឆ្នាំ 2024។

ការបោះឆ្នោត	ការផ្សាយពាណិជ្ជកម្ម	កាតប្រៃសណីយ៍	ព្រឹត្តិការណ៍ផ្សព្វផ្សាយ និងសម្ភារៈអប់រំ
ខែមិថុនា ឆ្នាំ 2022 VCA	\$52,232.00	\$107,113.00	\$35.00
ខែវិច្ឆិកា ឆ្នាំ 2022 VCA	\$61,374.00	\$151,567.00	\$525.00
បានគ្រោងទុកនៅខែមិថុនា ឆ្នាំ 2024 ថវិកា VCA	\$43,623.00*	\$195,200.00**	\$7455.00***
បានគ្រោងទុកនៅខែវិច្ឆិកា ឆ្នាំ 2024 ថវិកា VCA	\$43,623.00*	\$195,200.00**	\$7455.00***

*តួលេខក្នុងតារាងនេះត្រូវបានកែសម្រួលផ្អែកលើការប្រែប្រួលពាណិជ្ជកម្មជាក់ស្តែងខែវិច្ឆិកា ឆ្នាំ 2022 ដកផ្ទាំងប្រាក់បញ្ញើធន។ ការផ្សាយពាណិជ្ជកម្មនិងមិនរាប់បញ្ចូលផ្ទាំងប្រាក់បញ្ញើធនទេ ដោយសារការខ្វះខាតថវិកាដែលបានរំពឹងទុក ប៉ុន្តែរាប់បញ្ចូលការបោះពុម្ពវិទ្យុ ឌីជីថល និងទូរទស្សន៍ផ្សេងទៀត។

**EC4005 គម្រោងមានទំនាក់ទំនងអ្នកបោះឆ្នោតដោយផ្ទាល់ចំនួន 2 នាក់ក្នុងមួយការបោះឆ្នោត បន្ថែមពីលើ VIG/សន្តិកម្មភ្នាក់ងារ និងការបញ្ជូនសន្តិកម្មបោះឆ្នោតបោះតាមសំបុត្រ។

កាតប្រៃសណីយ៍ទំនាក់ទំនងអ្នកបោះឆ្នោតដោយផ្ទាល់ត្រូវបានរំពឹងថានឹងចំណាយអស់ \$.32 សម្រាប់អ្នកបោះឆ្នោតម្នាក់។

***ផ្អែកលើ \$.066 ដែលបានរំពឹងទុកសម្រាប់ការផ្សព្វផ្សាយដល់អ្នកបោះឆ្នោត និងការចំណាយលើសម្ភារៈអប់រំ បូកនឹងការកើនឡើងថ្លៃសេវាចុះឈ្មោះ និងព្រឹត្តិការណ៍ផ្សព្វផ្សាយដែលបានរំពឹងទុក។

ការបែងចែកតម្លៃសម្រាប់វិធីផ្សាយពាណិជ្ជកម្មដែលបានរំពឹងទុកនៅឆ្នាំ 2024

វិទ្យុ	\$17,506.00
ការបោះពុម្ព	\$5,620.00
ឌីជីថល	\$9,537.00
ទូរទស្សន៍	\$10,960.00

ការបែងចែកការផ្សាយពាណិជ្ជកម្មឆ្នាំ 2022

តារាងខាងក្រោមបង្ហាញអំពីអ្នកផ្សាយពាណិជ្ជកម្មសម្រាប់ការបោះឆ្នោតទូទៅ និងបឋមឆ្នាំ 2022។


ឈ្មោះប្រព័ន្ធផ្សព្វផ្សាយ	ប្រភេទ	ទស្សនិកជន
Press Democrat	ការបោះពុម្ព	អង់គ្លេស មនុស្សពេញវ័យអាយុ 25-54 ឆ្នាំ ផ្អែកលើការងារ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបោះពុម្ពដែល ចែកចាយទូលំទូលាយបំផុតនៅក្នុងខោន ធី
Lazer Broadcasting	វិទ្យុ	វិទ្យុជាភាសាអេស្ប៉ាញ ដែលផ្តល់នៅតំបន់សាន់ការហ្សា
Rossi Advertising	ទូរទស្សន៍	អង់គ្លេស និងអេស្ប៉ាញ
Redwood Empire Stereo Casters – KZST, KJZY, KBBL, KWVF, The BEAT និង K256DA	វិទ្យុ	អង់គ្លេស គ្របដណ្តប់អតិថិជនច្រើន - “តន្ត្រីពេញនិយមថ្ងៃនេះ” តន្ត្រីហ្សាន់ តន្ត្រីក្នុងប្រទេស
Sinclair Telecable dba Wine Country Radio	វិទ្យុ	អង់គ្លេស មនុស្សពេញវ័យ
Sonoma Media West dba Living Well Sonoma County Bilingual Resource Guide to Health & Wellness	ការបោះពុម្ព និងឌីជីថល	អង់គ្លេស និងអេស្ប៉ាញ ឥតគិតថ្លៃ
Veale Outdoor Advertising	ផ្ទាំងប្រាក់	អង់គ្លេស និងអេស្ប៉ាញ
Bilingual Broadcasting Foundation dba KBBF	វិទ្យុ	អេស្ប៉ាញ

ការបែងចែកការផ្សាយពាណិជ្ជកម្មឆ្នាំ 2024

តារាងខាងក្រោមបង្ហាញអំពីអ្នកផ្សាយពាណិជ្ជកម្មជំនាញសម្រាប់ការបោះឆ្នោតខែមិថុនា និងខែវិច្ឆិកា ឆ្នាំ 2024។
 នេះគឺជាបញ្ជីនៃក្រុមហ៊ុនពាណិជ្ជកម្មដែលក្រុមការងារទំនាក់ទំនងខោនធីបានធ្វើការជាមួយក្នុងឆ្នាំ 2022
 ដើម្បីជួយក្នុងការផ្សព្វផ្សាយដល់អ្នកបោះឆ្នោតយ៉ាងទូលំទូលាយ។

ឈ្មោះប្រព័ន្ធផ្សព្វផ្សាយ	ប្រភេទ	ទស្សនិកជន
Press Democrat	ការបោះពុម្ព	អង់គ្លេស មនុស្សពេញវ័យអាយុ 25-54 ឆ្នាំ ផ្អែកលើការងារ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបោះពុម្ពដែល ចែកចាយទូលំទូលាយបំផុតនៅក្នុងខោន ធី
MetRosa Publishing dba North Bay Bohemian	ការបោះពុម្ព	អង់គ្លេស ចែកចាយនៅក្នុងខោនធីសូលូម៉ា និងណាដា កាសែតប្រចាំសប្តាហ៍ឥតគិតថ្លៃ
Lazer Broadcasting	វិទ្យុ	វិទ្យុជាភាសាអេស្ប៉ាញ ដែលផ្តល់នៅតំបន់សាន់ការហ្សា
Rossi Advertising	ទូរទស្សន៍	អង់គ្លេស និងអេស្ប៉ាញ
Redwood Empire Stereo Casters – KZST, KJZY, KBBL, KWVF, The BEAT និង K256DA	វិទ្យុ	អង់គ្លេស គ្របដណ្តប់អភិបាលជនច្រើន - “តន្ត្រីពេញនិយមថ្ងៃនេះ” តន្ត្រីហ្សាន់ តន្ត្រីក្នុងប្រទេស
Sinclair Telecable dba Wine Country Radio	វិទ្យុ	អង់គ្លេស មនុស្សពេញវ័យ
Sonoma Media West dba Living Well Sonoma County Bilingual Resource Guide to Health & Wellness	ការបោះពុម្ព និងឌីជីថល	អង់គ្លេស និងអេស្ប៉ាញ ឥតគិតថ្លៃ
Veale Outdoor Advertising	ផ្ទាំងប្តាំ	អង់គ្លេស និងអេស្ប៉ាញ
Bilingual Broadcasting Foundation dba KBBF	វិទ្យុ	អេស្ប៉ាញ

ឧបសម្ព័ន្ធ E: ប្លង់មណ្ឌលបោះឆ្នោត



VOTE CENTER SET UP

Not to scale

ឧបសម្ព័ន្ធ F: ផែនការសកម្មភាពទំនាក់ទំនង

5-6 ខែពីការបោះឆ្នោត

- ពិនិត្យមើល និងឆ្លើយតបទៅនឹងសំណើផែនការការពារ និងការអញ្ជើញឱ្យចូលរួមព្រឹត្តិការណ៍
- រៀបចំកាលវិភាគនៃការចូលរួមព្រឹត្តិការណ៍ផែនការការពារ និងការបង្ហាញខ្លួននៅព្រឹត្តិការណ៍
- ធ្វើការចូលរួមព្រឹត្តិការណ៍ផែនការការពារ និងការបង្ហាញខ្លួននៅព្រឹត្តិការណ៍ (កង្វះនេះរហូតដល់ថ្ងៃបោះឆ្នោត)

4 ខែពីការបោះឆ្នោត

- សរសេរស្ត្របរិច្ឆេទ និងទូរទស្សន៍ ចំណុចពិភាក្សា
- ទាក់ទង និងបង្កើតទំនាក់ទំនងជាមួយសហជីព និងក្រុមអ្នកស៊ីមតិនៅពេលចាំបាច់
- រៀបចំការប្រជុំ LAAC និង VAAC ដើម្បីទទួលបានព័ត៌មានអំពីខ្លឹមសារព្រឹត្តិការណ៍ផ្សេងៗ និងការផ្ញើសារ

3 ខែពីការបោះឆ្នោត

- ទាក់ទងក្រុមការងារទំនាក់ទំនងខោនធី ដើម្បីទទួលបានអត្រាតម្លៃ សេចក្តីលម្អិត និងកាលបរិច្ឆេទផ្តល់ព័ត៌មានជាមួយដៃគូប្រព័ន្ធផ្សព្វផ្សាយរបស់ពួកគេសម្រាប់យុទ្ធនាការផ្សាយពាណិជ្ជកម្ម
- បង្កើតផ្ទាំងផ្សព្វផ្សាយការរចនាក្រាហ្វិកសម្រាប់ប្រព័ន្ធនីមួយៗ
- អត្រាតម្លៃថេរ និងកាលបរិច្ឆេទដំណើរការ
- ទាក់ទងដៃគូពិសោធន៍ផលិតផល ដើម្បីកំណត់កាលវិភាគបង្ហាញឧបករណ៍គូសសន្លឹកឆ្នោត ICX រយៈពេលប្រហែល 6 សប្តាហ៍ចាប់ពីថ្ងៃបោះឆ្នោត។

2 ខែពីការបោះឆ្នោត

- ព្រាងការបង្ហាញលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រមូលរូបថត និងតំណ
- ទាក់ទងទៅការឆ្លើយតបនឹងប្រព័ន្ធផ្សព្វផ្សាយ៖ ការបោះឆ្នោតនាពេលខាងមុខ ការផ្លាស់ប្តូរ និងរឿង
- ព្រាង និងកំណត់កាលវិភាគអ៊ីមែលប្រកាសព័ត៌មានជាមួយក្រុមការងារទំនាក់ទំនងខោនធី
- បង្កើតការបង្ហាញលើប្រព័ន្ធផ្សព្វផ្សាយសង្គម
- បញ្ជូន PSA ទៅឱ្យស្ថានីយទូរទស្សន៍រយៈពេល 15 វិនាទី និង 30 វិនាទី ដើម្បីធ្វើការពិចារណា

1 ខែពីការបោះឆ្នោត

- ព្រាងសេចក្តីប្រកាសព័ត៌មាននៅពេលបើកផ្តល់ព័ត៌មានសន្លឹកឆ្នោត
- ឆ្លើយតបនឹងចម្ងល់របស់ប្រព័ន្ធផ្សព្វផ្សាយសង្គម - កំពុងដំណើរការ
- ផ្សព្វផ្សាយរឿងទៅប្រព័ន្ធផ្សព្វផ្សាយ - កំពុងដំណើរការ
- បង្ហាញខ្លឹមសារទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គម (ប្រចាំថ្ងៃ ឬកំណត់ទុកជាមុន) - តាមដាន / ឆ្លើយតបទៅនឹងមតិ
- ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅលើ Facebook នឹងរួមបញ្ចូលព័ត៌មានអំពីការបោះឆ្នោតសំបុត្រដែលអាចធ្វើពីចម្ងាយ (RAVBM) - គោលបំណងសម្រាប់នរណា របៀបស្នើសុំ RAVBM

4 សប្តាហ៍កន្លងផុតទៅ - ថ្ងៃបោះឆ្នោត និងថ្ងៃបន្ទាប់

- ឆ្លើយតបនឹងចម្ងល់របស់ប្រព័ន្ធផ្សព្វផ្សាយ
- ផ្សព្វផ្សាយកំណត់នៅលើប្រព័ន្ធផ្សព្វផ្សាយយ៉ាងសកម្ម/កំណត់ពេលបង្ហាញខ្លួន
- ធ្វើបច្ចុប្បន្នភាពគេហទំព័រតាមរយៈការផ្លាស់ប្តូរព្រឹត្តិការណ៍ លទ្ធផល និងព័ត៌មាន
- កាត់ប្រែសំណើផ្ទាល់មាត់ និងទីពឹងនឹងជូនដំណឹងដល់អ្នកបោះឆ្នោតអំពីការបោះឆ្នោតនាពេលខាងមុខ ផ្សព្វផ្សាយបណ្តាញទូរស័ព្ទជំនួយសម្រាប់អ្នកបោះឆ្នោតដោយមិនគិតថ្លៃ ផ្តល់ព័ត៌មានទាក់ទងនឹងសេវាលទ្ធភាពប្រើប្រាស់ដែលអាចប្រើបាន។
- ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅលើ Facebook នឹងរួមបញ្ចូលព័ត៌មានអំពីការបោះឆ្នោតសំបុត្រដែលអាចធ្វើពីចម្ងាយ

ឧបសម្ព័ន្ធ G: ទីតាំងមណ្ឌលបោះឆ្នោត និងម៉ោង

មន្ត្រីរៀបចំការបោះឆ្នោតខោនធីត្រូវពិចារណាយ៉ាងតិចបំផុត នូវចំណុចខាងក្រោមទាំងអស់ នៅពេលស្វែងរកទីតាំងផ្ទះដាក់សន្លឹកឆ្នោត និងមណ្ឌលបោះឆ្នោត៖

- ទីតាំងផ្ទះដាក់សន្លឹកឆ្នោត និងមណ្ឌលបោះឆ្នោតនៅជិតមធ្យោបាយធ្វើដំណើរសាធារណៈ។
- ទីតាំងផ្ទះដាក់សន្លឹកឆ្នោត និងមណ្ឌលបោះឆ្នោតនៅជិតសហគមន៍ដែលមិនសូវប្រើប្រាស់ការបោះឆ្នោតតាមសំបុត្រកាលពីមុន។
- ទីតាំងផ្ទះដាក់សន្លឹកឆ្នោត និងមណ្ឌលបោះឆ្នោតនៅជិតទីប្រជុំជន។
- ទីតាំងផ្ទះដាក់សន្លឹកឆ្នោត និងមណ្ឌលបោះឆ្នោតនៅជិតសហគមន៍និយាយភាសាភាគតិច។
- ទីតាំងផ្ទះដាក់សន្លឹកឆ្នោត និងមណ្ឌលបោះឆ្នោតនៅជិតអ្នកបោះឆ្នោតដែលមានពិការភាព។
- ទីតាំងផ្ទះដាក់សន្លឹកឆ្នោត និងមណ្ឌលបោះឆ្នោតនៅជិតសហគមន៍ដែលមានអត្រាទាបនៃភាពជាតិកម្មសិទ្ធិលើឃ្នោតជនៈក្នុងគ្រួសារ។
- ទីតាំងផ្ទះដាក់សន្លឹកឆ្នោត និងមណ្ឌលបោះឆ្នោតនៅជិតសហគមន៍ដែលមានប្រាក់ចំណូលទាប។
- ទីតាំងផ្ទះដាក់សន្លឹកឆ្នោត និងមណ្ឌលបោះឆ្នោតនៅជិតសហគមន៍អ្នកបោះឆ្នោតដែលមានសិទ្ធិដែលមិនបានចុះឈ្មោះបោះឆ្នោត ហើយអាចត្រូវការចូលទៅចុះឈ្មោះបោះឆ្នោតនៅថ្ងៃតែមួយ។
- ទីតាំងផ្ទះដាក់សន្លឹកឆ្នោត និងមណ្ឌលបោះឆ្នោតនៅជិតប្រជាជនដាច់ស្រយាលតាមភូមិសាស្ត្ររួមទាំងក្រុមជនជាតិអាមេរិកដើម។
- ចូលប្រើចំណែកគតិកិច្ច និងអាចប្រើប្រាស់បាននៅទីតាំងផ្ទះដាក់សន្លឹកឆ្នោត និងមណ្ឌលបោះឆ្នោត។
- ចម្ងាយ និងពេលវេលាដែលអ្នកបោះឆ្នោតត្រូវធ្វើដំណើរតាមរថយន្តឬមធ្យោបាយធ្វើដំណើរសាធារណៈទៅកាន់ទីតាំងផ្ទះដាក់សន្លឹកឆ្នោត និងមណ្ឌលបោះឆ្នោត។
- តម្រូវការប្រើវិធីផ្សេងសម្រាប់អ្នកបោះឆ្នោតដែលមានពិការភាព ដែលមិនអាចបោះឆ្នោតដោយការបោះតាមសំបុត្របាន។
- កំរិតចរាចរណ៍នៅជិតទីតាំងផ្ទះដាក់សន្លឹកឆ្នោត និងមណ្ឌលបោះឆ្នោត។
- តម្រូវការប្រើមណ្ឌលបោះឆ្នោតចល័ត បន្ថែមពីលើចំនួនមណ្ឌលបោះឆ្នោតដែលបានបង្កើត។
- ទីតាំងមណ្ឌលបោះឆ្នោតនៅបរិវេណមហាវិទ្យាល័យ ឬសាកលវិទ្យាល័យឯកជន។

ទីតាំងទាំងអស់ត្រូវបានស្នងមតិសម្រាប់លទ្ធភាពប្រើប្រាស់មុនពេលត្រូវបានជ្រើសរើសជាមណ្ឌលបោះឆ្នោតសម្រាប់ការបោះឆ្នោតផងដែរ។ ការស្នងមតិគឺជាជំហានដំបូងដ៏សំខាន់ក្នុងការកំណត់ទីតាំងដែលនឹងប្រសើររំលែកសម្រាប់អ្នកបោះឆ្នោត។

លក្ខខណ្ឌជ្រើសរើសមណ្ឌលបោះឆ្នោត

មណ្ឌលបោះឆ្នោតដែលស័ក្តិសមបំផុត៖

1. ផ្តល់តំបន់បោះឆ្នោតដែលមានសុវត្ថិភាពអប្បបរមា 30x30 ហ្វីត
2. ផ្តល់កន្លែងចតរថយន្តនៅជាប់ផ្លូវដោយគតិកិច្ចយ៉ាងហោចណាស់ 25 កន្លែងសម្រាប់អ្នកបោះឆ្នោត
3. ផ្តល់កន្លែងរក្សាដែលមានសុវត្ថិភាពសម្រាប់ឧបករណ៍បោះឆ្នោត
4. ផ្តល់បន្ទប់ទឹកសម្រាប់បុគ្គលិកមណ្ឌលបោះឆ្នោត
5. ផ្តល់ប្រព័ន្ធជាស៊ីនក្រដាត និងប្រព័ន្ធជាស៊ីនកម្តៅ
6. តំបន់បោះឆ្នោតមិនមានសកម្មភាពផ្សេងទៀតទេ ខណៈពេលដែលការបោះឆ្នោតកំពុងប្រព្រឹត្តទៅ
7. ទីតាំងត្រូវបានស្គាល់យ៉ាងច្បាស់សម្រាប់សហគមន៍មូលដ្ឋាន
8. “ការជួល” ទីតាំងមានតម្លៃទាប
9. ទីតាំងស្ថិតនៅក្នុងតំបន់អាទិភាព ដូចដែលបានកំណត់ដោយលក្ខខណ្ឌទី 14 ដែលមានចែងក្នុង EC 4005
10. ច្រកចូលទីតាំងស្ថិតនៅក្នុងចម្ងាយ 200 ហ្វីតពីចំណុច ឬមណ្ឌលដឹកជញ្ជូនសាធារណៈដែលអាចចូលប្រើប្រាស់បាន
11. បំពេញតាមលក្ខខណ្ឌនៃការស្នងមតិអំពីមណ្ឌលបោះឆ្នោត យោងទៅតាមលក្ខខណ្ឌតម្រូវនៃច្បាប់បោះឆ្នោតផ្នែកជំនួយអាមេរិកឬជាមួយនឹងកម្ពុជាដែលអាចទទួលយកបានដែលត្រូវបានអនុម័តដោយ VAAC ខោនធីសូលូម៉ា
12. អំពូលភ្លើងខាងក្រៅ
13. លទ្ធភាពផ្តល់ជូន (ដោយស្រួលទាក់ទង)
14. ចំណាប់អារម្មណ៍
15. ទីតាំង/លទ្ធភាពមើលឃើញ

ការជ្រើសរើសទីតាំងក្នុងរយៈពេល 11 ថ្ងៃ (ជំហានបន្ទាប់)៖

1. វាយតម្លៃបញ្ជីសារពើភណ្ឌនៃទីតាំងដែលមាន
2. រៀបចំកម្រោងទីតាំងដែលមាន៖ ផែនទីរូបមាន៖
 - a. ប្តូរលក្ខខណ្ឌចំនួន 14 រួមទាំងចំណែកមធ្យោបាយដឹកជញ្ជូនសាធារណៈ
 - b. សម្គាល់ថាមណ្ឌលបោះឆ្នោត ឬទីតាំងផ្ទះដាក់សន្លឹកឆ្នោត រួមទាំងរូបតំណាង
3. រកមើលទីតាំងដែលមាន ដើម្បីធានាថាទីតាំងទាំងនោះត្រូវបាន “ចែកចាយដោយស្មើភាពគ្នា”
4. ពិនិត្យមើលក្រដាសសម្រាប់ទីតាំងសក្តានុពលនីមួយៗ
 - a. ទម្រង់បែបបទពិនិត្យមើលលទ្ធភាពប្រើប្រាស់

ការស្វែងរកលទ្ធភាពប្រើប្រាស់ (ផ្អែកលើបញ្ជីត្រួតពិនិត្យលទ្ធភាពប្រើប្រាស់មណ្ឌលបោះឆ្នោត)៖

មណ្ឌលបោះឆ្នោតដែលមានកង្វល់អំពីលទ្ធភាពប្រើប្រាស់ដែលអាចកាត់បន្ថយបានតាមការអនុម័តដោយ VAAC ខោនធីសូលូម៉ា

នឹងត្រូវបានកាត់សម្គាល់ ហើយផែនការកាត់បន្ថយនឹងត្រូវបានផ្តល់ជូនដល់បុគ្គលិកមណ្ឌលបោះឆ្នោត។
ការកាត់បន្ថយអាចរួមមានការបន្ថែមផ្លូវកាត់ ការបិទទ្វារដែលបើក ឬប្រើកោណជារបាំងដែលអាចសម្គាល់បាន។

មណ្ឌលបោះឆ្នោតដែលមានកងរ៉ាហ្វឺលទ្ធភាពប្រើប្រាស់ជាច្រើនដែលមិនអាចកាត់បន្ថយបាន
ឬត្រូវបានកំណត់ថាលើសពីកម្ពស់កិច្ចការកាត់បន្ថយដែលបានកំណត់ នឹងមិនត្រូវបានប្រើប្រាស់ឡើយ។

កម្ពស់កិច្ចការកាត់បន្ថយដែលបានកំណត់គឺជាប្រាក់ឧបត្ថម្ភនៅខាងក្រៅស្តង់ដារនៃលទ្ធភាពប្រើប្រាស់របស់រដ្ឋដែលបានព្រមព្រៀងគ្នារវាងនាយកដ្ឋានរបស់យើង និង VAAC ខោនធីស្តូលម៉ាត្រា ខែមករា ឆ្នាំ 2012 ហើយត្រូវបានបញ្ជាក់នៅក្នុងខែឧសភា ឆ្នាំ 2022។

ទីតាំងមណ្ឌលបោះឆ្នោត និងម៉ោង

ទីតាំងមណ្ឌលបោះឆ្នោតត្រូវបានទាក់ទងមុនការបោះឆ្នោតនីមួយៗពាក់ព័ន្ធនឹងលទ្ធភាពប្រើប្រាស់។
តារាងខាងក្រោមនឹងត្រូវបានធ្វើបច្ចុប្បន្នភាព នៅពេលទីតាំងត្រូវបានបញ្ជាក់សម្រាប់ការប្រើប្រាស់ជាមណ្ឌលបោះឆ្នោត។
បញ្ជីនេះក៏នឹងត្រូវបានបញ្ជូនទៅក្នុងតំបន់ដែលមានសម្រាប់អ្នកបោះឆ្នោតនៅខោនធី ហើយនឹងមានផ្តល់ជូននៅលើគេហទំព័រ
ROV ផងដែរ។

ចំណាំ: មណ្ឌលបោះឆ្នោតទាំងអស់នឹងបើកនៅថ្ងៃបោះឆ្នោតចាប់ពីម៉ោង 7 ព្រឹក ដល់ 8 យប់ បន្ថែមលើថ្ងៃ
និងម៉ោងដែលបានរាយក្នុងតារាងខាងក្រោម។

មណ្ឌលបោះឆ្នោតទាំងអស់កំពុងត្រូវបានបញ្ជាក់សម្រាប់ការបោះឆ្នោតថ្ងៃទី 5 ខែមីនា ឆ្នាំ 2024។

មណ្ឌលបោះឆ្នោតក្នុងរយៈពេល 11 ថ្ងៃ - អ្វីដែលអាចកើតឡើង

ឈ្មោះទីតាំង	អាសយដ្ឋាន	ថ្ងៃ / ម៉ោង
បញ្ជីអ្នកបោះឆ្នោតនៅខោនធីស្តូលម៉ា	435 Fiscal Dr, សាន់តារូហ្សា	8 ព្រឹកដល់ 5 ល្ងាច
អគារអនុស្សាវរីយ៍អភិវឌ្ឍន៍កូកាគី	8505 Park Ave, កូកាគី	9 ព្រឹកដល់ 5 ល្ងាច
មជ្ឈមណ្ឌលសហគមន៍ Healdsburg	1557 Healdsburg Ave, Healdsburg	9 ព្រឹកដល់ 5 ល្ងាច
មជ្ឈមណ្ឌលសហគមន៍ផេតាឡាម៉ា	320 McDowell Blvd, ផេតាឡាម៉ា	9 ព្រឹកដល់ 5 ល្ងាច
អគារអនុស្សាវរីយ៍អភិវឌ្ឍន៍សាន់តារូហ្សា	1351 Maple Ave, សាន់តារូហ្សា	9 ព្រឹកដល់ 5 ល្ងាច
មជ្ឈមណ្ឌលសេបាស្ត្យានូល	282 S High St, សេបាស្ត្យានូល	9 ព្រឹកដល់ 5 ល្ងាច
អគារអនុស្សាវរីយ៍អភិវឌ្ឍន៍សូលូម៉ា	126 First St W, សូលូម៉ា	9 ព្រឹកដល់ 5 ល្ងាច

មណ្ឌលបោះឆ្នោតក្នុងរយៈពេល 4 ថ្ងៃ - អ្វីដែលអាចកើតឡើង

ឈ្មោះទីតាំង	អាសយដ្ឋាន	ថ្ងៃ / ម៉ោង
សាល Bodega Bay	1370 Bodega Ave, Bodega Bay	9 ព្រឹកដល់ 5 ល្ងាច
មជ្ឈមណ្ឌល Bluebird	25 Bluebird Dr, Windsor	9 ព្រឹកដល់ 5 ល្ងាច
អគារអនុស្សាវរីយ៍អភិវឌ្ឍន៍ Cloverdale	205 W 1 st St, Cloverdale	9 ព្រឹកដល់ 5 ល្ងាច
សាល Del Mar	40600 Leeward Rd, កសិដ្ឋានសមុទ្រ	9 ព្រឹកដល់ 5 ល្ងាច
អនុវិទ្យាល័យ El Molino	7050 Covey Rd, Forestville	9 ព្រឹកដល់ 5 ល្ងាច
មជ្ឈមណ្ឌលសហគមន៍ Finley – Person Wing	2060 W College Ave, សាន់តារូហ្សា	9 ព្រឹកដល់ 5 ល្ងាច
ស្ថានីយពន្លត់អគ្គិភ័យ Geyserville	20975 Geyserville Ave, Geyserville	9 ព្រឹកដល់ 5 ល្ងាច
ក្លឹបសហគមន៍ Graton	8996 Graton Rd, Graton	9 ព្រឹកដល់ 5 ល្ងាច
បណ្ណាល័យក្នុងតំបន់ហ្គ្រីណេវីល	14107 Armstrong Woods Rd, ហ្គ្រីណេវីល	9 ព្រឹកដល់ 5 ល្ងាច
ស្ថានីយពន្លត់អគ្គិភ័យ Kenwood	9045 Sonoma Hwy, Kenwood	9 ព្រឹកដល់ 5 ល្ងាច
មជ្ឈមណ្ឌល La Luz	17560 Greger St, សូលូម៉ា	9 ព្រឹកដល់ 5 ល្ងាច
មជ្ឈមណ្ឌល Luther Burbank	50 Mark West Springs Rd, សាន់តារូហ្សា	9 ព្រឹកដល់ 5 ល្ងាច
Oakmont – site TBD	TBD, សាន់តារូហ្សា	9 ព្រឹកដល់ 5 ល្ងាច
ផ្សារទំនើបផេតាឡាម៉ា	11 English St, ផេតាឡាម៉ា	9 ព្រឹកដល់ 5 ល្ងាច
កន្លែងតាំងពិព័រណ៍ផេតាឡាម៉ា		9 ព្រឹកដល់ 5 ល្ងាច
អគារអនុស្សាវរីយ៍អភិវឌ្ឍន៍ផេតាឡាម៉ា	1094 Petaluma Blvd S, ផេតាឡាម៉ា	9 ព្រឹកដល់ 5 ល្ងាច
ស្ថានីយពន្លត់អគ្គិភ័យ Rancho Adobe – Apparatus Bay	11000 Main St, Penngrrove	9 ព្រឹកដល់ 5 ល្ងាច
បណ្ណាល័យក្នុងតំបន់ Rincon Valley	6959 Montecito Ave, សាន់តារូហ្សា	9 ព្រឹកដល់ 5 ល្ងាច
មជ្ឈមណ្ឌលសហគមន៍នៃឧទ្យាន Rohnert	5401 Snyder Ln, ឧទ្យាន Rohnert	9 ព្រឹកដល់ 5 ល្ងាច
មជ្ឈមណ្ឌលជាន់ខ្ពស់នៃឧទ្យាន Rohnert	6800 Hunter Dr, ឧទ្យាន Rohnert	9 ព្រឹកដល់ 5 ល្ងាច
មហាវិទ្យាល័យថ្នាក់ទាបនៅសាន់តារូហ្សា បរិវេណផេតាឡាម៉ា	680 Sonoma Mountain Parkway, ផេតាឡាម៉ា	9 ព្រឹកដល់ 5 ល្ងាច
សាលាបឋមសិក្សា Sheppard	1777 West Ave, សាន់តារូហ្សា	9 ព្រឹកដល់ 5 ល្ងាច
ការិយាល័យអប់រំខោនធីស្តូលម៉ា – Amarosa Academy	3261 Dutton Ave, សាន់តារូហ្សា	9 ព្រឹកដល់ 5 ល្ងាច
សាកលវិទ្យាល័យរដ្ឋសូលូម៉ា, Tuscany Village, Casentino Rm	1801 E Cotati Ave, ឧទ្យាន Rohnert	9 ព្រឹកដល់ 5 ល្ងាច
វិទ្យាល័យ Spring Lake	4675 Mayette Ave, សាន់តារូហ្សា	9 ព្រឹកដល់ 5 ល្ងាច

ឧបសម្ព័ន្ធ H: ទីតាំងចុងដាក់សន្លឹកឆ្នោតផ្លូវការ និងម៉ោង

មន្ត្រីរៀបចំការបោះឆ្នោតខោនធីត្រូវពិចារណាយ៉ាងតិចបំផុត នូវចំណុចខាងក្រោមទាំងអស់ នៅពេលស្វែងរកទីតាំងចុងដាក់សន្លឹកឆ្នោត និងមណ្ឌលបោះឆ្នោត៖

- ទីតាំងចុងដាក់សន្លឹកឆ្នោត និងមណ្ឌលបោះឆ្នោតនៅជិតមធ្យោបាយធ្វើដំណើរសាធារណៈ។
- ទីតាំងចុងដាក់សន្លឹកឆ្នោត និងមណ្ឌលបោះឆ្នោតនៅជិតសហគមន៍ដែលមិនសូវប្រើប្រាស់ការបោះឆ្នោតតាមសំបុត្រកាលពីមុន។
- ទីតាំងចុងដាក់សន្លឹកឆ្នោត និងមណ្ឌលបោះឆ្នោតនៅជិតទីប្រជុំជន។
- ទីតាំងចុងដាក់សន្លឹកឆ្នោត និងមណ្ឌលបោះឆ្នោតនៅជិតសហគមន៍និយាយភាសាភាគតិច។
- ទីតាំងចុងដាក់សន្លឹកឆ្នោត និងមណ្ឌលបោះឆ្នោតនៅជិតអ្នកបោះឆ្នោតដែលមានពិការភាព។
- ទីតាំងចុងដាក់សន្លឹកឆ្នោត និងមណ្ឌលបោះឆ្នោតនៅជិតសហគមន៍ដែលមានអត្រាទាបនៃភាពជាកម្មសិទ្ធិលើឃ្នោតជនៈក្នុងគ្រួសារ។
- ទីតាំងចុងដាក់សន្លឹកឆ្នោត និងមណ្ឌលបោះឆ្នោតនៅជិតសហគមន៍ដែលមានប្រាក់ចំណូលទាប។
- ទីតាំងចុងដាក់សន្លឹកឆ្នោត និងមណ្ឌលបោះឆ្នោតនៅជិតសហគមន៍អ្នកបោះឆ្នោតដែលមានសិទ្ធិ ដែលមិនបានចុះឈ្មោះបោះឆ្នោត ហើយអាចត្រូវការចូលទៅចុះឈ្មោះបោះឆ្នោតនៅថ្ងៃតែមួយ។
- ទីតាំងចុងដាក់សន្លឹកឆ្នោត និងមណ្ឌលបោះឆ្នោតនៅជិតប្រជាជនដាច់ស្រយាលតាមភូមិសាស្ត្រ រួមទាំងក្រុមជនជាតិអាមេរិកដើម។
- ចូលប្រើចំណុចគតិកិច្ច និងអាចប្រើប្រាស់បាននៅទីតាំងចុងដាក់សន្លឹកឆ្នោត និងមណ្ឌលបោះឆ្នោត។
- ចម្ងាយ និងពេលវេលាដែលអ្នកបោះឆ្នោតត្រូវធ្វើដំណើរតាមរថយន្ត ឬមធ្យោបាយធ្វើដំណើរសាធារណៈទៅកាន់ទីតាំងចុងដាក់សន្លឹកឆ្នោត និងមណ្ឌលបោះឆ្នោត។
- តម្រូវការប្រើវិធីផ្សេងសម្រាប់អ្នកបោះឆ្នោតដែលមានពិការភាព ដែលមិនអាចបោះឆ្នោតដោយការបោះតាមសំបុត្របាន។
- កំរិតរាងកាយនៅជិតទីតាំងចុងដាក់សន្លឹកឆ្នោត និងមណ្ឌលបោះឆ្នោត។
- តម្រូវការប្រើមណ្ឌលបោះឆ្នោតចល័ត បន្ថែមលើចំនួនមណ្ឌលបោះឆ្នោតដែលបានបង្កើត។
- ទីតាំងមណ្ឌលបោះឆ្នោតនៅបរិវេណមហាវិទ្យាល័យ ឬសាកលវិទ្យាល័យឯកជន។

ទីតាំងទាំងអស់ត្រូវបានស្នើសុំដោយសម្រាប់លទ្ធភាពប្រើប្រាស់ មុនពេលត្រូវបានជ្រើសរើសជាចុងដាក់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោត។ ការស្នើសុំគឺជាជម្រើសដំបូងដ៏សំខាន់ក្នុងការកំណត់ទីតាំងដែលនឹងប្រសើរឱ្យសម្រាប់អ្នកបោះឆ្នោត។

លក្ខខណ្ឌជ្រើសរើសចុងដាក់សន្លឹកឆ្នោត។

ទីតាំងចុងដាក់សន្លឹកឆ្នោតផ្លូវការដែលស័ក្តិសមបំផុត៖

1. ផ្តល់ទំហំអប្បបរមា 5 x 5 ហ្វីតសម្រាប់ការដាក់ចុងដាក់សន្លឹកឆ្នោត ដោយធានាថាមានកន្លែងទំនេរគ្រប់គ្រាន់ជុំវិញផ្ទះដែលត្រូវតាមគោលការណ៍ណែនាំរបស់ ADA
2. ទីតាំងត្រូវបានស្គាល់យ៉ាងច្បាស់សម្រាប់សហគមន៍មូលដ្ឋាន
3. ទីតាំងស្ថិតនៅក្នុងតំបន់អាទិភាព ដូចដែលបានកំណត់ដោយលក្ខខណ្ឌទី 14 ដែលមានចែងក្នុង EC 4005
4. នៅលើទ្រព្យសាធារណៈដែលអាចចូលប្រើបាន 24-7

ការជ្រើសរើសទីតាំងចុងដាក់សន្លឹកឆ្នោតផ្លូវការ៖

1. វាយតម្លៃបញ្ជីសារពើភណ្ឌនៃទីតាំងដែលមាន
2. រៀបចំគម្រោងទីតាំងដែលមាន៖
 - a. ប្លង់លក្ខខណ្ឌចំនួន 11 រួមទាំងចំណុចមធ្យោបាយដឹកជញ្ជូនសាធារណៈ
3. ពិនិត្យមើលភាពទំនេរ និងម៉ោងទាំងអស់របស់ទីតាំង ដោយធានាថាទីតាំងទាំងនោះត្រូវបាន “ចែកចាយដោយស្មើភាពគ្នា” និងបើករយៈពេល 28 ថ្ងៃមុន និងនៅថ្ងៃបោះឆ្នោត
4. ពិនិត្យមើលក្រដាសសម្រាប់ទីតាំងសក្តានុពលនីមួយៗ
 - a. កិច្ចព្រមព្រៀងទីតាំង
 - b. កិច្ចព្រមព្រៀងដំឡើង (ទីតាំងអាចដំឡើង ឬបុគ្គលិកខោនធីអាចដំឡើង អាស្រ័យលើកិច្ចព្រមព្រៀង)

ទីតាំងចុងដាក់សន្លឹកឆ្នោតផ្លូវការ និងម៉ោង

ការជ្រើសរើសចុងដាក់សន្លឹកឆ្នោតត្រូវឱ្យមានកិច្ចព្រមព្រៀងរវាងខោនធី និងទីតាំងរៀបចំដំឡើង។ ខោនធីស្នើសុំប្រើប្រាស់ចុងដាក់សន្លឹកឆ្នោតសុវត្ថិភាព 24 ម៉ោងជាអចិន្ត្រៃយ៍ ដែលត្រូវបានបិទជាប់នឹងដី។ បញ្ជីនៃចុងដាក់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតទូទាំងខោនធីត្រូវតែនៅមួយកន្លែង លុះត្រាតែការកើនឡើងចំនួនអ្នកចុះឈ្មោះបោះឆ្នោតត្រូវឱ្យបង្កើតទីតាំងចុងដាក់សន្លឹកឆ្នោតបន្ថែម។ បញ្ជីនៃចុងដាក់សន្លឹកឆ្នោតដែលអាចប្រើសម្រាប់ការបោះឆ្នោតអាចខុសគ្នាទៅតាមតំបន់បោះឆ្នោត។ និងមានបញ្ជីនៃចុងដាក់សន្លឹកឆ្នោតដែលអាចប្រើបាន ដែលបានផ្តល់នៅលើគេហទំព័រ ROV និងព័ត៌មានណែនាំសម្រាប់អ្នកបោះឆ្នោតនៅខោនធីសម្រាប់ការបោះឆ្នោតនីមួយៗ។

អាចប្រើបញ្ជីខាងក្រោមបានសម្រាប់ការបោះឆ្នោតទូទាំងខោនធី។

ឈ្មោះទីតាំង	អាសយដ្ឋាន	ថ្ងៃ / ម៉ោង
--------------------	------------------	--------------------

មជ្ឈមណ្ឌល Bluebird*	25 Bluebird Drive, Windsor	24 ម៉ោង៖ ចាប់ពី 28 ថ្ងៃមុនការបោះឆ្នោត។ ថ្ងៃបោះឆ្នោតបិទនៅម៉ោង 8 យប់
ស្ថានីយពន្លត់អគ្គិភ័យ Bodega Bay	510 Highway 1, Bodega Bay	24 ម៉ោង៖ ចាប់ពី 28 ថ្ងៃមុនការបោះឆ្នោត។ ថ្ងៃបោះឆ្នោតបិទនៅម៉ោង 8 យប់
អគារអនុស្សាវរីយ៍អតីតយុទ្ធជន Cloverdale	205 West 1 st St, Cloverdale	24 ម៉ោង៖ ចាប់ពី 28 ថ្ងៃមុនការបោះឆ្នោត។ ថ្ងៃបោះឆ្នោតបិទនៅម៉ោង 8 យប់
អគារអនុស្សាវរីយ៍អតីតយុទ្ធជនកូតាទី	8505 Park Ave, កូតាទី	24 ម៉ោង៖ ចាប់ពី 28 ថ្ងៃមុនការបោះឆ្នោត។ ថ្ងៃបោះឆ្នោតបិទនៅម៉ោង 8 យប់
ស្ថានីយពន្លត់អគ្គិភ័យ Duncans Mills	24900 Highway 116, Duncans Mills	24 ម៉ោង៖ ចាប់ពី 28 ថ្ងៃមុនការបោះឆ្នោត។ ថ្ងៃបោះឆ្នោតបិទនៅម៉ោង 8 យប់
អនុវិទ្យាល័យ El Molino	7050 Covey Rd, Forestville	24 ម៉ោង៖ ចាប់ពី 28 ថ្ងៃមុនការបោះឆ្នោត។ ថ្ងៃបោះឆ្នោតបិទនៅម៉ោង 8 យប់
ស្ថានីយពន្លត់អគ្គិភ័យ Geyserville	20975 Geyserville Avenue, Geyserville	24 ម៉ោង៖ ចាប់ពី 28 ថ្ងៃមុនការបោះឆ្នោត។ ថ្ងៃបោះឆ្នោតបិទនៅម៉ោង 8 យប់
បណ្ណាល័យក្នុងតំបន់ហ្គើណេវិល	14107 Armstrong Woods Road, ហ្គើណេវិល	24 ម៉ោង៖ ចាប់ពី 28 ថ្ងៃមុនការបោះឆ្នោត។ ថ្ងៃបោះឆ្នោតបិទនៅម៉ោង 8 យប់
ផ្សារទំនើប Healdsburg	401 Grove Street, Healdsburg	24 ម៉ោង៖ ចាប់ពី 28 ថ្ងៃមុនការបោះឆ្នោត។ ថ្ងៃបោះឆ្នោតបិទនៅម៉ោង 8 យប់
Jack London Village	14301 Arnold Dr, Glen Ellen	24 ម៉ោង៖ ចាប់ពី 28 ថ្ងៃមុនការបោះឆ្នោត។ ថ្ងៃបោះឆ្នោតបិទនៅម៉ោង 8 យប់
ស្ថានីយពន្លត់អគ្គិភ័យ Kenwood	9045 Sonoma Highway, Kenwood	24 ម៉ោង៖ ចាប់ពី 28 ថ្ងៃមុនការបោះឆ្នោត។ ថ្ងៃបោះឆ្នោតបិទនៅម៉ោង 8 យប់
មជ្ឈមណ្ឌលសហគមន៍ផេតាឡាម៉ា	320 N McDowell Boulevard, ផេតាឡាម៉ា (កណ្តាល)	24 ម៉ោង៖ ចាប់ពី 28 ថ្ងៃមុនការបោះឆ្នោត។ ថ្ងៃបោះឆ្នោតបិទនៅម៉ោង 8 យប់
អគារអនុស្សាវរីយ៍អតីតយុទ្ធជនផេតាឡាម៉ា	1094 Petaluma Boulevard South, ផេតាឡាម៉ា (ខាងត្បូង)	24 ម៉ោង៖ ចាប់ពី 28 ថ្ងៃមុនការបោះឆ្នោត។ ថ្ងៃបោះឆ្នោតបិទនៅម៉ោង 8 យប់
បណ្ណាល័យក្នុងតំបន់ Rincon Valley	6959 Montecito Blvd, សាន់តារូហ្សា	24 ម៉ោង៖ ចាប់ពី 28 ថ្ងៃមុនការបោះឆ្នោត។ ថ្ងៃបោះឆ្នោតបិទនៅម៉ោង 8 យប់
ឧទ្យាន Rohnert – បណ្ណាល័យក្នុងតំបន់កូតាទី	6250 Lynne Condé Way, ឧទ្យាន Rohnert	24 ម៉ោង៖ ចាប់ពី 28 ថ្ងៃមុនការបោះឆ្នោត។ ថ្ងៃបោះឆ្នោតបិទនៅម៉ោង 8 យប់
មជ្ឈមណ្ឌលសហគមន៍ Roseland*	ផ្លូវសេបាស្ត្យូល 779 សាន់តារូហ្សា (កណ្តាល)	24 ម៉ោង៖ ចាប់ពី 28 ថ្ងៃមុនការបោះឆ្នោត។ ថ្ងៃបោះឆ្នោតបិទនៅម៉ោង 8 យប់
អគារអនុស្សាវរីយ៍អតីតយុទ្ធជនសាន់តារូហ្សា	1351 Maple Ave, សាន់តារូហ្សា	24 ម៉ោង៖ ចាប់ពី 28 ថ្ងៃមុនការបោះឆ្នោត។ ថ្ងៃបោះឆ្នោតបិទនៅម៉ោង 8 យប់
អគារអនុស្សាវរីយ៍អតីតយុទ្ធជនសេបាស្ត្យូល	282 S High Street, សេបាស្ត្យូល	24 ម៉ោង៖ ចាប់ពី 28 ថ្ងៃមុនការបោះឆ្នោត។ ថ្ងៃបោះឆ្នោតបិទនៅម៉ោង 8 យប់
បញ្ជីអ្នកបោះឆ្នោតនៅខោនធីសូលាម៉ា	435 Fiscal Drive, សាន់តារូហ្សា (ខាងជើង)	24 ម៉ោង៖ ចាប់ពី 28 ថ្ងៃមុនការបោះឆ្នោត។ ថ្ងៃបោះឆ្នោតបិទនៅម៉ោង 8 យប់
Sonoma State University	1801 E Cotati Ave, ឧទ្យាន Rohnert	24 ម៉ោង៖ ចាប់ពី 28 ថ្ងៃមុនការបោះឆ្នោត។ ថ្ងៃបោះឆ្នោតបិទនៅម៉ោង 8 យប់
បណ្ណាល័យក្នុងតំបន់សូលាម៉ា Valley	755 West Napa Street, សូលាម៉ា	24 ម៉ោង៖ ចាប់ពី 28 ថ្ងៃមុនការបោះឆ្នោត។ ថ្ងៃបោះឆ្នោតបិទនៅម៉ោង 8 យប់

*កត់ចំណាំផ្សេងទៀតសន្លឹកឆ្នោតដែលប្រហែលជាត្រូវផ្លាស់ប្តូរទីតាំង ប្រសិនបើទីតាំងនោះនោះលែងមាន។